



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

Université Royale de Droit et des Sciences Économiques

Royal University of Law and Economics



របាយការណ៍កម្មសិក្សាបញ្ចប់ការសិក្សា

យុទ្ធសាស្ត្រស្តីពី ការអនុលោមតាមច្បាប់ពន្ធដារ របស់សហគ្រាសធុនតូចនិងមធ្យម

កម្មសិក្សាពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤

ស្ថាប័នចុះកម្មសិក្សា៖ ក្រុមហ៊ុនអេឌ្រែម (ខេមបូឌា) ឯ.ក

ស្រាវជ្រាវដោយ៖

និស្សិតឈ្មោះ កញ្ញា អូន សុខជា

កញ្ញា គង់ សុវ៉ាត់ឌី

ណែនាំដោយ៖

លោក នាយ ជាហេង

ថ្នាក់បរិញ្ញាបត្រ គណនេយ្យ

ជំនាន់ទី ១៩

ឆ្នាំចូលសិក្សា

២០២០

ឆ្នាំសរសេររបាយការណ៍ ២០២៤

សេចក្តីថ្លែងអំណរគុណ

នាងខ្ញុំឈ្មោះ **អូន សុខា** និង **គង់ សុវ៉ាត់ឌី** ជានិស្សិតថ្នាក់បរិញ្ញាបត្រគណនេយ្យ ជំនាន់ទី១៩ ថ្នាក់A4C1 ឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សូមសម្តែងនូវការគោរពដ៏ឧត្តុង្គយ៉ាងជ្រាលជ្រៅចំពោះ

លោកឪពុក អ្នកម្តាយ ដែលជាអ្នកមានគុណបានផ្តល់កំណើត ចិញ្ចឹមបីបាច់ថែរក្សា មើលការខុស ត្រូវតាំងពីតូចរហូតដល់ពេលនេះ លោកមានគុណទាំងបួនបានលះបង់កម្លាំងកាយចិត្ត ខំប្រឹងប្រែងតស៊ូចិញ្ចឹម ផ្តល់ជំនួន ព្រមទាំងអប់រំប្រៀនប្រដៅដោយព្រហ្មវិហារធម៌ និងតែងតែលើកទឹកចិត្តរហូតមក ហើយលោកមាន គុណទាំងបួនរូបតែងតែជំរុញលើកទឹកចិត្តកូន ឱ្យខិតខំរៀនសូត្ររហូតដល់កូនមានថ្ងៃនេះ។

សូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ

ឯកឧត្តមបណ្ឌិត **លុយ ចន្ទ្រា** សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោក លោកស្រីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ គ្រប់មហាវិទ្យាល័យទាំងអស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានយកចិត្តទុកដាក់ផ្តល់នូវចំណេះដឹងទ្រឹស្តី និងណែនាំដោយអស់ពីចិត្តនូវគ្រប់ជំនាញទាំងអស់។

លោក **នាយ ងាហេង** ដែលជាសាស្ត្រាចារ្យនៅក្នុងការណែនាំធ្វើកិច្ចការស្រាវជ្រាវចុះកម្មសិក្សា និង បានខិតខំព្យាយាមជួយពន្យល់ណែនាំ ត្រួតពិនិត្យ បង្ហាញនូវគំនិតល្អៗ និងឯកសារទាក់ទិនជាច្រើនដែលជួយ ក្នុងការធ្វើការចុះកម្មសិក្សានេះ ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗ និងបានចំណាយពេលវេលាមានតម្លៃជា ច្រើនក្នុងការដឹកនាំនិងកែសម្រួលរបាយការណ៍កម្មសិក្សាមួយនេះបានចប់ចុងចប់ដើមបានយ៉ាងល្អ។

លោក **សាន ឬទ្ធី** ជានាយកគ្រប់គ្រងក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក និងប្រធាននាយកដ្ឋានគ្រប់ ផ្នែកទាំងអស់នៃក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក ដែលបានខិតខំ និងចំណាយពេលវេលាដ៏មានតម្លៃក្នុងការ ណែនាំ និងបង្ហាត់បង្ហាញទាក់ទងនឹងប្រធានបទចុះកម្មសិក្សាឱ្យមានភាពងាយស្រួល បើទោះបីជាមានភាព មមាញឹកក្នុងការងារផ្ទាល់ខ្លួនយ៉ាងណាក្តី ក៏នៅតែជួយជ្រោមជ្រែងរហូតដល់ស្នាដៃស្រាវជ្រាវមួយនេះប្រព្រឹត្តទៅ យ៉ាងរលូន និងប្រកបដោយភាពជោគជ័យ។

ជាចុងបញ្ចប់ យើងខ្ញុំទាំងអស់គ្នាសូមប្រសិទ្ធិពរជ័យ សិរីសួស្តី គុណណូបការៈ ជូនដល់លោកឪពុក អ្នកម្តាយ គណៈគ្រប់គ្រង សាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យណែនាំ នាយកគ្រប់គ្រងក្រុមហ៊ុន ប្រធាននាយកដ្ឋានគ្រប់ផ្នែកនៃក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។

អារម្ភកថា

បន្ទាប់ពីទទួលបានការសិក្សា និងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគណនេយ្យអស់រយៈពេលបួនឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរួចមក យើងខ្ញុំទទួលបានចំណេះដឹងជាច្រើន ពាក់ព័ន្ធទៅនឹងគណនេយ្យ ជាពិសេសទទួលបាននូវចំណេះដឹងផ្នែកពន្ធដារ។ នៅក្នុងរបាយការណ៍កម្មសិក្សា នេះផងដែរ យើងខ្ញុំមានសេចក្តីសោមនស្សនឹងនាំយកមកនូវចំណេះដឹង ក៏ដូចជាព័ត៌មានដែលទទួលបានពីការ ចុះកម្មសិក្សាមកចែករំលែកដល់និស្សិត និងមិត្តអ្នកអានទាំងអស់គ្នា។

នៅក្នុងដំណើរការនៃការចុះកម្មសិក្សាពីយុទ្ធសាស្ត្រស្តីពី ការអនុលោមតាមច្បាប់ពន្ធដារ បានឱ្យយើងខ្ញុំ ទាំងអស់គ្នាមានការយល់ដឹងកាន់តែច្រើនអំពីពន្ធដារនៅកម្ពុជា ក៏ដូចជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ។ ជាងនេះ ទៅទៀត ក៏បានទទួលនូវបទពិសោធន៍ ចំណេះដឹងយ៉ាងច្រើនពីការចុះកម្មសិក្សា ពីសាស្ត្រាចារ្យដែលបានខិតខំ បង្រៀន និងណែនាំអស់ពីកម្លាំងកាយចិត្ត។ ទោះបីជាមានជួបនូវផលលំបាកខ្លះតែយើងខ្ញុំត្រេកអរដែលបាន ទទួលឱកាសក្នុងការចងក្រងឯកសារនេះឡើង ព្រោះមិនត្រឹមតែបទពិសោធន៍ដែលទទួលបាន ក៏បូកបញ្ចូល ទាំងចំណេះដឹងបន្ថែម ជាទុនជីវិតមាំអាចប្រើប្រាស់ជាប្រយោជន៍ទៅថ្ងៃមុខ។

ចំពោះការសរសេររបាយការណ៍នេះ យើងខ្ញុំបានចំណាយពេលធ្វើការស្រាវជ្រាវអំពីខ្លឹមសារ និងចំណុច ជាច្រើនទាក់ទងទៅនឹងប្រធានបទ ហើយបានចងក្រងទុកជាឯកសារ ដើម្បីនាំមកនូវចំណេះដឹងថ្មីៗដែលមាន បរិបទផ្សេងៗសម្រាប់និស្សិតជំនាន់ក្រោយ ក៏ដូចជាមិត្តៗអ្នកអានទាំងអស់គ្នាផងដែរ។ របាយការណ៍កម្មសិក្សា នេះគឺបានបកស្រាយនូវចំណុចមួយចំនួន ទៅតាមលទ្ធភាពដែលក្រុមរបស់យើងខ្ញុំបានពីការចុះកម្មសិក្សានៅ ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក ផ្ទាល់ និងការសិក្សាស្រាវជ្រាវកន្លងមក ក៏ដូចជាតាមឯកសារឯកសារមួយចំនួននៅ ក្នុងបណ្ណាល័យ អ៊ិនធឺណែត និងការប្រមូលទិន្នន័យបឋម ទិន្នន័យបន្ទាប់បន្សំនានា។

ជាកិច្ចបញ្ចប់ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ស្វាគមន៍ទទួលនូវមតិយោបល់ និងការរិះគន់នានា ពីលោកបណ្ឌិត អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មិត្តៗអ្នកអាន ក្នុងគោលបំណងស្ថាបនាចំពោះ រាល់កំហុសឆ្គងទាំងឡាយដែលកើតមាន ហើយសូមអភ័យទោសចំពោះកំហុសឆ្គងណាមួយដោយអចេតនា ទាំងអត្ថន័យ ពាក្យពេចន៍ វេយ្យាករណ៍ និងអក្ខរាវិរុទ្ធផ្សេងៗផងដែរ។ សូមគោរពជូនពរដល់អស់លោកលោកស្រី ឱ្យមានសុខភាពមាំមួន ជោគជ័យគ្រប់ភារកិច្ច ជួបតែសំណាងល្អគ្រប់ពេលវេលា។

មាតិកា

ទំព័រ

បញ្ជីរូបភាព.....	v
បញ្ជីតារាង.....	vi

សេចក្តីផ្តើម

១. លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
២. ចំណោទបញ្ហានៃការស្រាវជ្រាវ.....	១
៣. គោលដៅនៃការស្រាវជ្រាវ.....	២
៤. ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ.....	២
៥. សារៈសំខាន់នៃការស្រាវជ្រាវ	៣
៦. វិធីសាស្ត្រនៃការស្រាវជ្រាវ	៣
៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ	៤

ជំពូកទី ១

រំលឹកទ្រឹស្តី

១.១ សេចក្តីផ្តើម.....	៥
១.១.១ និយមន័យ “ពន្ធ”	៥
១.១.២ ប្រព័ន្ធពន្ធដារ.....	៥
១.១.២.១ ពន្ធផ្ទាល់.....	៥
១.១.២.២ ពន្ធប្រយោល	៥
១.២ របបក្នុងការកំណត់ពន្ធ	៥
១.២.១ អ្នកជាប់ពន្ធតូច	៦
១.២.២ អ្នកជាប់ពន្ធមធ្យម	៦
១.២.៣ អ្នកជាប់ពន្ធធំ.....	៧
១.៣ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ.....	៨

១.៣.១ សិទ្ធិ របស់អ្នកជាប់ពន្ធ.....	៨
១.៣.២ កាតព្វកិច្ច របស់អ្នកជាប់ពន្ធ	៨
១.៤ ទោសទណ្ឌសារពើពន្ធ.....	១២
១.៤.១ បទល្មើសបទប្បញ្ញត្តិស្តីពីពន្ធដារ.....	១២
១.៤.២ ពន្ធបន្ថែម និងការប្រាក់	១៣
១.៥ ប្រភេទពន្ធដារនៅកម្ពុជា	១៤
១.៥.១ ពន្ធលើប្រាក់ចំណូល	១៤
១.៥.២ ពន្ធលើអចលនទ្រព្យ	១៥
១.៥.៣ អាករបំភ្លឺសាធារណៈ	១៧
១.៥.៤ អាករស្នាក់នៅ.....	១៧
១.៥.៥ ពន្ធលើមធ្យោបាយដឹកជញ្ជូន.....	១៧
១.៥.៦ ពន្ធលើដីធ្លីមិនបានប្រើប្រាស់	១៧
១.៥.៧ ពន្ធប្រថាប់ត្រា.....	១៨
១.៥.៨ ពន្ធប៉ាកង់.....	១៨
១.៥.៩ អាករលើតម្លៃបន្ថែម	១៨
១.៥.១០ ពន្ធលើប្រាក់បៀវត្ស.....	២០
១.៥.១១ ពន្ធកាត់ទុក.....	២១
១.៥.១២ អាករពិសេស	២១
១.៥.១៣ ពន្ធលើផ្ទាំងផ្សព្វផ្សាយ	២១

ជំពូកទី ២

ស្ថានភាពទូទៅនៃក្រុមហ៊ុនអន្តរជាតិ (ខេមបូឌា) ឯ.ក

២.១ ស្ថានភាពក្រុមហ៊ុន.....	២៣
២.១.១ ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន	២៣
២.១.២ ទីតាំងភូមិសាស្ត្រ ស្ថាប័ន និងលេខទូរស័ព្ទទំនាក់ទំនងជាមួយសហការី	២៣

២.១.៣ ចក្ខុវិស័យ និងបេសកកម្ម របស់ក្រុមហ៊ុន	២៤
២.២ សកម្មភាពអាជីវកម្មរបស់សហគ្រាស	២៤
២.២.១ សកម្មភាពអាជីវកម្មរបស់សហគ្រាស	២៤
២.២.១.១ សេវាពិគ្រោះយោបល់ផ្នែកគ្រប់គ្រង	២៤
២.២.១.២ សេវាកម្មផ្នែកពន្ធដារ.....	២៥
២.២.១.៣ សេវាកម្មផ្នែកគណនេយ្យ.....	២៥
២.២.១.៤ សេវាផ្សេងៗ.....	២៥
២.២.២ ដៃគូអាជីវកម្ម	២៦
២.៣ រចនាសម្ព័ន្ធរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក.....	២៦

ជំពូកទី៣

យុទ្ធសាស្ត្រអនុលោមតាមច្បាប់ពន្ធដាររបស់ ក្រុមហ៊ុនអាខ្មែម(ខេមបូឌា) ឯ.ក

៣.១ សេចក្តីផ្តើម	២៧
៣.២ ការចុះបញ្ជីក្រុមហ៊ុនអនុលោមតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា	២៧
៣.៣ ការកាន់បញ្ជីការគណនេយ្យត្រឹមត្រូវរបស់ក្រុមហ៊ុនអាខ្មែម(ខេមបូឌា) ឯ.ក	២៩
៣.៣.១ ការវិភាគប្រតិបត្តិការ	២៩
៣.៣.២ ការកត់ត្រាប្រតិបត្តិការចូលទិន្នន័យប្តូរវត្ថុ	២៩
៣.៣.២.១ ការកត់ត្រាចំណូលប្រចាំថ្ងៃ.....	២៩
៣.៣.២.២ ការកត់ត្រាចំណាយប្រចាំថ្ងៃ	៣០
៣.៣.៣ ការកត់ត្រាប្រតិបត្តិការចូលសៀវភៅធំ	៣១
៣.៣.៤ ការរៀបចំតារាងតុល្យភាពសាកល្បងពេលមុនកែតម្រូវ.....	៣១
៣.៣.៥ ការចុះទិន្នន័យប្តូរវត្ថុនូវការកែតម្រូវ.....	៣២
៣.៣.៥.១ ការទទួលស្គាល់ចំណូលប្រចាំខែ.....	៣២
៣.៣.៥.២ ការទទួលស្គាល់ចំណាយប្រចាំខែ	៣២
៣.៣.៥.៣ រំលស់.....	៣២

៣.៣.៥.៤ សំវិធានធន	៣៣
៣.៣.៥.៥ ការកែតម្រូវផ្សេងៗ	៣៤
៣.៣.៦ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ	៣៤
៣.៣.៦.១ របាយការណ៍លទ្ធផល.....	៣៥
៣.៣.៦.២ តារាងតុល្យភាព.....	៣៦
៣.៣.៧ ការចុះទិន្នន័យប្រតិបត្តិបិទបញ្ជី.....	៣៧
៣.៣.៨ តារាងតុល្យភាពក្រោយបិទបញ្ជី	៣៧
៣.៤ ការធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការព័ត៌មានជាមួយមន្ត្រីពន្ធដារ	៣៨
៣.៥ វិធានវិក្កយបត្រ.....	៣៨
៣.៥.១ វិក្កយបត្រអាករ(Tax Invoice)	៣៨
៣.៥.២ វិក្កយបត្រធម្មតា (Invoice)	៣៨
៣.៥.៣ ប័ណ្ណឥណទាន (Credit Note)	៣៩
៣.៦ ការដាក់លិខិតប្រកាស និងការបង់ពន្ធ-អាករនានា	39
៣.៦.១ ការប្រកាសពន្ធប្រចាំខែ(Monthly Tax Return)	៣៩
៣.៦.២ ការប្រកាសពន្ធប្រចាំឆ្នាំ (Annual Tax Return).....	៤០
៣.៦.៣ នីតិវិធីនៃការដាក់លិខិតប្រកាសពន្ធ.....	៤០
៣.៧ ការរងសវនកម្មពន្ធដារ.....	៤០

សេចក្តីសន្និដ្ឋាន និង អនុសាសន៍

សេចក្តីសន្និដ្ឋាន.....	៤២
អនុសាសន៍.....	៤៣

ឯកសារយោង

ឧបសម្ព័ន្ធ

បញ្ជីរូបភាព

រូបភាពទី១៖ ស្លាកសញ្ញារបស់ ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក	២៤
រូបភាពទី២៖ រចនាសម្ព័ន្ធរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក	២៦
រូបភាពទី៣៖ បណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ (កាត)	២៨
រូបភាពទី៤៖ អាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ.....	២៨

បញ្ជីតារាង

តារាងទី១៖ ផលបរប្រចាំឆ្នាំ និងទ្រព្យសកម្មរបស់អ្នកជាប់ពន្ធតូច	៦
តារាងទី២៖ ផលបរប្រចាំឆ្នាំ និងទ្រព្យសកម្មរបស់អ្នកជាប់ពន្ធមធ្យម	៧
តារាងទី៣៖ ផលបរប្រចាំឆ្នាំ និងទ្រព្យសកម្មរបស់អ្នកជាប់ពន្ធធំ	៧
តារាងទី៤៖ អត្រាកំណើនតាមថ្នាក់	១៥
តារាងទី៥៖ អត្រាកំណើនតាមថ្នាក់	២០
តារាងទី៦៖ តារាងអត្រាពន្ធកាត់ទុក	២១
តារាងទី៧៖ បញ្ជីឈ្មោះទ្រព្យសកម្មរបស់ក្រុមហ៊ុនសម្រាប់ធ្វើវិលសំ	៣៣
តារាងទី៨៖ គម្រូរបាយការណ៍លទ្ធផល របស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក.....	៣៥
តារាងទី៩៖ គម្រូរបាយការណ៍តុល្យការរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក	៣៧

လေ့လာမှုများ

សេចក្តីផ្តើម

១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ក្នុងសេដ្ឋកិច្ចទូលំទូលាយដែលកំពុងរីកចម្រើន សហគ្រាសធុនតូច និងមធ្យម (SMEs) ជាមូលដ្ឋានគ្រឹះសំខាន់ដែលអាចជំរុញនូវការក្លាយជាសហគ្រាសធំនាពេលអនាគត និងបង្កើននូវការចូលរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ។ បន្ថែមពីលើនេះ វាមានតួនាទីដ៏សំខាន់មួយក្នុងការបង្កើតការងារ ការជំរុញនូវសមត្ថភាពផលិតនូវផលិតផលប្រចាំស្រុកដែលមានតម្លៃ។ ទោះបីយ៉ាងណា សហគ្រាសធុនតូច និងមធ្យមបានជួបប្រទះនឹងការប្រឈមមុខច្រើនក្នុងការរីកចម្រើន និងរក្សាភាពជឿជាក់ក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់ជាពិសេសគឺការអនុលោមច្បាប់ពន្ធ ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការប្រឈមមុខជាមួយច្បាប់និងការធ្វើអោយមានភាពស្មុគស្មាញក្នុងការគ្រប់គ្រងអាជីវកម្ម។

ការអនុលោមច្បាប់ពន្ធ ជាទំនួលខុសត្រូវច្បាស់លាស់មួយសម្រាប់អាជីវកម្មទាំងឡាយ ហើយវាផ្តោតសំខាន់លើការធ្វើអោយសហគ្រាសអនុវត្តច្បាប់ និងបទបញ្ជាផ្ទៃក្នុងហិរញ្ញវត្ថុបានយ៉ាងត្រឹមត្រូវ ដើម្បីធានាបានថាពួកគេអាចដំណើរការអាជីវកម្មដោយឯករាជ្យក្នុងក្របខណ្ឌច្បាប់។ វាជាផ្នែកសំខាន់មួយដែលត្រូវបានគេយកចិត្តទុកដាក់ ហើយត្រូវប្រឈមមុខយ៉ាងខ្លាំង សម្រាប់ការគ្រប់គ្រងធនធាន ហិរញ្ញវត្ថុ និងភាពស្មុគស្មាញនៃការអនុវត្តច្បាប់។ ផលវិបាកនៅក្នុងការអនុលោមច្បាប់ពន្ធដោយសារតែភាពខ្វះខាតនៃធនធាន ការយល់ដឹងអំពីច្បាប់ពន្ធ និងការប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ច ដែលបន្ថយលទ្ធភាពក្នុងការអនុវត្តច្បាប់ពន្ធត្រឹមត្រូវ។

ហេតុដូច្នេះ ម្ចាស់សហគ្រាសទាំងអស់ត្រូវមានការយល់ដឹងអំពីច្បាប់ពន្ធ ការអនុវត្តតាមច្បាប់និងបទបញ្ជាផ្ទៃក្នុងពន្ធ ជាពិសេសត្រូវមានការរៀបចំយុទ្ធសាស្ត្រ ឬវិធីសាស្ត្រសម្រាប់អង្គភាពខ្លួន ដើម្បីទប់ស្កាត់បញ្ហានៃការអនុវត្តច្បាប់ពន្ធខុសឆ្គង និងបង្កើនភាពងាយស្រួលក្នុងការគ្រប់គ្រងធនធានសេដ្ឋកិច្ចផងដែរ។

២. ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

ដោយឃើញថា អនុលោមភាពច្បាប់ពន្ធដារ គឺជាប្រធានបទក្តៅមួយសម្រាប់ម្ចាស់អាជីវកម្ម ឬអាជីវករដែលទើបចាប់ផ្តើមអាជីវកម្ម ដែលពួកគេមិនទាន់មានការយល់ដឹងអំពីច្បាប់ពន្ធ និងមិនសូវយល់ច្បាស់ពីដំណើរការអនុវត្តច្បាប់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។ ដោយឡែកនៅក្នុងការសិក្សាស្រាវជ្រាវមួយនេះផងដែរ យើងខ្ញុំរៀបចំឡើងក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែម និងផ្តោតសំខាន់ទៅលើការអនុលោមច្បាប់ពន្ធដារកម្ពុជារបស់ក្រុមហ៊ុនអាខ្មែរ (ខេមបូឌា) ឯ.ក ក៏ដូចជាយល់ដឹងពីយុទ្ធសាស្ត្រនានាដែលក្រុមហ៊ុនបានយកមកអនុវត្តដើម្បីកែលម្អ និងសម្រួលដល់ដំណើរការអនុលោមភាពពន្ធដារ៖

តើក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក ដែលជាសហគ្រាសធុនតូច និងមធ្យម (SMEs) រៀបចំខ្លួនបំពេញកាតព្វកិច្ចអ្វីខ្លះដើម្បីស្របតាមច្បាប់ពន្ធដារកម្ពុជា? តើច្បាប់ស្តីពីសារពើពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចែងយ៉ាងដូចម្តេច អំពីកាតព្វកិច្ចរបស់អ្នកជាប់ពន្ធមធ្យម? តើក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក មានការកត់ត្រាប្រតិបត្តិការ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុយ៉ាងដូចម្តេច ទើបធានាបានថា ក្រុមហ៊ុនបានអនុលោមត្រឹមត្រូវតាមច្បាប់របស់ពន្ធដារកម្ពុជា? តើក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក អាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីកែលម្អដំណើរការអនុលោមភាពពន្ធរបស់ខ្លួនយ៉ាងដូចម្តេច?

៣. គោលដៅនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវលើប្រធានបទនេះ គឺមានគោលបំណងស្វែងយល់ឱ្យកាន់តែមានភាពច្បាស់លាស់អំពី ការអនុលោមតាមច្បាប់ពន្ធដារ ដើម្បីធ្វើការឆ្លុះបញ្ចាំងនិងបញ្ជាក់ពីការអនុវត្តន៍ជាក់ស្តែងពីដំណើរការក៏ដូចជានីតិវិធីរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក។ ដើម្បីជាគន្លឹះឱ្យមានភាពងាយស្រួលក្នុងការស្រាវជ្រាវ យើងខ្ញុំបានកំណត់គោលបំណងដូចខាងក្រោម៖

- សិក្សាស្វែងយល់អំពី ច្បាប់ស្តីពីសារពើពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- សិក្សាស្វែងយល់អំពី សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ
- សិក្សាស្វែងយល់អំពី ស្ថានភាពទូទៅរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក
- សិក្សាស្វែងយល់អំពី ការកត់ត្រាប្រតិបត្តិការចំណូលនិងចំណាយ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក
- សិក្សាស្វែងយល់អំពី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មី នៅក្នុងដំណើរការអនុលោមភាពពន្ធដាររបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក។

៤. ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ

តាមរយៈការសិក្សាស្រាវជ្រាវទៅលើប្រធានបទ ការអនុលោមតាមច្បាប់ពន្ធដាររបស់សហគ្រាសធុនតូច និងមធ្យម យើងខ្ញុំសង្កេតឃើញថាមានលក្ខណៈទំលុំទូលាយ និងត្រូវការទាមទារពេលវេលាជាច្រើនដើម្បីធ្វើការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ ហេតុដូច្នេះហើយទើបក្រុមរបស់យើងខ្ញុំកំណត់វិសាលភាពនៃការស្រាវជ្រាវមួយនេះដោយលើកយក ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក ដើម្បីសិក្សាស្វែងយល់បន្ថែមទៅលើការអនុលោមច្បាប់ពន្ធដារអោយកាន់តែច្បាស់លាស់ផងដែរ ដោយពឹងផ្អែកលើទិន្នន័យត្រឹមឆ្នាំ២០២៣ ។ ចំណែកឯទំហំនៃការសិក្សាស្រាវជ្រាវវិញ ក្រុមរបស់យើងខ្ញុំបានចុះកម្មសិក្សានៅក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក ដើម្បី

ប្រមូលផ្តុំទិន្នន័យ ឯកសារផ្សេងៗ និងសួរសំណួរខ្លះៗទាក់ទងនឹងប្រធានបទ ស្វែងយល់បន្ថែមអំពីស្ថានភាព ទូទៅ និងការអនុវត្តជាក់ស្តែងអំពីដំណើរការអនុលោមពន្ធដាររបស់ក្រុមហ៊ុន ។

៥. សារៈសំខាន់នៃការស្រាវជ្រាវ

ចំពោះរបាយការណ៍កម្មសិក្សានេះ ក្រុមយើងខ្ញុំសង្ឃឹមថាការចងក្រងសៀវភៅមួយក្បាលនេះអាចផ្តល់ ជាប្រយោជន៍ដល់សិស្សនិស្សិតគ្រប់ជំនាន់ ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវដែលសិក្សាផ្នែកសេដ្ឋកិច្ច ជាពិសេស ជំនាញគណនេយ្យ និងពន្ធដារដែលមានដូចតទៅ៖

- យល់ដឹងអំពីច្បាប់សារពើពន្ធ ក្នុងព្រះរាជាណាចក្រកម្ពុជា
- យល់ដឹងលម្អិតអំពីកាតព្វកិច្ច និងសិទ្ធិរបស់អ្នកជាប់ពន្ធ
- យល់ដឹងអំពី ដំណើរការកត់ត្រាប្រតិបត្តិការ អោយស្របតាមច្បាប់ពន្ធដារ
- យល់ដឹងអំពី ការប្រើប្រាស់វិធានវិក្កយបត្រ
- យល់ដឹងអំពី ការប្រកាសពន្ធ និងការបង់ពន្ធផ្សេងៗ
- ជាឯកសារជំនួយដល់សិស្សប្អូនជំនាន់ក្រោយៗពាក់ព័ន្ធនឹងប្រធានបទពន្ធដារ។

៦. វិធីសាស្ត្រនៃការស្រាវជ្រាវ

ចំពោះការសិក្សាស្រាវជ្រាវនេះដែរ ក្រុមរបស់យើងខ្ញុំបានប្រើប្រាស់វិធីស្រាវជ្រាវគុណវិស័យជាឧបករណ៍ ដើម្បីជាជំនួយក្នុងការបកស្រាយប្រធានបទនេះឱ្យកាន់តែស៊ីជម្រៅ និងក្បោយៗ។ ការប្រមូលទិន្នន័យគឺមាន ទិន្នន័យពីយ៉ាងគឺ ទិន្នន័យបឋម និងទិន្នន័យបន្ទាប់បន្សំ។ ទិន្នន័យបឋម គឺក្រុមរបស់យើងខ្ញុំបានចុះកម្មសិក្សា នៅក្រុមហ៊ុនអាខ្មែម(ខេមបូឌា) ឯ.ក ដោយផ្ទាល់ ដើម្បីធ្វើការសាកសួរព័ត៌មានមួយចំនួនដែលទាក់ទងនឹង ប្រធានបទ។ ចំណែកទិន្នន័យបន្ទាប់បន្សំ គឺយើងខ្ញុំសិក្សាស្រាវជ្រាវតាមរយៈ ការប្រមូលឯកសារផ្សេងៗ របស់ក្រុមហ៊ុនអាខ្មែម ក៏ដូចជាឯកសារច្បាប់ អនុក្រឹត្យក្រម សេចក្តីប្រកាសណែនាំ សេចក្តីជូនដំណឹង សារាចរ ឯកសារចងក្រងដោយសាស្ត្រាចារ្យ និងតាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងអត្ថ នាយកដ្ឋានពន្ធដារផងដែរ។

៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

រចនាសម្ព័ន្ធនៃការស្រាវជ្រាវចែកចេញជា ៥ ដំណាក់កាលធំៗរួមមានដូចខាងក្រោម៖

- សេចក្តីផ្តើម៖ សិក្សាពីមូលដ្ឋាននៃការសិក្សាស្រាវជ្រាវ ត្រង់ចំណុចនេះបកស្រាយអំពីមូលហេតុនៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ វិសាលភាពនៃការស្រាវជ្រាវ សារៈសំខាន់ និងវិធីសាស្ត្រនៃការស្រាវជ្រាវ។
- ជំពូកទី១៖ សិក្សាពីមូលដ្ឋានគ្រឹះទាក់ទងនឹងទ្រឹស្តីនៃច្បាប់សារពើពន្ធកម្ពុជា ។ ជំពូកនេះបានបង្ហាញអំពីប្រព័ន្ធពន្ធដារនៅព្រះរាជាណាចក្រកម្ពុជា សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ របបក្នុងការកំណត់ពន្ធ ទោសទណ្ឌសារពើពន្ធ និងប្រភេទពន្ធដារនៅកម្ពុជាផ្សេងៗ។
- ជំពូកទី២៖ បង្ហាញអំពី ស្ថានភាពទូទៅរបស់ក្រុមហ៊ុនអាខ្មែម(ខេមបូឌា) ឯ.ក។ ជំពូកនេះបកស្រាយអំពី ប្រវត្តិ សញ្ញាសម្គាល់ ទីតាំង ចក្ខុវិស័យ បេសកកម្ម សេវាកម្ម ដៃគូអាជីវកម្ម និងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក។
- ជំពូកទី៣៖ បង្ហាញអំពី យុទ្ធសាស្ត្រអនុលោមតាមច្បាប់ពន្ធដាររបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក។ បង្ហាញពី ការចុះបញ្ជី នីតិវិធីកត់ត្រាបញ្ជីការគណនេយ្យ ការដាក់លិខិតប្រកាសពន្ធ និងការបង់ប្រាក់ពន្ធរបស់ក្រុមហ៊ុន។
- សេចក្តីសន្និដ្ឋាន៖ ធ្វើការវាយតម្លៃទៅលើភាពវិជ្ជមាន និងភាពអវិជ្ជមានមួយចំនួនតាមរយៈការសិក្សាស្រាវជ្រាវកន្លងមកនេះ។
- ការផ្តល់អនុសាសន៍៖ បន្ទាប់ពីធ្វើការវាយតម្លៃរួចមក យើងខ្ញុំនឹងធ្វើការផ្តល់ជាយោបល់ផ្ទាល់ខ្លួនក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាឱ្យកាន់តែប្រសើរ។

ជំពូកទី១

រំលឹកប្រឹក្សា

ជំពូកទី ១

រំលឹកទ្រឹស្តី

១.១ សេចក្តីផ្តើម

១.១.១ និយមន័យ “ពន្ធ”

ជាបន្ទុករបស់អ្នកជាប់ពន្ធចំពោះរដ្ឋ និងជាកាតព្វកិច្ចរបស់គ្រប់សមាសភាព ដែលកំណត់ដោយច្បាប់ ដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលមិនផ្តល់សេវាកម្មទៅឱ្យអ្នកជាប់ពន្ធទាំង នោះដោយផ្ទាល់ឡើយ ប៉ុន្តែពួកគេអាចទទួលបានមកវិញដោយប្រយោលតាមរយៈទំនិញនិងសេវាសាធារណៈ ដូចជា ស្ពាន ថ្នល់ សាលារៀន និងមន្ទីរពេទ្យជាដើម។

១.១.២ ប្រព័ន្ធពន្ធដារ

១.១.២.១ ពន្ធផ្ទាល់

វិធីសាស្ត្រផ្ទាល់ ឬពន្ធផ្ទាល់(Direct Tax) គឺជាប្រភេទពន្ធដែលរដ្ឋបាលកំណត់កម្មវត្ថុផ្ទាល់នៃពន្ធលើ បុគ្គល ឬទ្រព្យសម្បត្តិ។ ទ្រព្យសម្បត្តិដែលជាប់ពន្ធរួមមានចលនទ្រព្យ និងអទ្រព្យ ។ រីឯបុគ្គលជាប់ពន្ធនេះរួម មានរូបវន្តបុគ្គល និងនីតិបុគ្គលដែលមានស្ថានភាពគតិយុត្តជាពាណិជ្ជករ ម្ចាស់អាជីវកម្ម ឬកម្មសិទ្ធិករជាដើម។ ប្រភេទរបស់ពន្ធផ្ទាល់រួមមាន ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី ពន្ធលើដីធ្លីមិនបានប្រើប្រាស់ បង់ពន្ធប៉ាតង់ ពន្ធលើ ប្រាក់បៀវត្ស ពន្ធលើប្រាក់ចំណេញ ពន្ធអប្បបរមាជាដើម។

១.១.២.២ ពន្ធប្រយោល

វិធីសាស្ត្រប្រយោល ឬពន្ធប្រយោល ជាប្រភេទពន្ធដែលមានកម្មវត្ថុជាការប្រើប្រាស់ទំនិញ ឬសេវាកម្ម។ អ្នកប្រើប្រាស់ទំនិញ ឬសេវាគឺជាបុគ្គលរងពន្ធ មានន័យថាគាត់ត្រូវជាប់កាតព្វកិច្ចបង់ពន្ធលើការប្រើប្រាស់ទំនិញ ឬសេវា ដែលអ្នកលក់ឬផ្គត់ផ្គង់ត្រូវប្រមូលនិងបង់ជូនរដ្ឋនាពេលក្រោយ។ ពន្ធប្រយោលត្រូវបង់ដោយមិនគិតពី កម្រិតនៃផលទុនរបស់អ្នកណាឡើយ ពន្ធនេះប្រែប្រួលទៅតាមប្រភេទនៃផលិតផលឬសេវាដែលបានប្រើប្រាស់។

១.២ របបក្នុងការកំណត់ពន្ធ

មុនឆ្នាំ ២០១៦ របបពន្ធដារត្រូវបានបែងចែកជា ៣ របបដូចខាងក្រោម (មាត្រាទី ៤ នៃច្បាប់សារពើពន្ធ ចាស់) រួមមានដូចជា៖

- របបស្វ័យប្រកាស
- របបបំព្រួញ
- របបម៉ៅការ

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសលេខ ០០៩ ស្តីពី ការចាត់ថ្នាក់ឡើងវិញនៃអ្នកជាប់ពន្ធក្រោមរបបអ្នកជាប់ពន្ធរាយតម្លៃដោយខ្លួនឯង។ ប្រកាសលេខ០០៩ មាន គោលបំណងកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដើម្បីឱ្យមាន សង្គតិភាពនៅក្នុងការ គ្រប់គ្រង ប្រមូលចំណូលពន្ធគ្រប់ប្រភេទឱ្យមានប្រសិទ្ធិភាព តម្លាភាព និងសមធម៌ ស្របតាមការរីកចម្រើននៃ សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។

ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតផលប្រចាំឆ្នាំទៅតាម វិស័យចម្បងរួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងពាណិជ្ជកម្ម។

^២ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានចាត់ថ្នាក់ជាប្រភេទ ដូចខាងក្រោម៖

១.២.១ អ្នកជាប់ពន្ធតូច

អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គល ឬ សហគ្រាសសហកម្មសិទ្ធិដែល៖

- មានផលប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ដល់ ១ ០០០លានរៀល
- មានផលប្រចាំឆ្នាំរយៈពេល៣ខែ ជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចន្ទចាប់ពី ៦០លានរៀល ឡើងទៅ ឬ
- រំពឹងថា មានផលប្រចាំឆ្នាំរយៈពេល៣ខែ ជាប់គ្នាខាងមុខ ចាប់ពី៦០លានរៀលឡើងទៅ ឬ
- ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញឬសេវារួមទាំងភាស៊ី។

វិស័យ	ផលប្រចាំឆ្នាំ	ទ្រព្យសកម្ម
កសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម	២៥០លានរៀល ដល់ ១ ០០០លានរៀល	២០០លានរៀល ដល់ ១ ០០០លានរៀល
ឧស្សាហកម្ម	២៥០លានរៀល ដល់ ១ ៦០០លានរៀល	២០០លានរៀល ដល់ ២ ០០០លានរៀល

តារាងទី១៖ ផលប្រចាំឆ្នាំ និងទ្រព្យសកម្មរបស់អ្នកជាប់ពន្ធតូច

១.២.២ អ្នកជាប់ពន្ធមធ្យម

អ្នកជាប់ពន្ធមធ្យម គឺជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌ ណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖

- ជាសហគ្រាស ដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬ

^១ សង្គតិភាព មានន័យថា ភាពចុះសម្រុងគ្នារវាងវិធានភាពផ្សេងគ្នា

^២ ប្រកាសលេខ ០០៩ សហវ. ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស

- ជាស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សមាគមន៍ ឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ ឬ
- ជាបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ
- សហគ្រាសដែលមាន៖

វិស័យ	ផលបរប្រចាំឆ្នាំ	ទ្រព្យសកម្ម
កសិកម្ម	១ ០០០លានរៀល ដល់ ៤ ០០០លានរៀល	១ ០០០លានរៀល ដល់ ២ ០០០លានរៀល
សេវាកម្មនិងពាណិជ្ជកម្ម	១ ០០០លានរៀល ដល់ ៦ ០០០លានរៀល	១ ០០០លានរៀល ដល់ ២ ០០០លានរៀល
ឧស្សាហកម្ម	១ ៦០០លានរៀល ដល់ ៨ ០០០លានរៀល	២ ០០០លានរៀល ដល់ ៤ ០០០លានរៀល

តារាងទី២៖ ផលបរប្រចាំឆ្នាំ និងទ្រព្យសកម្មរបស់អ្នកជាប់ពន្ធមធ្យម

១.២.៣ អ្នកជាប់ពន្ធនិម្មិត

អ្នកជាប់ពន្ធនិម្មិត គឺជាបុគ្គល ដែលស្ថិតក្នុងលក្ខខណ្ឌណាមួយ ក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖

- សហគ្រាសដែលមាន៖

វិស័យ	ផលបរប្រចាំឆ្នាំ	ទ្រព្យសកម្ម
កសិកម្ម	លើសពី ៤ ០០០លានរៀល	លើសពី ២ ០០០លានរៀល
សេវាកម្ម និងពាណិជ្ជកម្ម	លើសពី ៦ ០០០លានរៀល	លើសពី ២ ០០០លានរៀល
ឧស្សាហកម្ម	លើសពី ៨ ០០០លានរៀល	លើសពី ៤ ០០០លានរៀល

តារាងទី៣៖ ផលបរប្រចាំឆ្នាំ និងទ្រព្យសកម្មរបស់អ្នកជាប់ពន្ធនិម្មិត

- ជាបុគ្គលម្នាក់ៗរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
- ជាសហគ្រាស ដែលបានចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

១.៣ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ

យោងតាមមាត្រា១៩៣ នៃច្បាប់ស្តីពីសារពើពន្ធ (២០២៣)បានចែងពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធដូចខាងក្រោម៖

១.៣.១ សិទ្ធិ របស់អ្នកជាប់ពន្ធ

អ្នកជាប់ពន្ធមានសិទ្ធិ៖

- ទទួលបានការរក្សាទុកជាសម្ងាត់នូវព័ត៌មានជាការសម្ងាត់។ ព័ត៌មានទាក់ទងនឹងអ្នកជាប់ពន្ធអាចផ្តល់ឱ្យចំពោះតែ៖
 - មន្ត្រី និងភ្នាក់ងាររបស់រដ្ឋបាលសារពើពន្ធ(បំពេញភារកិច្ច)
 - អាជ្ញាធរព្រហ្មទណ្ឌ(បទល្មើសពន្ធដារ)
 - តុលាការ(ជំរះក្តីទាក់ទងនឹងពន្ធដារ)
 - អាជ្ញាធរពន្ធដារបរទេស(កិច្ចព្រមព្រៀងអន្តរជាតិ)
- ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងមានការជួយពន្យល់ណែនាំអំពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ នីតិវិធីសារពើពន្ធ និងកាតព្វកិច្ចសារពើពន្ធ
- ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ
- ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ
- បង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារកំណត់
- មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ
- ទទួលបានការអនុវត្តន៍ដោយមានតម្លាភាព និងមិនលម្អៀងពីសំណាក់រដ្ឋបាលសារពើពន្ធ
- ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តន៍កាតព្វកិច្ចសារពើពន្ធ។

១.៣.២ កាតព្វកិច្ច របស់អ្នកជាប់ពន្ធ

អ្នកជាប់ពន្ធមានកាតព្វកិច្ច ដូចខាងក្រោម៖

- ក. ចុះឈ្មោះក្នុងបញ្ជីរដ្ឋបាលសារពើពន្ធ^៣៖
 - បុគ្គលទាំងឡាយត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងអំឡុងពេល១៥(ដប់ប្រាំ)ថ្ងៃ ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬសកម្មភាពផ្សេងទៀត រួមទាំងសកម្មភាពរបស់ស្ថាប័នឬអង្គការនានា។

^៣យោងតាមមាត្រា៧៧ នៃច្បាប់សារពើពន្ធ

- បុគ្គលទាំងឡាយត្រូវជូនដំណឹងទៅរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥(ដប់ប្រាំ)ថ្ងៃ ក្រោយពីការផ្លាស់ប្តូរអាសយដ្ឋាន ទ្រង់ទ្រាយ នាមករណ៍ កម្មវត្ថុអាជីវកម្ម ការផ្ទេរ ការបញ្ឈប់អាជីវកម្ម សមាសភាពអ្នកគ្រប់គ្រង ឬអ្នកទទួលបន្ទុកកិច្ចការពន្ធដាររបស់សហគ្រាស។
- វិធាននិងនីតិវិធីនៃការចុះបញ្ជី ការធ្វើបច្ចុប្បន្នកម្មត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ខ. ដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ^៤ ៖

- អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធតាមទម្រង់ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់។
- លិខិតប្រកាសសារពើពន្ធ ត្រូវចុះហត្ថលេខាដោយអ្នកជាប់ពន្ធ ឬតំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ។
- អ្នកវិនិយោគទាំងអស់ ត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែសម្រាប់ខែនីមួយៗ និងលិខិតប្រកាសសារពើពន្ធប្រចាំឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធនោះ និងបង់ពន្ធអាករទាំងអស់ទៅតាមបទប្បញ្ញត្តិនៃប្រភេទពន្ធនីមួយៗ។
- អ្នកវិនិយោគទាំងអស់ ត្រូវភ្ជាប់មកនូវវិញ្ញាបនបត្ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ពីការគោរពប្រតិបត្តិជាមួយលិខិតប្រកាសសារពើពន្ធប្រចាំឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធនោះ។
- អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ឬអ្នកវិនិយោគទាំងអស់ អាចដាក់លិខិតប្រកាសសារពើពន្ធតាមប្រព័ន្ធទទួលលិខិតប្រកាសអេឡិចត្រូនិក(E-Filing)របស់រដ្ឋបាលសារពើពន្ធ ហើយមានតម្លៃស្មើគ្នានឹងលិខិតប្រកាសសារពើពន្ធជាមួយលក្ខណ៍អក្សរដែលជាច្បាប់ដើម។

គ. បង់ពន្ធតាមកាលបរិច្ឆេទកំណត់៖

អ្នកជាប់ពន្ធទាំងអស់មានកាតព្វកិច្ចបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធទៅតាមកាលកំណត់របស់រដ្ឋបាលសារពើពន្ធ៖

- កាលបរិច្ឆេទកំណត់នៃការដាក់លិខិតប្រកាសពន្ធប្រចាំខែ៖ អ្នកជាប់ពន្ធត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២៥ នៃខែបន្ទាប់ពីខែត្រូវបង់។ កាលបរិច្ឆេទកំណត់នៃការបង់ប្រាក់ពន្ធ និងការដាក់លិខិតប្រកាសពន្ធប្រចាំខែសម្រាប់ប្រភេទពន្ធមួយចំនួនមានដូចជា៖

១. ប្រាក់រំដោះពន្ធលើប្រាក់ចំណូល

២. ពន្ធលើប្រាក់បៀវត្ស

^៤ យោងតាមមាត្រា២០១និងមាត្រា២០៦ នៃច្បាប់ស្តីពីសារពើពន្ធ

៣. ពន្ធកាត់ទុកគ្រប់ប្រភេទ

៤. អាករលើតម្លៃបន្ថែម

៥. អាករសម្រាប់បំភ្លឺសាធារណៈ។ល។

- កាលបរិច្ឆេទ កំណត់ដាក់លិខិតប្រកាសពន្ធប្រចាំឆ្នាំ៖ អ្នកជាប់ពន្ធត្រូវដាក់លិខិតប្រកាសពន្ធប្រចាំឆ្នាំ និងបង់ប្រាក់ពន្ធឱ្យបានយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ចំពោះ៖
 - ពន្ធលើប្រាក់ចំណូល ត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធឱ្យបានយ៉ាងយឺតបំផុត ត្រឹមថ្ងៃទី ៣១ ខែមីនា នៃឆ្នាំបន្ទាប់ពីឆ្នាំដែលជាប់ពន្ធ។
 - ពន្ធប៉ាតង់ត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធឱ្យបានយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា នៃឆ្នាំនីមួយៗ។
- ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវប្រមូលចាប់ពី ថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា នៃឆ្នាំ នីមួយៗ។
- ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបង់យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញានៃឆ្នាំប្រមូលពន្ធនីមួយៗ។
- ពន្ធលើអចលនទ្រព្យត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃ ឆ្នាំជាប់ពន្ធនីមួយៗ។
- រយៈពេលនៃការបង់ពន្ធលើផ្ទាំងផ្សព្វផ្សាយ ៖
 - ប័ណ្ណប្រកាសធ្វើពីក្រដាស ក្រណាត់ ឬវត្ថុផ្សេងៗ ត្រូវដាក់លិខិតប្រកាសបង់ពន្ធ ១៥ថ្ងៃ ក្រោយ ពីធ្វើការផ្សព្វផ្សាយ
 - ស្លាកអាជីវកម្ម ផ្ទាំងអក្សរ ផ្ទាំងរូបភាព ត្រូវប្រកាសបង់ពន្ធ ចាប់ពីថ្ងៃទី០១ មករា ដល់ ថ្ងៃទី ៣១ ខែមីនា នៃឆ្នាំសារពើពន្ធ
 - ចំពោះស្លាកយីហោដែលផលិតថ្មី ក្រោយថ្ងៃទី ៣១ មីនា ត្រូវដាក់លិខិតប្រកាសបង់ពន្ធ ១៥ថ្ងៃ ក្រោយពីធ្វើការផ្សព្វផ្សាយ
 - ចំពោះស្លាកអាជីវកម្ម និងផ្ទាំងអក្សរ ឬរូបភាពក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម ដែលផលិត ថ្មីត្រូវដាក់លិខិតប្រកាសបង់ពន្ធ ១៥ថ្ងៃ ក្រោយពីធ្វើការផ្សព្វផ្សាយ
 - ៦ខែដើមឆ្នាំ ត្រូវបង់ពន្ធ ១០០%
 - ៦ខែចុងឆ្នាំ ត្រូវបង់ពន្ធ ៥០%

ឃ. កាន់កាប់ថែរក្សា និងត្រូវបង្ហាញបញ្ជីលិខិតយុត្តិការ រួមទាំងឯកសារផ្សេងៗ៖

- អ្នកជាប់ពន្ធត្រូវកាន់ កត់ត្រា និងរក្សាទុកបញ្ជី លិខិតយុត្តិការ និងឯកសារហិរញ្ញវត្ថុផ្សេងៗដូចបទប្បញ្ញត្តិ ស្តីពីពន្ធដារបានកំណត់ និងត្រូវដាក់បញ្ជីនិងឯកសារទាំងនោះតាមការតម្រូវជូនរដ្ឋបាលសារពើពន្ធ។
- ចំពោះអ្នកជាប់ពន្ធ ដែលពុំមានកាតព្វកិច្ចកាន់បញ្ជីគណនេយ្យតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជាដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវកាន់ទិនានុប្បវត្តិ ដោយកត់ត្រាចុះតាមលំដាប់ថ្ងៃ ខែ នូវចំណូលនិងចំណាយផ្សេងៗទាំងអស់ដែលទាក់ទិននឹងអាជីវកម្ម ទៅតាមទម្រង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់។
- ក្នុងករណីដែលអ្នកជាប់ពន្ធមិនកាន់ កត់ត្រា ឬកត់ត្រាមិនត្រឹមត្រូវនូវបញ្ជីគណនេយ្យ ឬកំណត់ត្រា នានា តាមលក្ខខណ្ឌដែលបានកំណត់រដ្ឋបាលសារពើពន្ធជាអ្នកកំណត់នូវប្រាក់ចំណូលនិងចំណាយ ផ្សេងៗ។
- បុគ្គលដែលត្រូវកាន់ កត់ត្រា ឬរក្សាទុកបញ្ជី ឯកសារនានា ឬទិនានុប្បវត្តិដែលបានកំណត់ដោយបទ ប្បញ្ញត្តិស្តីពីពន្ធដារបទប្បញ្ញត្តិដទៃ ត្រូវរក្សាទុកបញ្ជីឬឯកសារទាំងនោះ ក្នុងរយៈពេល១០(ដប់)ឆ្នាំ សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ និង៣(បី)ឆ្នាំសម្រាប់អ្នកជាប់ពន្ធតូច គិតពីបំណាច់ឆ្នាំជាប់ពន្ធ។
- អ្នកជាប់ពន្ធត្រូវចេញវិក្កយបត្រលើរាល់ប្រតិបត្តិការអាជីវកម្ម។ វិក្កយបត្រត្រូវចេញតាម “វិធានវិក្កយបត្រ ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចខាងក្រោម៖
ក. វិក្កយបត្រអាករមាននិទ្ទេសដូចខាងក្រោម៖
 - ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ឬអ្នក ផ្គត់ផ្គង់
 - លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ ឈ្មោះ និងអាសយដ្ឋាន របស់អ្នកទិញ ព្រមទាំងលេខអត្តសញ្ញាណកម្មសារពើពន្ធ
 - សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
 - តម្លៃសរុបនៃប្រភេទទំនិញនីមួយៗដែលមិនទាន់គិតអាករនានា
 - ប្រាក់អាករនីមួយៗ (ករណីទំនិញឬសេវាត្រូវជាប់អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ ឬ និង អាករលើការស្នាក់នៅ) និងអាករលើតម្លៃបន្ថែម
 - ហត្ថលេខា និងឈ្មោះរបស់អ្នកលក់និងអ្នកទិញ (ចំពោះអ្នកទិញដែលជាអ្នកជាប់ពន្ធតាម របបស្វ័យប្រកាស)។

^៥ ប្រកាសលេខ ៧២៣ សហវ. ប្រក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ

ខ. វិក្កយបត្រធម្មតាមាននិទ្ទេសដូចខាងក្រោម៖

- ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ឬអ្នកផ្គត់ផ្គង់ លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ
 - ឈ្មោះ និងអាសយដ្ឋានរបស់អ្នកទិញ
 - សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
 - តម្លៃរួមបញ្ចូលទាំងអាករនានានៃទំនិញនីមួយៗ ហត្ថលេខា និងឈ្មោះរបស់អ្នកលក់។
- អ្នកជាប់ពន្ធត្រូវកត់ត្រាសេចក្តីវាយលម្អិតនៃវិក្កយបត្រឱ្យបានត្រឹមត្រូវចូលក្នុងទិន្នន័យប្រព័ន្ធ។
- ង. បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធ តាមកាលបរិច្ឆេទដែលមានចុះក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ
- ច. បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗទៀតដែលរដ្ឋបាលសារពើពន្ធបានកំណត់ ឬដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរដូចខាងក្រោម ៖
- ប្រាក់ពន្ធត្រូវដល់កំណត់និងត្រូវបង់ នៅក្នុងរយៈពេលដែលបទប្បញ្ញត្តិស្តីពីពន្ធដារបានតម្រូវឱ្យធ្វើការដាក់លិខិតប្រកាសសារពើពន្ធ
 - បំណុលពន្ធត្រូវដល់កំណត់ និងត្រូវបង់ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ ក្រោយពីការប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធ
 - ប្រាក់ពន្ធត្រូវដល់កំណត់នឹងត្រូវបង់ក្នុងរយៈពេល ៣(បី)ថ្ងៃ ក្រោយពីការប្រគល់លិខិតជូនដំណឹងទារបំណុលពន្ធដូចមានចែងក្នុងកថាខណ្ឌទី៤នៃមាត្រា២០៩នៃច្បាប់សារពើពន្ធ
 - រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវចេញប្រកាសនូវវិធាននិងនីតិវិធីដើម្បី៖
 - កំណត់កាលបរិច្ឆេទទារបំណុលពន្ធដើម្បីចៀសវាងការខាតបង់ដោយទារបំណុលពន្ធមិនបាន
 - ចាត់ទុកបំណុលពន្ធជាប្រាក់ពន្ធដែលមិនអាចប្រមូលបាន
 - អាជ្ញាយុកាលនៃការលក់សិទ្ធិលើបំណុលពន្ធមានរយៈពេល ១០(ដប់)ឆ្នាំ ចាប់ពីថ្ងៃដែលបំណុលពន្ធត្រូវបានជូនដំណឹងទៅអ្នកជាប់ពន្ធ។ វិធាននិងនីតិវិធីនៃការផ្អាកឬការបង្កង់អាជ្ញាយុកាល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

១.៤ ទោសទណ្ឌសារពើពន្ធ

១.៤.១ បទល្មើសបទប្បញ្ញត្តិស្តីពីពន្ធដារ

ការគេចវេសពន្ធ គឺជាបទល្មើសដោយចេតនា ដោយដឹងជាមុន មានការរៀបចំទុកនិងច្រើនដងទៅលើបទប្បញ្ញត្តិស្តីពីពន្ធដារ ក្នុងបំណងបន្ថយ ឬបំបាត់ប្រាក់ពន្ធដែលបទប្បញ្ញត្តិស្តីពីពន្ធដារតម្រូវអោយបង់។ ក្នុង

ករណីដែលការធ្វើសប្បុរសឱ្យប្រហែសធ្ងន់ធ្ងរ បើសិនជាប្រាក់ពន្ធដែលបានបង់ មានចំនួនតិចជាងប្រាក់ពន្ធដែលបានកំណត់ដោយបទប្បញ្ញត្តិស្តីពី ពន្ធដារលើសពី១០ភាគរយ ត្រូវបានចាត់ទុកថាជាការគេចវេសពន្ធផងដែរ បើបានប្រព្រឹត្តឡើង៖

(១) ពីរលើកដាច់ពីគ្នា ក្នុងរយៈពេល៣ឆ្នាំនៃឆ្នាំប្រតិទិន

(២) បីលើកប្រចំនួនជាងនេះដាច់ពីគ្នាក្នុងរយៈពេលណាមួយក៏ដោយ។

បន្ថែមពីលើនេះ ត្រូវបានចាត់ទុកជាអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ចំពោះអំពើដែលប្រព្រឹត្តផ្ទុយពីការកំណត់របស់ច្បាប់នេះនិងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងទៀតដូចខាងក្រោមមាន៖

- មិនបានរក្សាបញ្ជីកាតណនេយ្យនិងឯកសារផ្សេងទៀតឬមិនបានចេញវិក្កយបត្រលើកិច្ចការជំនួញ
- មិនអនុញ្ញាតអោយរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជីកាតណនេយ្យ ឬឯកសារផ្សេងៗ
- មិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ
- មិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរក្នុងការចុះបញ្ជី ដូចមានចែងក្នុងច្បាប់នេះ
- កសាងឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំផ្សេងៗ
- លាក់ទុក ឬបំផ្លាញចោលដោយចេតនានូវបញ្ជីគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗទៀត
- ព្យាយាមធ្វើអោយរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ
- មិនបានដាក់លិខិតប្រកាសសារពើពន្ធដែលគ្មានប្រាក់ពន្ធត្រូវបង់ក្នុង រយៈពេល៣០ថ្ងៃក្រោយកាលបរិច្ឆេទដែលច្បាប់បានកំណត់ និង
- ជួយជ្រោមជ្រែងដោយចេតនាដល់អំពើទាំងឡាយខាងលើ។

១.៤.២ ពន្ធបន្ថែម និងការប្រាក់

ពន្ធបន្ថែម និងការប្រាក់ត្រូវបានកំណត់ដូចខាងក្រោម ^៦ ៖

- ត្រូវបានចាត់ទុកជាការធ្វើសប្បុរសឱ្យប្រហែស ប្រសិនបើប្រាក់ពន្ធដែលបានបង់មានចំនួនតិចជាង ប្រាក់ពន្ធដែលត្រូវបង់ មិនលើសពី ១០% ឬមិនបានបង់ពន្ធតាមកាលបរិច្ឆេទតាមកំណត់ ត្រូវទទួលរងពិន័យ៖
 - ប្រាក់ពន្ធបន្ថែម តាមអត្រា ១០%
 - ការប្រាក់ តាមអត្រា ១.៥% គិតពីថ្ងៃទី ០១ នៃខែបន្ទាប់ពីខែដែលបានបង់ពន្ធទុះ

^៦ មាត្រា ២៣៣ នៃច្បាប់ស្តីពីសារពើពន្ធ

- ត្រូវបានចាត់ទុកជាការធ្វេសប្រហែសធ្ងន់ធ្ងរ ប្រសិនបើប្រាក់ពន្ធដែលបានបង់មានចំនួនតិចជាងត្រូវបង់លើសពី ១០% ត្រូវទទួលរងពិន័យ៖
 - ប្រាក់ពន្ធបន្ថែម តាមអត្រា ២៥%
 - ការប្រាក់ តាមអត្រា ១.៥% គិតពីថ្ងៃទី០១ នៃខែបន្ទាប់ពីខែដែលបានបង់ពន្ធខ្វះ
- ការកំណត់ពន្ធជាឯកតោភាគី ក្នុងករណីអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកមិនបានដាក់លិខិត ប្រកាសសារពើពន្ធតាមការតម្រូវនៃច្បាប់ មិនបានធ្វើការចុះបញ្ជី មិនបានកាន់កាប់ កត់ត្រា រក្សាទុកបានត្រឹមត្រូវនូវបញ្ជីគណនេយ្យ ឬឯកសារផ្សេងៗទៀតតាមការតម្រូវ មិនបានផ្តល់នូវព័ត៌មានចាំបាច់ជូនរដ្ឋបាលសារពើពន្ធស្នើសុំអោយអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកឆ្លើយតប ឬផ្តល់លិខិតយុត្តិការបញ្ជាក់លើចំណុចណាមួយនៃលិខិតប្រកាសសារពើពន្ធទាល់។ ត្រូវរងពិន័យ៖
 - ប្រាក់ពន្ធបន្ថែម តាមអត្រា ៤០%
 - ការប្រាក់ តាមអត្រា ១.៥% គិតពីថ្ងៃទី ០១ នៃខែបន្ទាប់ពីខែដែលបានបង់ពន្ធខ្វះ។

១.៥ ប្រភេទពន្ធដារនៅកម្ពុជា

នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ បច្ចុប្បន្ននេះពន្ធរួមមានដូចខាងក្រោម៖

១.៥.១ ពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូល ត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជនពន្ធលើប្រាក់ចំណូលកំណត់លើប្រាក់ចំណូលប្រភពកម្ពុជាតែប៉ុណ្ណោះ។ ប្រាក់ចំណូលជាប់ពន្ធ ជាប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអាជីវកម្មគ្រប់ប្រភេទ រួមបញ្ចូលទាំងចំណូលមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ព្រមទាំងប្រាក់ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគ ការប្រាក់ថ្លៃឈ្នួល និងសួយសារផង។ ប្រាក់ចំណូលជាប់ពន្ធក៏រួមបញ្ចូលផងដែរ នូវចំណូលមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។

អត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមានដូចតទៅ៖

- ១- ២០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានដោយនីតិបុគ្គល
- ២- ៣០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័ន ធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិរួមទាំង ព្រៃឈើ ដី មាស ឬ ត្បូងថ្មមានតម្លៃនានា

៣- ០ភាគរយ ចំពោះប្រាក់ចំណូលរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈពេលលើកលែងពន្ធដែលកំណត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

៤- តាមតារាងអត្រាពន្ធកំណើនតាមថ្នាក់ខាងក្រោម ចំពោះប្រាក់ចំណូលដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកអោយសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល៖

ភាគប្រាក់ចំណូលប្រចាំខែត្រូវជាប់ពន្ធ	អត្រាពន្ធ
ពី ០ រ ដល់ ១៨ ០០០ ០០០ រ	០%
ពី ១៨ ០០០ ០០១ រ ដល់ ២៤ ០០០ ០០០ រ	៥%
ពី ២៤ ០០០ ០០១ រ ដល់ ១០២ ០០០ ០០០ រ	១០%
ពី ១០២ ០០០ ០០១ រ ដល់ ១៥០ ០០០ ០០០ រ	១៥%
លើសពី ១៥០ ០០០ ០០០ រ	២០%

តារាងទី៤៖ អត្រាកំណើនតាមថ្នាក់

៥- ចំពោះសហគ្រាសដែលមានសកម្មភាព ជាសំខាន់ក្នុងការធានារ៉ាប់រង ឬ ធានារ៉ាប់រងបន្តលើជីវិតទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់ខាងក្រោម៖

ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬនូវហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា

ខ. ចំពោះសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិតដែលមានលក្ខណៈសន្សំ និងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់តាមមាត្រា ២០ថ្មី។

១.៥.២ ពន្ធលើអចលនទ្រព្យ

ពន្ធលើអចលនទ្រព្យ គឺជាប្រភេទពន្ធប្រចាំឆ្នាំ។ ពន្ធនេះប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀលនិងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងរដ្ឋបាលក្រុងនៃខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ការប្រមូលពន្ធលើអចលនទ្រព្យនេះគឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។ ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយត្រូវមកចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងដាក់លិខិតប្រកាសបង់ពន្ធនៅអគ្គនាយក

ដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធ យ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារជា ដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App ដែល មានក្នុង App Store និង Play Store។

❖ **ការលើកលែងពន្ធ និងការអនុគ្រោះពន្ធ**

- អចលនទ្រព្យដែលជាដីធ្លីកសិកម្ម ដែលកំពុងបង្កើនផលមានជាអាទិ៍ ដីស្រែ ដីចំការ ដីដំណាំកសិកម្ម ឧស្សាហកម្ម ដីកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែអំបិលដែលមានការបញ្ជាក់ពីស្ថាប័នពាក់ព័ន្ធ។
- អចលនទ្រព្យជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋ ដែលបានចុះបញ្ជីសារពើភណ្ឌជាទ្រព្យ សម្បត្តិរដ្ឋ។ ចំពោះដីរដ្ឋដែលរាជរដ្ឋាភិបាលបានជួលឱ្យឯកជនសាងសង់សំណង់សម្រាប់ធ្វើអាជីវកម្ម ដីនោះត្រូវបានលើកលែងពន្ធលើអចលនទ្រព្យ ប៉ុន្តែសំណង់ត្រូវជាប់ពន្ធ។
- អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរ ការសម្រាប់គោលដៅសុទ្ធសាធ្វើសាសនា និងសប្បុរសធម៌ ហើយគ្មានចំណែកណាមួយនៃអចលន ទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន។
- អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
- អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធរួមមានដូចជាផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាតឬផលិតអគ្គិសនី ព្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូលទាំងអគារ និងការិយាល័យ ដែលបម្រើ ផ្ទាល់ដល់សកម្មភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។
- ផ្ទះអគារ និងសំណង់ផ្សេងៗ ដែលសាងសង់លើដីធ្លីកសិកម្ម ហើយបម្រើផ្ទាល់និងជាអចិន្ត្រៃយ៍ដល់ សកម្មភាពកសិកម្ម។
- អចលនទ្រព្យទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ដោយសារការណ៍ប្រធានសក្តិដូចជា គ្រោះធម្មជាតិ សង្គ្រាមកុហ្មកម្ម អគ្គិភ័យ ឬគ្រោះមហន្តរាយជាយថាហេតុ។ ផ្ទះអគារ និងសំណង់ដែលកំពុងត្រូវបាន សាងសង់តិចជាង ៨០% និងមិនទាន់បានប្រើប្រាស់ ប៉ុន្តែដីត្រូវជាប់ពន្ធលើអចលនទ្រព្យ។
- អចលនទ្រព្យក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម។

^៧ វារីវប្បកម្ម ៖ សំណុំនៃសកម្មភាពអាជីវកម្មនៃរុក្ខជាតិ និង សត្វនៅតាមសមុទ្រ ទន្លេ ព្រែក ស្ទឹង និង ត្រពាំង

១.៥.៣ អាករបំប្លែងសាធារណៈ

អាករសម្រាប់បំប្លែងសាធារណៈ ត្រូវបានកំណត់តាមអត្រា ៥% លើសុវា មេរ័យ ឬថ្នាំជក់ និងត្រូវបង់តែម្តងគត់នៅពេលផ្គត់ផ្គង់ដំបូងបន្ទាប់ពីផលិត ឬនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ ឬនាំចូលផលិតផលទាំងនេះត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះ ជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុត ត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។

១.៥.៤ អាករស្នាក់នៅ

អាករលើការស្នាក់ត្រូវបានកំណត់តាមអត្រា ២% លើការស្នាក់នៅក្នុងសណ្ឋាគារ និងផ្ទះសំណាក់ក្នុង ព្រះរាជាណាចក្រកម្ពុជា។ អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករ នេះជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។

១.៥.៥ ពន្ធលើមធ្យោបាយដឹកជញ្ជូន

ពន្ធលើមធ្យោបាយដឹកជញ្ជូនគឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

❖ ការលើកលែងពន្ធ

ពន្ធលើមធ្យោបាយដឹកជញ្ជូនមានត្រូវបានលើកលែងចំពោះ៖

១. រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យដែលជាកម្មសិទ្ធិរបស់រដ្ឋ
២. យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងនគរបាល ជាតិដែលបានចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័ននោះ
៣. យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលហរទេស អង្គការ អន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត
៤. ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលនិង ផលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។

១.៥.៦ ពន្ធលើដីធ្លីមិនបានប្រើប្រាស់

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធប្រចាំឆ្នាំ។ ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដី ដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយ តម្លៃដីធ្លីមិនបានប្រើប្រាស់។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ មានគោលបំណងដើម្បី៖

- ទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់យកកម្រៃលើស
- ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍន៍

- បង្កើនសកម្មភាពសេដ្ឋកិច្ចនិងកម្លាំងការងារ
- រួមចំណែកដល់ប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។

១.៥.៧ ពន្ធប្រថាប់ត្រា

ពន្ធនេះត្រូវបានបង្កើតដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍមូលដ្ឋាន ហើយប្រភេទពន្ធនេះត្រូវប្រមូលពីអ្នកទទួលសិទ្ធិកាន់កាប់។ ពន្ធប្រថាប់ត្រា ដែលប្រជាពលរដ្ឋទូទៅតែងតែជួប ប្រទះញឹកញាប់ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មានដូចខាងក្រោម៖

- ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺជាប្រភេទពន្ធដែលត្រូវបង់នៅ ពេលមានការទិញលក់ ឬដោះដូរឬធ្វើអំណោយអចលនទ្រព្យ ឬការដាក់ហ៊ុនជាអចលនទ្រព្យក្នុង ក្រុមហ៊ុន។ អត្រាពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបានកំណត់ តាមអត្រា ៤% នៃមូលដ្ឋានគិតពន្ធ។
- ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានជំនិះគ្រប់ប្រភេទ គឺជាពន្ធដែលត្រូវបង់នៅ ពេលផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានជំនិះគ្រប់ប្រភេទ រួមមាន ការទិញលក់ ឬការដោះដូរ ឬការធ្វើ អំណោយឬការដាក់ភាគហ៊ុនក្នុងក្រុមហ៊ុន នូវមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ។ អត្រា ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ ត្រូវកំណត់តាមអត្រា ៤% នៃតម្លៃមធ្យោបាយដឹកជញ្ជូន ឬ យានយន្ត ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានយន្តគ្រប់ប្រភេទ។

១.៥.៨ ពន្ធប៉ាតង់

ពន្ធប៉ាតង់ ជាពន្ធកំណត់លើផលបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ អ្នកជាប់ពន្ធដែលទើបចាប់ផ្តើមប្រកបអាជីវកម្មត្រូវបង់ពន្ធប៉ាតង់ពេញ មួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែដើមឆ្នាំ ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្ម ក្នុងរយៈពេល ៦ខែចុងឆ្នាំ។ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយនៅ ក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើ មានមុខរបរអាជីវកម្មខុសៗគ្នា ឬស្ថិតនៅក្នុងខេត្ត/ក្រុង ផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗ និង ទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។ អ្នកជាប់ពន្ធត្រូវដាក់តាំង ឬព្យួរប័ណ្ណប៉ាតង់នៅទីកន្លែងប្រកបអាជីវកម្មជា គោលដើមរបស់ខ្លួន។

១.៥.៩ អាករលើតម្លៃបន្ថែម

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើ តម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។

ទំនិញ សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លីនិងប្រាក់កាស រីឯសេវា សំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។

❖ ការផ្គត់ផ្គង់ជាប់អាករសំដៅដល់៖

- ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
- ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
- ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា

❖ ការផ្គត់ផ្គង់មិនជាប់អាករមានដូចតទៅ៖

- សេវាប្រៃសណីយ៍សាធារណៈ
- សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងទន្តសាស្ត្រនិងការលក់ទំនិញបន្ទាប់បន្សំខាង វេជ្ជសាស្ត្រ និងទន្តសាស្ត្រដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ
- សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋសេវា ធានារ៉ាប់រង
- សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាស របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- សកម្មភាពមិនស្វែងរកចំណេញ ដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋ មន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

❖ អត្រាអាករលើតម្លៃបន្ថែមមាន៖

- ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គង់ទំនិញឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា
- ០% សម្រាប់ការនាំចេញ

❖ ការគណនាប្រាក់អាករត្រូវបង់៖

- ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវា សម្រាប់ប្រកបអាជីវកម្ម ហៅថា “អាករលើធាតុចូល”
- ប្រាក់អាករដែលបានគិតយកពីអតិថិជនពីការផ្គត់ផ្គង់ទំនិញ ឬសេវាហៅថា “អាករលើធាតុចេញ”

$$\text{ប្រាក់អាករត្រូវបង់} = \text{អាករលើធាតុចេញ} - \text{អាករលើធាតុចូល}$$

❖ អាករលើធាតុចូលដែលមិនអាចកាត់កងបាន៖

អាករលើធាតុចូលដែលមិនអាចកាត់កងបានរួមមានប្រាក់អាករដែលបានបង់លើ៖

១. ចំណាយទទួលបាន ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករមានអាជីវកម្ម ជាអ្នកផ្គត់ផ្គង់ ការទទួលបាន ការកំសាន្ត ឬការសម្រាកលំហែ
២. ការទិញឬការនាំចូលថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ឬជួលថយន្ត
៣. ការទិញឬការនាំចូល “ផលិតផលគេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់ ផលិតផលគេលសិលាទាំងនោះ

អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ជាប់អាករនូវទំនិញឬសេវា ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករជូន រដ្ឋបាលសារ ពីពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមាន ការផ្គត់ផ្គង់។

១.៥.១០ ពន្ធលើប្រាក់បៀវត្ស

ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌ នៃការបំពេញសកម្មភាពបរិក្ខារងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវជាប់ពន្ធលើ ប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិង ប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនត្រូវជាប់ពន្ធលើ ប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា សហគ្រាសដែលជានិយោជកត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើ ប្រាក់បៀវត្សនៅមុនពេលបើកប្រាក់បៀវត្ស ឱ្យដល់និយោជិតនិងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពីពន្ធយ៉ាង យឺតបំផុតនៅថ្ងៃទី ២០នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។

សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ ទុកតាមអត្រាកំណើនតាមថ្នាក់ដូចតទៅ៖

ភាគបៀវត្សប្រចាំខែត្រូវជាប់ពន្ធ				អត្រាពន្ធ
ពី	០ រ	ដល់	១ ៥០០ ០០០ រ	០%
ពី	១ ៥០០ ០០១ រ	ដល់	២ ០០០ ០០០ រ	៥%
ពី	២ ០០០ ០០១ រ	ដល់	៨ ៥០០ ០០០ រ	១០%
ពី	៨ ៥០០ ០០១ រ	ដល់	១២ ៥០០ ០០០ រ	១៥%
	លើសពី		១២ ៥០០ ០០០ រ	២០%

តារាងទី៥៖ អត្រាកំណើនតាមថ្នាក់

^៨ ផលិតផលគេលសិលា៖ សំដៅដល់ប្រេងសាំងធម្មតា ប្រេងសាំងស៊ុបពែរ ប្រេងម៉ាស៊ូត និងប្រេងអ៊ីល។

១.៥.១១ ពន្ធកាត់ទុក

ពន្ធកាត់ទុក^៤ គឺជាពន្ធដែលត្រូវបានកាត់ទុកដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់មួយចំនួនដែលធ្វើឡើងជាសាច់ប្រាក់ ឬជាវត្ថុឱ្យទៅអ្នកជាប់ពន្ធ និវាសនជន និងអនិវាសនជន។ អ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្មទាំងអស់ត្រូវប្រមូលពន្ធកាត់ទុក ហើយពន្ធកាត់ទុកដែលប្រមូលបានត្រូវបង់ទៅអគ្គនាយកដ្ឋានពន្ធដារ។ ខាងក្រោមនេះតារាងបង្ហាញពីអត្រាពន្ធទៅតាមប្រភេទនៃការទូទាត់៖

ប្រភេទការទូទាត់	អត្រាពន្ធ
១. អ្នកទទួលនិវាសនជន ចំពោះការបំពេញសេវា នានាសួយសារនិងការប្រាក់ទូទាត់ដោយអ្នកជាប់ពន្ធ ក្រៅពីធនាគារ ឬស្ថាប័នសញ្ជ័យធន	១៥%
២. អ្នកទទួលនិវាសនជន ចំពោះការជួលចលន ទ្រព្យ ឬអចលនទ្រព្យ	១០%
៣. អ្នកទទួលនិវាសនជនចំពោះការប្រាក់ទូទាត់ ដោយធនាគារឬស្ថាប័នសញ្ជ័យធនសម្រាប់គណនី បញ្ជើមានកាលកំណត់	៦%
៤. អ្នកទទួលនិវាសនជនចំពោះការប្រាក់ទូទាត់ សម្រាប់គណនីសន្សំគ្មានកាលកំណត់	៤%
៥. អ្នកទទួលអនិវាសនជនចំពោះការទូទាត់គ្រប់ប្រភេទទាំងអស់	១៤%

តារាងទី៦៖ តារាងអត្រាពន្ធកាត់ទុក

១.៥.១២ អាករពិសេស

អាករពិសេសលើទំនិញ និងសេវាមួយចំនួន ត្រូវបានកំណត់លើទំនិញនិងសេវាមួយចំនួន។ ទំនិញដែលជាប់អាករនេះរួមមានស្រា(៣៥%) ស្រាបៀរ(៣០%) និងបារី(20%)។ ចំពោះសេវាដែលជាប់អាករនេះមានសេវាលំហែលកម្សាន្តនិងសេវាដឹកអ្នកដំណើរតាមផ្លូវអាកាស(១០%) និងសេវាទូរស័ព្ទ(៣%)។ អ្នកជាប់ពន្ធដែលផលិតទំនិញ ឬផ្គត់ផ្គង់សេវាទាំងនេះត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។

១.៥.១៣ ពន្ធលើផ្ទាំងផ្សព្វផ្សាយ

ពន្ធលើផ្ទាំងផ្សព្វផ្សាយ ជាប្រភេទពន្ធប្រចាំឆ្នាំត្រូវអនុវត្តលើផ្ទាំងផ្សព្វផ្សាយគ្រប់ប្រភេទតាមគ្រប់រូបភាពទាំងចល័តនិងអចល័តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពន្ធនេះត្រូវបានលើកលែងចំពោះផ្ទាំងផ្សព្វផ្សាយក្នុងគោលបំណងមិនស្វែងរកប្រាក់ចំណេញដូចខាងក្រោម៖

- ស្លាករបស់ស្ថាប័នរដ្ឋ

^៤ ដកស្រង់ចេញពីសៀវភៅណែនាំស្តីពី ពន្ធកាត់ទុកលើនិវាសនជន និងអនិវាសនជន

- ស្លាករបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការជាតិនិងអង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលដទៃទៀត អង្គការមិនមែនរដ្ឋាភិបាលនិងសមាគមនានា
- ផ្ទាំងផ្សព្វផ្សាយដែលមានគោលដៅអប់រំសង្គម ជាប្រយោជន៍សាធារណៈ មានជាអាទិ៍ ការថែរក្សា និងការពារបរិស្ថាន ការបញ្ឈប់អំពើហឹង្សាក្នុងគ្រួសារ ការការពារធនធានធម្មជាតិ ការអប់រំចរាចរណ៍ និងការអប់រំសុខភាព។

ជំពូកទី២

ស្ថានភាពទូទៅនៃ

ក្រុមហ៊ុនអាឡែម

(ខេមបូឌា) ឯ.ក

ជំពូកទី ២

ស្ថានភាពទូទៅនៃក្រុមហ៊ុនអាខ្លែម (ខេមបូឌា) ឯ.ក

២.១ ស្ថានភាពក្រុមហ៊ុន

២.១.១ ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន

ក្រុមហ៊ុនអាខ្លែម (ខេមបូឌា) ឯ.ក ជាបុត្រសម្ព័ន្ធរបស់ Acclime Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនៃប្រទេសចិន ។ បច្ចុប្បន្ននេះ អាខ្លែម (Acclime) មាននៅបណ្តាប្រទេសជាច្រើនរួមមានដូចជា ប្រទេសអូស្ត្រាលី កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ អាមេរិក វៀតណាម និងអាវ៉ាប៊ូម។ អាខ្លែម បានចាប់ផ្តើមប្រតិបត្តិការសកម្មភាពអាជីវកម្មនៅក្នុងប្រទេសកម្ពុជានៅក្នុងពាក់កណ្តាលឆ្នាំ២០២០ ហើយបានចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ រួចរាល់ដែលមានឈ្មោះជាផ្លូវការថាក្រុមហ៊ុនអាខ្លែម (ខេមបូឌា) ឯ.ក (Acclime Cambodia Co., Ltd) ដែលបច្ចុប្បន្ននេះមានបុគ្គលិកចំនួនជាង៧០នាក់ ។

ក្រុមហ៊ុនអាខ្លែម (ខេមបូឌា) ឯ.ក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនរបស់ខ្លួន ដោយជួយកាត់បន្ថយហានិភ័យអាជីវកម្ម របស់អាជីវករទាំងក្នុងប្រទេស និងក្រៅប្រទេស។ តាមរយៈការបន្តផ្លាស់ប្តូរច្បាប់និងបទប្បញ្ញត្តិកម្ពុជាក្រុមហ៊ុនអាខ្លែម បានជួយអតិថិជនរបស់ខ្លួនក្នុងការអនុលោមតាមច្បាប់ថ្មីៗដែលចេញជាបន្តបន្ទាប់ ជាមួយក្រសួងដែលពាក់ព័ន្ធនានារួមមានដូចជា៖

- ក្រសួងពាណិជ្ជកម្ម (Ministry of Commerce)
- អគ្គនាយកដ្ឋានពន្ធដារ (General Department of Tax)
- និយ័តករគណនេយ្យនិងសវនកម្ម (Accounting and Auditing Regulator)
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (Ministry of Labour and Vocational Training)
- បេឡាជាតិសន្តិសុខសង្គម (National Social Security Fund) និង
- ក្រសួងពាក់ព័ន្ធផ្សេងៗទៀត។

២.១.២ ទីតាំងភូមិសាស្ត្រ ស្ថាប័ន និងលេខទូរស័ព្ទទំនាក់ទំនងជាមួយសហគារី

➢ ទីតាំងភូមិសាស្ត្រ

បច្ចុប្បន្នក្រុមហ៊ុនអាខ្លែម (ខេមបូឌា) ឯ.ក មានអាសយដ្ឋានស្ថិតនៅ #Urban Village Condominium Phase ១, B១, B២, B៣, B៤, B៥ & B៦ ជាន់ទី២នៃប្លុក B លេខ១១៥៩ ផ្លូវហាវីប៊ីសម្តេចហ៊ុនសែន ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

➤ ស្លាកសញ្ញា

ស្លាកសញ្ញារបស់ក្រុមហ៊ុនអាខ្លែម គឺមានទម្រង់ជាអក្សរឡាតាំង ACCLIME និងមានចំណុចរង្វង់តូចៗពណ៌ទឹកក្រូច និងពណ៌កាត់ស្នាំង។



រូបភាពទី១៖ ស្លាកសញ្ញារបស់ ក្រុមហ៊ុនអាខ្លែម (ខេមបូឌា) ឯ.ក

➤ លេខទូរស័ព្ទទំនាក់ទំនងជាមួយសហការី

លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងគឺ ០២៣ ២១៥ ៩៦០។

២.១.៣ ចក្ខុវិស័យ និងបេសកកម្ម របស់ក្រុមហ៊ុន

ក្រុមហ៊ុនអាខ្លែមខេមបូឌា មានចក្ខុវិស័យក្នុងការលើកកម្ពស់ស្តង់ដារអភិបាលកិច្ចសាជីវកម្ម ហើយចង់ក្លាយទៅជាក្រុមហ៊ុនសេវាសាជីវកម្មលំដាប់កំពូលនៅអាស៊ីអាគ្នេយ៍ ដោយលើកកម្ពស់ស្តង់ដារនៃអភិបាលកិច្ចសាជីវកម្មគ្រប់ទីកន្លែងដែលក្រុមហ៊ុនដំណើរការ។ ក្រុមហ៊ុនបានធ្វើសកម្មភាពនៅក្នុងទីផ្សារអាស៊ីទាំងអស់ដោយផ្ដោតជាពិសេសលើតំបន់អាស៊ីដែលកំពុងរីកចម្រើន ហើយដែលជាកន្លែងពិបាកក្នុងការស្វែងរកក្រុមហ៊ុនផ្តល់សេវាសាជីវកម្មដែលផ្តល់នូវស្តង់ដារ និងការឆ្លើយតបខ្ពស់ទៅកាន់អតិថិជន^{៩០} ។

២.២ សកម្មភាពអាជីវកម្មរបស់សហគ្រាស

២.២.១ សកម្មភាពអាជីវកម្មរបស់សហគ្រាស

ក្រុមហ៊ុនអាខ្លែម (ខេមបូឌា) ឯ.ក មានផ្តល់សេវាដល់អាជីវកម្មគ្រប់ប្រភេទ ទាំងធុនតូច មធ្យម និងធំ ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកដៃគូសហការជាមួយអាជីវកម្មផ្សេងៗនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមានផ្តល់ជាសេវាកម្មជាច្រើនប្រភេទដូចខាងក្រោម៖

២.២.១.១ សេវាពិគ្រោះយោបល់ផ្នែកគ្រប់គ្រង

សេវាពិគ្រោះយោបល់លើផ្នែកគ្រប់គ្រង គឺជាសេវាកម្មដែលជាសកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនអាខ្លែម (ខេមបូឌា) ឯ.ក ។ សម្រាប់សេវាកម្មនេះ ក្រុមហ៊ុនបានផ្តល់អោយអតិថិជននូវការប្រឹក្សាទាក់ទងនឹងការ

^{៩០} <https://cambodia.acclime.com/about/> (ចូលទស្សនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤)

គ្រប់គ្រងសកម្មភាពអាជីវកម្ម គ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន គ្រប់គ្រងហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យ អាជីវកម្ម។ល។

២.២.១.២ សេវាកម្មផ្នែកពន្ធដារ

ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក មានផ្តល់នូវសេវាកម្មជូនទៅអតិថិជនទាក់ទិននឹងផ្នែកពន្ធដារជា ច្រើនប្រភេទរួមមានដូចជាសេវាកម្ម៖

- ការប្រកាសពន្ធប្រចាំខែ (Monthly Tax Return)
- ការប្រកាសពន្ធប្រចាំឆ្នាំ(Annual Tax Return)
- ការផ្តល់ប្រឹក្សាផ្នែកពន្ធដារ(Tax Advisory)
- ការត្រួតពិនិត្យការប្រកាសពន្ធឡើងវិញ(Tax Review)
- ការចុះបញ្ជីអាជីវកម្មក្រុមហ៊ុន(Business Registration)
- ការបិទបញ្ជីក្រុមហ៊ុន(Company Liquidation)
- ជំនួយការផ្នែកសវនកម្មពន្ធដារពេញលេញ និងការជម្រះបំណុលពន្ធដារ (Assist Tax Audit and Tax Clearance) និង
- សេវាកម្មពន្ធដារប្រហាក់ប្រហែលផ្សេងៗ

២.២.១.៣ សេវាកម្មផ្នែកគណនេយ្យ

បន្ថែមពីលើសេវាកម្មផ្នែកពន្ធដារ ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក ក៏មានបម្រើសេវាកម្មគណនេយ្យ ជូនអតិថិជនផងដែរ។ ចំពោះសេវាកម្មគណនេយ្យដែលផ្តល់ជូនដល់អតិថិជនរួមមាន៖

- ការកត់ត្រាប្រតិបត្តិការគណនេយ្យស្របតាមបទបញ្ញត្តិ
- ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបញ្ជូនទៅ និយ័តករគណនេយ្យនិងសវនកម្ម (Sumit Financial Report to Accounting and Auditing Regulator)
- ការផ្តល់ប្រឹក្សាគណនេយ្យ(Accounting Advisory)
- ការពិនិត្យបញ្ជីគណនេយ្យ (Accounting Review) និង
- ការផ្តល់សេវាកម្មគណនេយ្យប្រហាក់ប្រហែលផ្សេងៗ

២.២.១.៤ សេវាផ្សេងៗ

ក្រៅពីសេវាកម្មធំៗទាំង ៣ប្រភេទ ក្រុមហ៊ុនក៏មានការផ្តល់នូវសេវាផ្សេងៗបន្ថែមទៀតដូចជា៖

- សេវាផ្លាស់ប្តូរអាសយដ្ឋានក្រុមហ៊ុនទៅក្រសួងពាក់ព័ន្ធ
- សេវាជូនដំណឹងទៅក្រសួងពាក់ព័ន្ធ

- សេវាជំនួយក្នុងការប្តូរកម្រិតអ្នកជាប់ជាមួយក្រសួងពាក់ព័ន្ធ
- សេវាស្នើសុំកែតម្រូវឯកសារ និងការកែតម្រូវអាករនានា

២.២.២ ដៃគូអាជីវកម្ម

ក្នុងអាជីវកម្មមួយដើម្បីបង្កើននូវប្រសិទ្ធភាពការងាររបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាព គឺតែងតែមានកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមកជាមួយវិស័យផ្សេងៗទៀត។ ពិតប្រាកដណាស់ ដើម្បីជំរុញដល់ការបំពេញការងារកាន់តែល្អជូនដល់អតិថិជន ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក បានសហប្រតិបត្តិការការងារជាមួយដៃគូអាជីវកម្មផ្នែកផ្សេងៗ ដែលមានដូចជា ផ្នែកច្បាប់ ផ្នែកពន្ធដារ ផ្នែកមេធាវី ផ្នែកគណនេយ្យ និងផ្នែកប្រព័ន្ធគណនេយ្យកុំព្យូទ័រ (Accounting System) ផងដែរ សុទ្ធសឹងតែជាអ្នកមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ។

២.៣ រចនាសម្ព័ន្ធរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក



រូបភាពទី២៖ រចនាសម្ព័ន្ធរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក

ជំពូកទី៣

យុទ្ធសាស្ត្រអនុលោមតាម

ច្បាប់ពន្ធដាររបស់

ក្រុមហ៊ុនអាឡែម

(ខេមបូឌា) ឯ.ក

ជំពូកទី៣

យុទ្ធសាស្ត្រអនុលោមតាមច្បាប់ពន្ធដាររបស់ ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក

៣.១ សេចក្តីផ្តើម

បន្ទាប់ពីបានសិក្សាពីច្បាប់បទប្បញ្ញត្តិនៃច្បាប់សារពើពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ និងចុះកម្មសិក្សាផ្ទាល់នៅក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក មួយរយៈពេលកន្លងមក យើងខ្ញុំបានប្រមូលបានទិន្នន័យដោយផ្អែកលើច្បាប់ពន្ធដារកម្ពុជា ការអនុវត្តន៍ការងារផ្ទាល់ និងការសាកសួរបុគ្គលិកអំពីព័ត៌មានទាក់ទងនឹងអនុលោមភាពតាមច្បាប់ពន្ធដាររបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក។ ជាលទ្ធផលរួម យើងខ្ញុំបានរកឃើញយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងដំណើរការអនុលោមភាពពន្ធដារ ដែលនឹងត្រូវធ្វើការបកស្រាយនៅចំណុចបន្ទាប់ទៀតនេះ។

៣.២ ការចុះបញ្ជីក្រុមហ៊ុនអនុលោមតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា

សហគ្រាសទាំងឡាយត្រូវចុះបញ្ជីអាជីវកម្ម ដើម្បីផ្តល់ភាពស្របច្បាប់ដល់អាជីវកម្មរបស់ខ្លួន បន្ថែមពីលើនេះ ដើម្បីបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្ម ទទួលបានការគាំពារតាមផ្លូវច្បាប់ ជៀសវាងការប្រឈមនឹងការផាកពិន័យផ្សេងៗ ទាក់ទងនឹងអតិថិជននិងដៃគូអាជីវកម្មដោយធ្វើការបង្កើននូវភាពជឿជាក់ និងទំនុកចិត្តដែលទទួលបានពីភាពស្របច្បាប់នៃអាជីវកម្ម ជួយសម្រួលដល់កម្ចីប្រាក់ពីធនាគារ ការវិនិយោគមកពីវិនិយោគិននិង ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់និយោជិត។

ជាក់ស្តែង នៅពេលក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក បានចាប់ផ្តើមប្រតិបត្តិការសកម្មភាពអាជីវកម្មរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំចុះបញ្ជីអាជីវកម្មនៅក្រសួងពាណិជ្ជកម្មដោយមានសកម្មភាពអាជីវកម្មចម្បងជាសេវាពិគ្រោះយោបល់ផ្នែកគ្រប់គ្រង។ ក្រោយពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជីអាជីវកម្មនៅក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនបានបន្តដាក់ពាក្យស្នើសុំចុះបញ្ជីរដ្ឋបាលសារពើពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ។ បន្ទាប់ពីទទួលបានសេចក្តីសម្រេចចុះបញ្ជីពន្ធដារ ក្រុមហ៊ុនបានទទួលនូវឯកសារផ្លូវការនៃការចុះបញ្ជីពន្ធដារ ដែលរដ្ឋបាលសារពើពន្ធត្រូវប្រគល់អោយរួមមានដូចខាងក្រោម ៖

១. វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ(អាករលើតម្លៃបន្ថែម-អតប)
២. ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ(កាត)
៣. ប័ណ្ណពន្ធជាតង់
៤. លិខិតជូនដំណឹងស្តីពីការបំពេញកាតកិច្ចសារពើពន្ធ



រូបភាពទី៣៖ បណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ (កាត)

បន្ទាប់ពីបានដំណើរការអាជីវកម្មបានយ៉ាងរលូនមួយរយៈពេលមក ក្រុមហ៊ុនអាខ្លែម(ខេមបូឌា) ឯ.ក មានបំណងចង់ផ្តល់សេវាផ្នែកពន្ធដារបន្ថែមទៀតជូនដល់អតិថិជន ហេតុដូច្នេះហើយក្រុមហ៊ុនបានដាក់ពាក្យ ស្នើសុំអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ពីអគ្គនាយកដ្ឋានពន្ធដារផងដែរ ដើម្បីទទួលបានសិទ្ធិក្នុងការបំពេញ សេវាកម្មជូនអតិថិជនរបស់ខ្លួនដោយស្របច្បាប់និងការជឿទុកចិត្តបាន។



រូបភាពទី៤៖ អាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ

៣.៣ ការកាត់បញ្ជីការគណនេយ្យត្រឹមត្រូវរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក

៣.៣.១ ការវិភាគប្រតិបត្តិការ

នៅពេលមានប្រតិបត្តិការកើតឡើង គណនេយ្យក្រុមហ៊ុនត្រូវកត់ត្រាព័ត៌មានគណនេយ្យដោយមានឯកសារភ្ជាប់មកជាមួយទាំងឯកសារប្រភពខាងក្នុង និងឯកសារប្រភពខាងក្រៅ។ ឯកសារទាំងអស់សុទ្ធតែផ្តល់សារៈសំខាន់ដល់គណនេយ្យក្រុមហ៊ុន ក្នុងការវិភាគប្រតិបត្តិការឲ្យបានត្រឹមត្រូវមុនពេលចុះបញ្ជីចូលទៅក្នុងទិន្នន័យប្រតិបត្តិការ។ គ្រប់ប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនអាខ្មែម ត្រូវបានចុះចូលទៅក្នុងប្រព័ន្ធគណនេយ្យកុំព្យូទ័រ(Xero) ដែលភ្ជាប់ជាមួយឯកសារយោង។ ឯកសារប្រភពខាងក្នុងរួមមាន វិក្កយបត្រលក់ វិក្កយបត្រទទួលទឹកប្រាក់ និង លិខិតស្នើសុំសំណង សម្រាប់ប្រើប្រាស់ជាឯកសារផ្លូវការនៅក្នុងក្រុមហ៊ុន។ ចំពោះឯកសារខាងក្រៅវិញ រាប់បញ្ចូលទាំងវិក្កយបត្រ បង្កាន់ដៃ ដែលបានមកពីអង្គភាពអាជីវកម្មខាងក្រៅ។ គ្រប់ឯកសារគណនេយ្យទាំងអស់ត្រូវបានត្រួតពិនិត្យ និង រក្សាទុកដោយគណនេយ្យក្រុមហ៊ុនយ៉ាងត្រឹមត្រូវ។

៣.៣.២ ការកត់ត្រាប្រតិបត្តិការចូលទិន្នន័យប្រតិបត្តិការ

ការកត់ត្រាប្រតិបត្តិការ គឺជាដំណាក់កាលទី២នៃវដ្តគណនេយ្យ។ ការចុះទិន្នន័យប្រតិបត្តិការត្រូវបានធ្វើឡើងដោយនាយកដ្ឋានផ្នែកហិរញ្ញវត្ថុអាជីវកម្មរបស់ក្រុមហ៊ុន។ គណនេយ្យក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុអាជីវកម្ម ចុះបញ្ជីលើចំណូលចំណាយទៅលើទាំងប្រតិបត្តិការជាសាច់ប្រាក់(Cash) និងប្រតិបត្តិការមិនមែនជាសាច់ប្រាក់(Non-Cash) ដោយចុះប្រតិបត្តិការទាំងនោះទៅក្នុងប្រព័ន្ធគណនេយ្យកុំព្យូទ័រ(Xero)។ បន្ទាប់ពីបានចុះប្រតិបត្តិការរួចរាល់ហើយ ត្រូវបោះពុម្ពចេញមកក្រៅនូវប្រតិបត្តិការទាំងនេះ យកមកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ។ បន្ទាប់មកទៀតត្រូវរៀបចំទុករាល់ឯកសារទាំងអស់ នៅកន្លែងសុវត្ថិភាពមួយរបស់ក្រុមហ៊ុន។

៣.៣.២.១ ការកត់ត្រាចំណូលប្រចាំថ្ងៃ

ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក បានកត់ត្រាចំណូលចូលទៅតាមប្រភេទនៃសេវាកម្មផ្សេងៗគ្នា ដូចជា ចំណូលផ្នែកសេវាកម្មគណនេយ្យ ចំណូលផ្នែកសេវាកម្មពន្ធដារ ចំណូលផ្នែកសេវាប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង ចំណូលផ្នែកសេវាពិគ្រោះយោបល់ ចំណូលផ្នែកសេវាគ្រប់គ្រងហិរញ្ញវត្ថុ និងចំណូលផ្នែកសេវាផ្សេងៗជាច្រើនទៀត។ ទោះបីជាមានប្រភេទចំណូលជាច្រើនផ្នែកខុសៗគ្នាក៏ដោយ ក្រុមហ៊ុននៅតែបានអនុលោមការកត់ត្រាចំណូលតាមមូលដ្ឋានបង្គរ(Accrual Basic) ដែលស្របតាមវិធានគណនេយ្យ តាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលបានអនុវត្តដូចខាងក្រោម៖

១. នៅពេលចំណូលត្រូវបានទទួលស្គាល់ ហើយអតិថិជនបានមិនទាន់ធ្វើការទូទាត់ទឹកប្រាក់មកអោយក្រុមហ៊ុនគណនេយ្យក្រុមហ៊ុនកត់ត្រាចំណូលនោះ គួរជាមួយគណនី Accrual Receivable។

ឧទាហរណ៍១៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនបានវិក្កយបត្រអោយអតិថិជនលើ សេវាសវនកម្ម ពន្ធដារដែលមានតម្លៃ ៤០០ដុល្លារ(តម្លៃមិនបូករួមទាំងអាករ) នៅក្នុងវិក្កយបត្របានបញ្ជាក់ថា អតិថិជនត្រូវ ទូទាត់សងនៅ ៧ថ្ងៃក្រោយចេញវិក្កយបត្រ។

Date	Description	Debit	Credit
02-Dec-2023	Account Receivable	440	
	Service Revenue		400
	VAT output (10%)		40

២. នៅពេលដែលក្រុមហ៊ុនទទួលបានទឹកប្រាក់ពីអតិថិជនរបស់ខ្លួន ប៉ុន្តែមិនទាន់បំពេញសេវាកម្មជូន ទៅអតិថិជន គណនេយ្យករកត់ត្រាទឹកប្រាក់នោះ គួរជាមួយគណនី (Deferred revenue)។

Deferred Revenue សំដៅលើការទូទាត់ជាមុនដែលក្រុមហ៊ុនទទួលបានសម្រាប់សេវាកម្មដែលនឹង ត្រូវផ្តល់អោយ ឬអនុវត្តនាពេលអនាគត។

ឧទាហរណ៍២៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនបានចេញវិក្កយបត្រអោយអតិថិជនលើ សេវា ប្រកាសពន្ធចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ខែមករា ឆ្នាំ២០២៤ ដែលមានតម្លៃ ៦០០ដុល្លារ(តម្លៃមិនបូក រួមទាំងអាករ) ហើយអតិថិជនបានទូទាត់ភ្លាមៗ តាមធនាគារ។

Date	Description	Debit	Credit
03-Dec-2023	Cash in Bank	660	
	Deferred Revenue		600
	VAT output		60

រាល់ចំណូលទាំងឡាយដែលណា ដែលគណនេយ្យកត់ត្រាចូលទៅក្នុងគណនី Deferred Revenue នឹងត្រូវធ្វើការកែតម្រូវ (Adjustment) រៀងរាល់ចុងការិយបរិច្ឆេទគណនេយ្យ។

៣.៣.២.២ ការកត់ត្រាចំណាយប្រចាំថ្ងៃ

បន្ទាប់ពីគណនេយ្យករទទួលបានវិក្កយបត្រពីអ្នកផ្គត់ផ្គង់ គណនេយ្យករបានរៀបចំកត់ត្រាចំណាយ របស់ក្រុមហ៊ុន ទៅតាមមូលដ្ឋានបង្កគណនី(Accrual Basic) ដែលក្នុងនោះប្រសិនបើ៖

១. ក្រុមហ៊ុនទទួលបានវិក្កយបត្រពីអ្នកផ្គត់ផ្គង់ ប៉ុន្តែមិនទាន់ធ្វើការទូទាត់ទឹកប្រាក់ គណនេយ្យកត់ត្រា ចំណាយនោះគួរជាមួយគណនី Accrual Payable ដែលជាគណនីបំណុលរយៈពេលខ្លីដែលក្រុមហ៊ុនជំពាក់អ្នក ផ្គត់ផ្គង់។

ឧទាហរណ៍១៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនទទួលបានវិក្កយបត្រពីអ្នកផ្គត់ផ្គង់ ដែលមានតម្លៃ ៣០០ដុល្លារ(តម្លៃមិនបូករួមទាំងអាករ) លើការទិញកុំព្យូទ័រ។ ក្រុមហ៊ុនបានធ្វើការចំណាយអ្នកផ្គត់ផ្គង់សូមជំពាក់រយៈពេល១ខែ។

Date	Description	Debit	Credit
06-Dec-2023	Computer Equipment	300	
	VAT input	30	
	Account Payable		330

២. ក្រុមហ៊ុនបានបង់ប្រាក់រួចរាល់ទៅលើចំណាយមួយនោះ ប៉ុន្តែមិនទាន់បានប្រើប្រាស់ គណនេយ្យកត់ត្រាចំណាយនោះ ចូលទៅក្នុងគណនី(Prepayment Expense) ដែលជាគណនីទ្រព្យសកម្មរយៈពេលខ្លីរបស់ក្រុមហ៊ុន។ ហើយនៅរាល់ចុងការិយបរិច្ឆេទ គណនេយ្យក្រុមហ៊ុនបានធ្វើការកែតម្រូវ(Adjustment) ទៅលើគណនីទាំងអស់នេះ។

ឧទាហរណ៍២៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនបានបង់ថ្លៃសេវាធានារ៉ាប់រងក្រុមហ៊ុនរយៈពេល១ឆ្នាំសរុបមានតម្លៃ ១.២០០ដុល្លារ ។

Date	Description	Debit	Credit
01-Dec-2023	Prepaid Insurance Expense	1,200	
	Cash in Bank		1,200

៣.៣.៣ ការកត់ត្រាប្រតិបត្តិការចូលសៀវភៅ

បន្ទាប់ពីធ្វើការកត់ត្រានូវរាល់ប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនរួច ប្រព័ន្ធគណនេយ្យកុំព្យូទ័រ(Xero) នឹងផ្ទេររាល់គណនីទាំងអស់ចូលទៅក្នុងសៀវភៅធំ(General Ledger)ដោយស្វ័យប្រវត្តិតែម្តង។ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ ធ្វើឲ្យគណនេយ្យក្រុមហ៊ុនមានភាពងាយស្រួលដោយមិនចាំបាច់ស្រង់នូវគណនីនីមួយៗចូលទៅក្នុងសៀវភៅធំទេ។

៣.៣.៤ ការរៀបចំតារាងតុល្យភាពសាកល្បងមុនកែតម្រូវ

តារាងតុល្យភាព(Trial Balance) គឺត្រូវបានគេស្គាល់ថាជាបញ្ជីមួយដែលផ្ទុកនូវគណនី និងសមតុល្យរបស់វានៅកំឡុងពេលជាក់លាក់មួយ។ តារាងតុល្យភាពសាកល្បងជួយគណនេយ្យក្រុមហ៊ុន ដើម្បីបង្ហាញនូវទឹកប្រាក់សរុបខាងឥណពន្ធ និងឥណទាន ថាតើមានភាពស្មើគ្នាឬអត់បន្ទាប់ពីស្រង់ចូលសៀវភៅធំទៅ។ ម៉្យាងវិញទៀត គណនេយ្យក្រុមហ៊ុនអាចប្រើប្រាស់តារាងតុល្យភាពនេះដើម្បីស្វែងរក និងបង្ហាញពីកំហុសឆ្គងនៅក្នុងការកត់ត្រាចូល

ទិន្នន័យប្រតិទិនទៅ និងស្រង់ចូលសៀវភៅធំទូទៅ។ គណនេយ្យកម្រិតចាំបាច់រៀបចំ តារាងតុល្យភាពនេះដោយដៃ នោះទេ គឺប្រព័ន្ធគណនេយ្យកុំព្យូទ័រ(Xero) ជាអ្នករៀបចំតារាងតុល្យភាពសាកល្បងដោយស្វ័យប្រវត្តិ។ នេះជា ការផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាចំពោះគណនេយ្យករផ្នែកហិរញ្ញវត្ថុអាជីវកម្មដែលបំរើការក្នុង ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក។

៣.៣.៥ ការចុះទិន្នន័យប្រតិទិនការកែតម្រូវ

៣.៣.៥.១ ការទទួលស្គាល់ចំណូលប្រចាំខែ

នៅរាល់ចុងការិយបរិច្ឆេទគណនេយ្យករ ត្រូវធ្វើការទទួលស្គាល់នូវចំណូលមួយចំនួនដែលបានកើត ឡើងនៅក្នុងខែនីមួយៗ ដើម្បីធ្វើអោយរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពត្រឹមត្រូវនិងច្បាស់លាស់។ យោងតាមឧទាហរណ៍ទី២ នៃចំណុច ៣.៣.២.១ គណនេយ្យកររបស់ក្រុមហ៊ុនត្រូវធ្វើការចុះទិន្នន័យប្រតិទិនទទួល ស្គាល់ចំណូលនៅចុងការិយបរិច្ឆេទដូចខាងក្រោម៖

Date	Description	Debit	Credit
31-Dec-2023	Deferred	200	
	Service Revenue		200
	Completed service 1 month		

ដោយសាក្រុមហ៊ុនបានបំពេញសេវាកម្មអតិថិជនរបស់ខ្លួនបានចំនួនមួយខែ ដូចនេះចំណូលត្រូវបាន ទទួលស្គាល់ត្រឹមតែមួយខែតែប៉ុណ្ណោះសម្រាប់ចំណូលដែលនៅសល់ គណនេយ្យករត្រូវធ្វើការកែតម្រូវនៅចុង ការិយបរិច្ឆេទបន្តបន្ទាប់ទៀត។

៣.៣.៥.២ ការទទួលស្គាល់ចំណាយប្រចាំខែ

ការទទួលស្គាល់លើចំណាយប្រចាំខែ មិនខុសប្លែកពីការទទួលស្គាល់ចំណូលនោះទេ គឺទទួលស្គាល់ លើតែចំណាយទាំងឡាយណាដែលបានប្រើប្រាស់នៅក្នុងការិយបរិច្ឆេទនីមួយៗ ចំណែកឯចំណាយដែលមិន ទាន់បានប្រើប្រាស់ត្រូវទទួលស្គាល់នៅពេលក្រោយ។ តាមរយៈឧទាហរណ៍២ នៃចំណុច៣.៣.២. គណនេយ្យករ ត្រូវធ្វើការចុះទិន្នន័យប្រតិទិនកែតម្រូវចំណាយនៅចុងការិយបរិច្ឆេទដូចខាងក្រោម៖

Date	Description	Debit	Credit
31-Dec-2023	Insurance expense	100	
	Prepaid Insurance		100

៣.៣.៥.៣ រំលស់

រំលស់ ជាការបែងចែកថ្លៃដើមរបស់អចលនទ្រព្យឱ្យទៅជាចំណាយក្នុងកំឡុងពេលប្រើប្រាស់ដែល សមស្របមួយ។ គណនេយ្យករចាំបាច់ត្រូវធ្វើរំលស់ទៅលើទ្រព្យសកម្ម (Assets) ដែលមានដូចជា ទ្រព្យសកម្មរូបិយ

ទ្រព្យសកម្មអរូបិយ និងអចលនទ្រព្យ ដើម្បីបញ្ចូលគ្នាជាមួយចំណូលនិងចំណាយពិតទៅក្នុងការិយបរិច្ឆេទខួបគណនេយ្យ។ សម្រាប់ក្រុមហ៊ុនអាខ្នែម (ខេមបូឌា) ឯ.ក បានធ្វើការរំលស់ទៅលើទ្រព្យសកម្មរបស់ខ្លួនរួមមានគ្រឿងបរិក្ខារការិយាល័យ គ្រឿងសង្ហារឹម ព្រមទាំងទ្រព្យសកម្មរយៈពេលវែងដទៃទៀត។ ក្រុមហ៊ុនបានធ្វើការកាត់ត្រារំលស់ជាប្រចាំខែ ដើម្បីធ្វើអោយរបាយការណ៍ហិរញ្ញវត្ថុកាន់តែមានភាពសុក្រឹត។ ការធ្វើរំលស់ត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍លទ្ធផល។

No.	Type of Fixed Assets	Method	Years
1	Computer equipment	Straight Line	3
2	Furniture& Fixture	Straight Line	5
3	Leasehold Improvement	Straight Line	5

តារាងទី៧៖ បញ្ជីឈ្មោះទ្រព្យសកម្មរបស់ក្រុមហ៊ុនសម្រាប់ធ្វើរំលស់

❖ ការកាត់ត្រាចំណាយរំលស់

ចំពោះចំណាយរំលស់ ត្រូវបានគេកាត់ត្រាខាងឥណពន្ធនូវគណនី Depreciation Expense (DE) និងខាងឥណទាននូវគណនី Accumulated Depreciation។

ឧទាហរណ៍៖ នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុនបានទិញកុំព្យូទ័រចំនួន៥គ្រឿង ដែលមានតម្លៃ ៣.០០០ដុល្លារ។ កុំព្យូទ័រនេះត្រូវបានរំពឹងថា នឹងអាចប្រើប្រាស់បានចំនួន ៣ឆ្នាំ ។ ដូចនេះទឹកប្រាក់រំលស់របស់កុំព្យូទ័រមួយគ្រឿងក្នុងមួយខែ គឺ៖

$$\text{Depreciation Expense} = \frac{3000/5}{(3 \times 12)} = 16.67$$

គណនេយ្យក្រុមហ៊ុនធ្វើការកាត់ត្រារំលស់ដូចខាងក្រោម៖

General Journal			
Date	Account Title and explanation	Debit	Credit
31-Dec-2023	Computer Depreciation Expense	16.67	
	Accumulation Depreciation		16.67

៣.៣.៥.៤ សំវិធានធន

សំវិធានធន សំដៅទៅលើគណនីមួយនៃតារាងតុល្យការដែលបង្កើតឡើងមក សម្រាប់ការចំណាយលើចំណូលដែលគ្រោងនឹងបាត់បង់។ គណនីសំវិធានធនសម្រាប់ចំណូលបាត់បង់ ត្រូវកាត់ជាមួយចំណូលដុលសម្រាប់គោលបំណងធ្វើរបាយការណ៍ហិរញ្ញវត្ថុ។ ជាក់ស្តែង ការផ្តល់សេវាកម្មឲ្យអតិថិជនគឺអាចមានភាពយឺតយ៉ាវមួយចំនួន ក្នុងការទទួលបានចំណូលត្រលប់មកវិញ។ ក្នុងនោះដែរក្រុមហ៊ុនបានធ្វើការបាត់ថ្នាក់លើសំវិធានធនដោយយោងតាមគោលការណ៍ណែនាំអំពីអត្រាសំវិធានធនលើបំណុលសង្ស័យ។ ក្រុមហ៊ុនអាខ្នែម (ខេមបូឌា) ឯ.ក

បានបែកចែកសំវិធានធនចេញជា ២ ដំណាក់កាល ដែលដំណាក់កាលទី១ ជាប្រភេទសំវិធានធនដែលធ្វើទៅលើបំណុលអតិថិជនជំពាក់លើស ១៨០ថ្ងៃ(លើ៦ខែ) ចំណែកទី២ សំដៅទៅលើប្រភេទសំវិធានធន ដែលធ្វើទៅលើបំណុលអតិថិជនជំពាក់លើស ២៧០ថ្ងៃ(លើ៩ខែ)។

	Term	Allowance rate
First Provision	Account Receivable > 6 Months	50%
Second Provision	Account Receivable > 9 Months	100%

រូបមន្តដើម្បីគណនាសំវិធានធន និង ការកាត់អត្រា

សំវិធានធន = បំណុលអតិថិជនជំពាក់ x អត្រាសំវិធានធន

ការកាត់ត្រាលើសំវិធានធន របស់ក្រុមហ៊ុនអាខ្មែរ គឺត្រូវកាត់ត្រាខាងឥណពន្ធនូវគណនី Provision For Doubtful Debts (គណនីចំណាយ) និងឥណទាននូវគណនី Provision For Doubtful Debts (B/S)។

General Journal			
Date	Account Title and Description	Dr	Cr
31 Dec 2023	Provision for doubtful Debts	xxx	
	Provision for Doubtful debts(B/S)		xxx
	Note: Provision on Accounts Receivable 50% or 100%		

៣.៣.៥.៥ ការកែតម្រូវផ្សេងៗ

ក្រៅការចុះទិន្នន័យប្តូរត្រូវការកែតម្រូវទៅលើ ការទទួលស្គាល់ចំណូល ចំណាយ រំលស់ និងការធ្វើសំវិធានធនហើយ ក្រុមហ៊ុនក៏មានការធ្វើកែតម្រូវទៅលើគណនីបង្កផ្សេងៗទៀត ដែលរួមមានដូចជា Accrued Tax, Accrued Bonus, Accrued Commission និងការកែតម្រូវលើប្រតិបត្តិការដែលបានកាត់ត្រាខុសឆ្គងមកពីខែមុនៗ មកផងដែរ(បើមាន)។

៣.៣.៦ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គឺជាការងារមួយដ៏សំខាន់របស់គណនេយ្យករផ្នែកហិរញ្ញវត្ថុអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីធ្វើការរាយការណ៍ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុក្រុមហ៊ុន ដំណើរការប្រតិបត្តិការ និងព័ត៌មានសំខាន់ៗដទៃទៀត ដែលទាក់ទងទៅនឹងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន ទៅដល់អ្នកគ្រប់គ្រង ថ្នាក់ដឹកនាំ អ្នកវិនិយោគិន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតជាច្រើន។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាខ្មែរ (ខេមបូឌា) ឯ.ក ត្រូវបានធ្វើឡើងជារៀងរាល់ចុងខែ និងចុងឆ្នាំ។

ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក បានរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទៅតាមស្តង់ដាគណនេយ្យកម្ពុជា (CIFRS for SMEs) និងទៅតាមច្បាប់បទប្បញ្ញត្តិរបស់និយ័តករគណនេយ្យ និងសវនកម្ម (Accounting and Auditing Regulator)។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងជាប្រាក់ដុល្លារអាមេរិក (USD)។

៣.៣.៦.១ របាយការណ៍លទ្ធផល

របាយការណ៍លទ្ធផលរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក បង្ហាញពីផលចំណូលដែលក្រុមហ៊ុនសម្រេចបានបន្ទុកចំណាយដែលបានកើតឡើង និងប្រាក់ចំណេញពិតបន្ទាប់ពីធ្វើការបង់ពន្ធរួច ក្នុងមួយការិយបរិច្ឆេទ។ ខាងក្រោមនេះជាតម្រូវរបាយការណ៍លទ្ធផលរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក៖

Profit and Loss ACCLIME (CAMBODIA) CO., LTD For the month ended 31 December 2023				
Account	Dec-23	Nov-23	Change USD	Change %
Trading Income				
410100 - Recurring Revenue - Cosec			-	0%
410200 - Recurring Revenue - Accounting			-	0%
410400 - Recurring Revenue - Tax			-	0%
410800 - Recurring Revenue - Others			-	0%
420100 - One-Off Revenue - Cosec			-	0%
420200 - One-Off Revenue - Accounting			-	0%
420400 - One-Off Revenue - Tax			-	0%
Total Trading Income	0.00	0.00	-	0%
Cost of Sales				
510100 - Cost Of Sales - Cosec			-	0%
510200 - Cost Of Sales - Accounting			-	0%
521100 - Technical Staff Salaries - Cosec			-	0%
521200 - Technical Staff Salaries - Accounting			-	0%
521400 - Technical Staff Salaries - Tax			-	0%
523100 - Technical Staff Seniority - Accounting			-	0%
523600 - Technical Staff Social Security - Cosec			-	0%
Total Cost of Sales	0.00	0.00	-	0%
Gross Profit	0.00	0.00	-	0%
Other Income				
446000 - Bank Interest Received			-	0%
Total Other Income	0.00	0.00	-	0%
Operating Expenses				
601000 - Salaries Expenses - Partner			-	0%
601010 - Salaries Expenses - Supporting Staff			-	0%
605070 - Water And Electricity			-	0%
607031 - Xero Subscriptions			-	0%
608030 - Other Insurance			-	0%
609020 - Provision For Doubtful Debts			-	0%
610050 - Office Supplies			-	0%
701001 - Depreciation - Leasehold Improvement			-	0%
701003 - Depreciation - Computer Equipment			-	0%
701005 - Depreciation - Furniture & Fixture			-	0%
Total Operating Expenses	0.00	0.00	-	0%
Net Profit	0.00	0.00	-	0%

តារាងទី៨៖ តម្រូវរបាយការណ៍លទ្ធផល របស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក

៣.៣.៦.២ តារាងតុល្យភាព

តារាងតុល្យភាព(Balance Sheet) របស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក ជារបាយការណ៍មួយដែលបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន តាមរយៈការរាយការណ៍អំពី ទ្រព្យ បំណុល និងមូលធនម្ចាស់ក្នុងមួយការិយាល័យបរិច្ឆេទ។ ខាងក្រោមនេះជាគម្រូរតារាងតុល្យភាពរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក៖

Balance Sheet				
ACCLIME (CAMBODIA) CO., LTD				
As at 31 December 2023				
Account	Dec-23	Nov-23	Change USD	Change %
Assets				
Bank				
128005 - ACLEDA_USD			-	0%
128006 - ABA_USD			-	0%
128020 - Petty Cash			-	0%
128021 - Deposits in Transit			-	0%
Total Bank	0.00	0.00	-	0%
Current Assets				
121010 - Accounts Receivable			-	0%
121020 - Provision For Doubtful Debts (B/S)			-	0%
122010 - Other Receivables			-	0%
123020 - Tax Receivables - WHT			-	0%
124001 - Prepayment Profit Tax 1%			-	0%
124003 - Prepaid Professional Indemnity Insurance			-	0%
124006 - Prepaid Other Insurance			-	0%
124009 - Prepaid - Others			-	0%
124011 - Prepaid Memberships / Subscriptions			-	0%
124015 - Other Prepayments			-	0%
Total Current Assets	0.00	0.00	-	0%
Fixed Assets				
111101 - Leasehold Improvement			-	0%
111103 - Computer Equipment			-	0%
111105 - Furniture & Fixture			-	0%
111201 - Acc. Dep Leasehold Improvement			-	0%
111203 - Acc. Dep Computer Equipment			-	0%
111205 - Acc. Dep Furniture & Fixture			-	0%
Total Fixed Assets	0.00	0.00	-	0%
Non-current Assets				
114004 - Rental Deposit - Non Current			-	0%
Total Non-current Assets			-	0%
Total Assets	0.00	0.00	-	0%

Liabilities				
Current Liabilities				
221100 - Accounts Payable			-	0%
221304 - Accrued Salary And Benefits			-	0%
221313 - Other Accruals			-	0%
221410 - Tax Payables - VAT			-	0%
221420 - Tax Payables - WHT			-	0%
221430 - Tax Payables - Other			-	0%
221450 - Tax Payables - TOS			-	0%
221460 - Tax Payables - PPT 1%			-	0%
221500 - VAT Reverse Charge			-	0%
222200 - Customer Deposits			-	0%
222300 - Deferred Revenue			-	0%
Total Current Liabilities	0.00	0.00	-	0%
Non-current Liabilities				
211100 - Long-Term Borrowings - Interest Bearing			-	0%
Total Non-current Liabilities	0.00	0.00	-	0%
Total Liabilities	0.00	0.00	-	0%
Net Assets	0.00	0.00	-	0%
Equity				
311000 - Share Capital			-	0%
324000 - Retained Earnings			-	0%
Current Year Earnings			-	0%
Total Equity	0.00	0.00	-	0%

តារាងទី៩៖ គម្រូរបាយការណ៍តុល្យការរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក

៣.៣.៧ ការចុះទិន្នន័យបញ្ជីបិទបញ្ជី

ការរៀបចំដំណើរការបិទបញ្ជីរបស់ក្រុមហ៊ុនអាខ្មែម(ខេមបូឌា) ឯ.ក ត្រូវបានធ្វើឡើងជាប្រចាំខែ និងប្រចាំឆ្នាំ។ រាល់ការបិទបញ្ជី ក្រុមហ៊ុនត្រូវបិទគណនីបណ្តោះអាសន្នមួយចំនួនដែលមានដូចជា គណនីចំណូល គណនីចំណាយ និងគណនីដកប្រាក់។ ការបិទគណនីទាំងនោះត្រូវធ្វើអោយគណនីនីមួយៗមានសមតុល្យស្មើសូន្យជានិច្ច។

៣.៣.៨ តារាងតុល្យភាពក្រោយបិទបញ្ជី

ដំណាក់កាលចុងក្រោយនៃការរៀបចំបញ្ជីកាតគណនេយ្យ ជាការរៀបចំតារាងតុល្យភាពក្រោយពេលបិទបញ្ជីដែលត្រូវបានធ្វើឡើងដោយប្រើប្រាស់ប្រព័ន្ធគណនេយ្យកុំព្យូទ័រ (Xero) សម្រាប់បិទគណនីបណ្តោះអាសន្នទាំងនោះដោយស្វ័យប្រវត្តិ។ បន្ទាប់មកគណនីដែលបានបិទរួច ត្រូវបានក្លាយទៅជាសមតុល្យដើមគ្រាសម្រាប់ការិយបរិច្ឆេទគ្រាបន្ទាប់។ ម៉្យាងទៀត ទម្រង់នៃតារាងតុល្យភាពក្រោយពេលបិទបញ្ជី គឺមានទម្រង់ដូចគ្នាទៅនឹងតារាងតុល្យភាពក្រោយពេលចុះតម្រូវ ប៉ុន្តែតារាងតុល្យភាពក្រោយពេលបិទបញ្ជីនៅសល់តែគណនីអចិន្ត្រៃយ៍ប៉ុណ្ណោះ។

៣.៤ ការធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការព័ត៌មានជាមួយមន្ត្រីពន្ធដារ

ដោយក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក មានអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ជាកាតព្វកិច្ចរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ ត្រូវមានគណនេយ្យកម្រៃផ្អាកបញ្ញើត្រូវតែរក្សាទុកជាមួយក្រុមហ៊ុន ទៅជួបជាមួយមន្ត្រីពន្ធដារដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងបញ្ជីឈ្មោះអតិថិជន និងបញ្ជីឈ្មោះបុគ្គលិកបម្រើការងាររបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក នៅអគ្គនាយកដ្ឋានពន្ធដារ។

៣.៥ វិធានវិក្កយបត្រ

វិក្កយបត្រ ជាលិខិតដែលចេញពីអ្នកលក់ទៅកាន់អតិថិជន នៅពេលដែលទិញទំនិញ ឬប្រើប្រាស់សេវាអ្វីមួយ។ វិក្កយបត្រ បញ្ជាក់ពីប្រតិបត្តិការទិញលក់ទំនិញរបស់អតិថិជនក្នុងចំនួនជាក់លាក់ ហើយតម្រូវអោយអតិថិជនទូទាត់នៅពេលកំណត់ណាមួយ។ ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក បានប្រើប្រាស់វិក្កយបត្រ ២ប្រភេទ ចេញជូនទៅអតិថិជនរបស់ខ្លួន។ ប្រភេទទី១ ជាវិក្កយបត្រចេញជូនអោយអតិថិជន ដែលជានីតិបុគ្គល ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ វិក្កយបត្រនោះហៅថា **វិក្កយបត្រអាករ**។ ចំណែកប្រភេទទី២ ជាវិក្កយបត្រចេញជូនអតិថិជនដែលជារូបវន្តបុគ្គល ឬជាក្រុមហ៊ុនដែលមិនទាន់ចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារវិក្កយបត្រនោះហៅថា **វិក្កយបត្រធម្មតា**។ រាល់វិក្កយបត្ររបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក បានប្រើប្រាស់ភាសាខ្មែរនិងភាសាបារាំង ហើយភាសាបារាំង នៅក្រោមភាសាខ្មែរ។

៣.៥.១ វិក្កយបត្រអាករ (Tax Invoice)

សម្រាប់វិក្កយបត្រអាករ (Tax Invoice) របស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក មានរៀបរាប់ព័ត៌មានដូចខាងក្រោម៖

- ឈ្មោះក្រុមហ៊ុន អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក
- លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះ និងអាសយដ្ឋានរបស់អតិថិជន ព្រមទាំងលេខអត្តសញ្ញាណកម្មសារពើពន្ធ
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និង ថ្លៃ
- តម្លៃសរុបនៃប្រភេទទំនិញនីមួយៗដែលមិនទាន់គិតអាករនានា
- ពន្ធដារអោយឃើញអាករលើតម្លៃបន្ថែម១០ភាគរយ
- ហត្ថលេខា និង ឈ្មោះរបស់អ្នកលក់ និង អ្នកទិញ

៣.៥.២ វិក្កយបត្រធម្មតា (Invoice)

វិក្កយបត្រធម្មតា (Invoice) របស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក រៀបរាប់ព័ត៌មានដូចខាងក្រោម៖

- ឈ្មោះក្រុមហ៊ុន អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក
- លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះ និងអាសយដ្ឋានរបស់អតិថិជន
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
- តម្លៃរួមបញ្ចូលទាំងអាករនានានៃទំនិញនីមួយៗ
- ហត្ថលេខា និងឈ្មោះរបស់អ្នកលក់។

៣.៥.៣ ប័ណ្ណឥណទាន (Credit Note)

ប័ណ្ណឥណទាន(Credit Note) គឺជាឯកសារមួយដែលបង្ហាញថា ក្រុមហ៊ុនបានផ្តល់ឥណទានដល់អតិថិជន។ ជាធម្មតាក្រុមហ៊ុនចេញប័ណ្ណឥណទាននេះ នៅពេលដែលក្រុមហ៊ុនចេញវិក្កយបត្រខុស ឬមានកំហុសឆ្គងនៅក្នុងវិក្កយបត្ររបស់អតិថិជន និងពេលដែលក្រុមហ៊ុនទទួលបានការបដិសេធសេវាកម្មពីអតិថិជនរបស់ខ្លួន។ សម្រាប់ឯកសារមួយនេះមានព័ត៌មានលំអិតដូចទៅនឹងវិក្កយបត្រចេញទៅអោយអតិថិជន និងភ្ជាប់ជាមួយវិក្កយបត្រដើមដែលត្រូវកាត់កង។

៣.៦ ការដាក់លិខិតប្រកាស និងការបង់ពន្ធ-អាករនានា

ការដាក់លិខិតប្រកាស និងការបង់ពន្ធ-អាករ ជាកាតព្វកិច្ចរបស់ម្ចាស់សហគ្រាសគ្រប់រូបដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ។ ការដាក់លិខិតប្រកាសពន្ធមានសារៈសំខាន់ ដើម្បីធានាថាការបង់ពន្ធបានធ្វើតាមច្បាប់ និងគោលការណ៍។ ក្នុងការដាក់លិខិតប្រកាសពន្ធ ចាំបាច់ណាស់គឺការប្រមូលឯកសារពន្ធដូចជាទិន្នន័យប្រាក់ចំណូល ទឹកប្រាក់ដែលបានចំណាយ ចំណាយដែលមិនអាចកាត់កង និងឯកសារដទៃទៀតដែលទាក់ទង។ ម្យ៉ាងវិញទៀត ការបំពេញលិខិតប្រកាសពន្ធត្រូវអត្ថាធិប្បាយអោយបានច្បាស់លាស់ពីប្រាក់ចំណូល ទឹកប្រាក់ចំណាយ និងការបង់ពន្ធដែលបានបង់រួចមក ហើយប្រាកដថាលិខិតប្រកាសពន្ធដែលបានបំពេញនោះត្រឹមត្រូវ ដើម្បីជៀសវាងការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានខុសឬប្លន់។ បន្ថែមពីលើនេះ ត្រូវដាក់លិខិតប្រកាសពន្ធក្នុងរយៈពេលកំណត់ ដើម្បីជៀសវាងការទទួលទោសទណ្ឌពីច្បាប់និងពិន័យផ្នែកពន្ធ។

ជាធម្មតាក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក បានធ្វើការដាក់លិខិតប្រកាសពន្ធអាករតាមកាលបរិច្ឆេទកំណត់ដូចខាងក្រោម៖

៣.៦.១ ការប្រកាសពន្ធប្រចាំខែ(Monthly Tax Return)

កាលបរិច្ឆេទកំណត់នៃការដាក់លិខិតប្រកាសពន្ធប្រចាំខែរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក យ៉ាងសម្រាប់ប្រភេទពន្ធប្រចាំខែសំខាន់ៗ ដែលក្រុមហ៊ុនអាខ្មែមយឺតបំផុតត្រឹមថ្ងៃទី ២៥ នៃខែបន្ទាប់ពីខែត្រូវបង់។ ក្រុមហ៊ុន (ខេមបូឌា)ឯ.ក បានដាក់លិខិតប្រកាសជាម្យ៉ាងរាល់ខែរួមមាន៖

- ពន្ធលើប្រាក់បៀវត្ស
- ពន្ធលើអត្ថប្រយោជន៍បន្ថែម
- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល
- ពន្ធកាត់ទុកលើសេវាកម្ម ១៥%
- ពន្ធកាត់ទុកលើអនិវេសនជន(ការប្រាក់)
- ពន្ធកាត់ទុកលើអនិវេសនជន(សេវាគ្រប់គ្រងនិងបច្ចេកទេស)
- ពន្ធកាត់ទុកលើថ្លៃឈ្នួល(ប្រវត្តបុគ្គល) និង
- អាករលើតម្លៃបន្ថែម

៣.៦.២ ការប្រកាសពន្ធប្រចាំឆ្នាំ (Annual Tax Return)

កាលបរិច្ឆេទកំណត់ដាក់លិខិតប្រកាសពន្ធប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក គឺបង់ប្រាក់ពន្ធយើតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា នៃឆ្នាំបន្ទាប់ ចំពោះពន្ធលើប្រាក់ចំណូល និងពន្ធប៉ាតង់បានដាក់លិខិតប្រកាសពន្ធនិងបង់ប្រាក់ពន្ធយ៉ាងយើតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា នៃឆ្នាំនីមួយៗ។

៣.៦.៣ នីតិវិធីនៃការដាក់លិខិតប្រកាសពន្ធ

នៅក្នុងយុគសម័យថ្មីបច្ចេកវិទ្យាកាន់តែទំនើប ដែលធ្វើអោយក្រុមហ៊ុនទាំងឡាយអាចប្រើប្រាស់ប្រព័ន្ធខ្ចីដីផលក្នុងការអនុលោមភាពពន្ធដារបានយ៉ាងរលូន។ ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក បានប្រើប្រាស់ប្រព័ន្ធប្រព័ន្ធអេ-អ៊ីឡិប្រេន E-Filing របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើការស្នើសុំបង់ប្រាក់ពន្ធនិងប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំតាមប្រព័ន្ធអេ-អ៊ីឡិប្រេន ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ទីតាំងរបស់អគ្គនាយកដ្ឋានពន្ធដារឡើយ ហើយធ្វើការបង់ប្រាក់ពន្ធតាមធនាគារជាដៃគូដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ទាប់ពីបានបង់ប្រាក់ពន្ធរួចរាល់ ក្រុមហ៊ុននឹងទទួលបានបង្កាន់ដៃអេឡិចត្រូនិចបញ្ជាក់ការបង់ប្រាក់ពន្ធរួចបន្ទាប់មកបោះពុម្ពបង្កាន់ដៃនោះចេញមកក្រៅដើម្បីរក្សាទុកជាឯកសារយោង ដើម្បីបង្ហាញជូនរដ្ឋបាលសារពើពន្ធនៅពេលដែលត្រូវស្នើសុំត្រួតពិនិត្យ ឬពេលក្រុមហ៊ុនរងសវនកម្មពន្ធដារ។ ការដាក់លិខិតប្រកាសតាមប្រព័ន្ធអេឡិចត្រូនិចនេះ វាពិតជាផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន ជាពិសេសចំណេញទាំងពេលវេលា និងថវិការបស់ក្រុមហ៊ុនថែមទៀតផង។

៣.៧ ការសវនកម្មពន្ធដារ

សវនកម្មពន្ធដារ (Tax Audit) សម្រាប់ដល់ការពិនិត្យបញ្ជាក់លើបញ្ជីកាតណេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នកជាប់ពន្ធ ដើម្បីបញ្ជាក់ថាការគណនា ការប្រកាសនិងការបង់ប្រាក់ពន្ធ បានត្រឹមត្រូវតាមច្បាប់និងបទបញ្ញត្តិស្តីពីពន្ធដារ។

ការជ្រើសរើសសហគ្រាសធ្វើសវនកម្មផ្នែកទៅលើលក្ខខណ្ឌវិនិច្ឆ័យរួមមាន៖

- ការវិភាគហានិភ័យ
- លទ្ធផលបានមកពីការផ្ទៀងផ្ទាត់ផ្លូវឆ្លងព័ត៌មាន (Cross Check)
- ព័ត៌មានទទួលបានមកពីតតិយជន
- ព័ត៌មានអំពីប្រភេទពន្ធ ឬវិស័យជាក់លាក់ណាមួយ
- ព័ត៌មានរបស់អ្នកពន្ធជាបំណាច់
- ទីតាំងរបស់សហគ្រាស។ល។

មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាខ្មែម (ខេមបូឌា)ឯ.ក មិនទាន់មានការរងការសវនកម្មពន្ធដារនៅឡើយទេ មានន័យថាអាជ្ញាធរពន្ធដារ មិនបានធ្វើការត្រួតពិនិត្យលម្អិតលើសកម្មភាពផ្នែកហិរញ្ញវត្ថុ និងការទូទាត់ប្រាក់ពន្ធរបស់ក្រុមហ៊ុនឡើយ។ នេះក៏អាចបញ្ជាក់ថា ក្រុមហ៊ុននេះមានការអនុវត្តត្រឹមត្រូវទៅតាមច្បាប់ពន្ធដារ ឬក៏អាជ្ញាធរ មិនបានមើលឃើញការសង្ស័យណាមួយដែលចាំបាច់ត្រូវធ្វើការសវនកម្មលើក្រុមហ៊ុននេះនៅពេលបច្ចុប្បន្ន។ ការមិនត្រូវរងសវនកម្មនេះអាចជាសញ្ញាដ៏ល្អមួយដែលបញ្ជាក់ថា ក្រុមហ៊ុនបានប្រកបដោយសុចរិតភាពក្នុងការទូទាត់ប្រាក់ពន្ធ និងរាយការណ៍សកម្មភាពហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងច្បាស់លាស់។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុននៅតែបន្តការអនុវត្តន៍ល្អមួយនេះឱ្យបានថ្លៃថ្នូរ និងត្រឹមត្រូវ ដើម្បីធានាថាក្រុមហ៊ុននឹងមានការអនុលោមភាពទៅតាមច្បាប់ពន្ធដារបន្តទៀតនាពេលអនាគត។

សេចក្តីសង្ឃឹជ្ជាន
និង អនុសាសន៍

សេចក្តីសន្និដ្ឋាន

យោងតាមការវិភាគ និងការសិក្សាស្រាវជ្រាវទៅលើប្រធានបទ យុទ្ធសាស្ត្រស្តីពីការអនុលោមតាមច្បាប់ ពន្ធដាររបស់សហគ្រាសធុនតូចនិងមធ្យម តាមរយៈច្បាប់សារពើពន្ធនិងការចុះកម្មសិក្សា ក្រុមយើងខ្ញុំសង្កេត ឃើញថា ការអនុវត្តន៍យុទ្ធសាស្ត្ររបស់សហគ្រាសធុនតូច និងមធ្យមមួយនេះ មានភាពត្រឹមត្រូវយ៉ាង ច្បាស់លាស់សមស្របជាមួយច្បាប់ពន្ធដារ ហើយយុទ្ធសាស្ត្រមួយនេះបានសរសេរដោយឃើញថាក្រុមហ៊ុន មានសមត្ថភាពក្នុងការចៀសវាងការប៉ះពាល់ផ្នែកច្បាប់ និងផ្តល់ឱ្យក្រុមហ៊ុនមានភាពយល់ដឹងកាន់តែច្បាស់ក្នុង ការគ្រប់គ្រងការចំណូលនិងចំណាយ។ មិនត្រឹមតែប៉ុណ្ណោះ ការអនុលោមច្បាប់ពន្ធដារដោយមានយុទ្ធសាស្ត្រ ត្រឹមត្រូវបានធ្វើឱ្យក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក ទទួលបានសិទ្ធិ ផលប្រយោជន៍ក្នុងការប្រកួតប្រជែង និង ព្រមទាំងការរៀបចំប្រព័ន្ធគ្រប់គ្រង ដែលអាចជួយឱ្យមានប្រសិទ្ធភាពក្នុងការរីកចម្រើនហើយទទួលបានទាំង លទ្ធផលផ្នែកហិរញ្ញវត្ថុ និងសង្គមទៀតផង។ បន្ថែមពីលើនេះ ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក បានយល់ ច្បាស់អំពី សិទ្ធិនិងកាតព្វកិច្ចអ្នកជាប់ពន្ធ ច្បាប់សារពើពន្ធ បទល្មើសនិងទោសទណ្ឌស្តីពីពន្ធដារ ការដាក់ លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធឱ្យមានលក្ខណៈត្រឹមត្រូវ ជាហេតុធ្វើអោយក្រុមហ៊ុនអាចគ្រប់គ្រងហានិភ័យ ផ្នែកច្បាប់ និងសម្រេចបានលទ្ធផលល្អ ទោះបីជាពេលខ្លះមានឧបសគ្គបន្តិចក៏ដោយ។ អ្វីដែលកាន់តែពិសេស ទៀតនោះ ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក ក៏ជាក្រុមហ៊ុនផ្តល់នូវភ្នាក់ងារសេវាកម្មពន្ធដារផង ដែលនាំអោយ ក្រុមហ៊ុនកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រអនុលោមពន្ធដារបានល្អប្រសើរ។

ផ្អែកលើការរកឃើញនៃការសិក្សា សេចក្តីសន្និដ្ឋានយើងខ្ញុំចង់ឆ្លុះបញ្ចាំងឱ្យឃើញថា យុទ្ធសាស្ត្រស្តីពី ការអនុលោមតាមច្បាប់ពន្ធដារ គឺជាជំហានសំខាន់សម្រាប់សហគ្រាសក្នុងការការពារសិទ្ធិសហគ្រាស និងការ ទទួលបានការទទួលស្គាល់ពីសាធារណៈជន។ ការធ្វើយុទ្ធសាស្ត្របានត្រឹមត្រូវ មិនត្រឹមតែជួយឱ្យសហគ្រាស មានភាពជោគជ័យក្នុងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនកេរ្តិ៍ឈ្មោះ និងការជឿជាក់របស់សហគ្រាស ក្នុងការគ្រប់គ្រងហានិភ័យ និងការលើកកម្ពស់ភាពស្ថិតស្ថេររបស់ខ្លួន។

អនុសាសន៍

តាមរយៈការសិក្សា និងការចុះកម្មសិក្សារបស់ក្រុមនាងខ្ញុំទៅលើប្រធានបទនេះ សរុបញ្ជាក់អោយឃើញថា ការអនុវត្តន៍យុទ្ធសាស្ត្រស្តីពីការអនុលោមតាមច្បាប់ពន្ធរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក គឺជាគន្លងសំខាន់ក្នុងការការពារពីហានិភ័យច្បាប់ និងធានាថាការអនុវត្តតាមច្បាប់ពន្ធត្រូវបានធ្វើត្រឹមត្រូវ។ ជាចុងក្រោយជាមតិយោបល់ផ្ទាល់របស់ក្រុមយើងខ្ញុំក្នុងគោលបំណងស្ថាបនា យើងខ្ញុំសូមផ្តល់មតិខ្លះៗដែរមានដូចខាងក្រោម៖

- ❖ សហគ្រាសធុនតូច និងមធ្យមគួរតែបង្កើនការត្រួតពិនិត្យផ្ទៃក្នុងនិងការតាមដានការអនុវត្តន៍កាតព្វកិច្ចពន្ធ ដើម្បីធានាថាការបង់ពន្ធត្រូវបានអនុវត្តត្រឹមត្រូវ និងតាមច្បាប់។ ការត្រួតពិនិត្យនេះអាចជួយកាត់បន្ថយហានិភ័យនៃការប៉ះពាល់ផ្នែកច្បាប់។
- ❖ សហគ្រាសធុនតូច និងមធ្យមគួរតែចាត់ចែងការបណ្តុះបណ្តាលបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធនឹងការបង់ពន្ធ ដើម្បីធានាថាពួកគេមានចំណេះដឹងគ្រប់គ្រាន់ចំពោះច្បាប់ពន្ធ និងនីតិវិធីដែលពាក់ព័ន្ធ។ ការបណ្តុះបណ្តាលនេះអាចធ្វើជាប្រចាំ ដើម្បីធានាបានថាបុគ្គលិកមានការយល់ដឹងអំពីការផ្លាស់ប្តូរផ្នែកច្បាប់ និងស្តង់ដារថ្មីៗ។
- ❖ សហគ្រាសធុនតូច និងមធ្យមត្រូវចូលរួមជាមួយអាជ្ញាធរពន្ធដារយ៉ាងសកម្មមានន័យថាមានការទំនាក់ទំនងបើកចំហជាមួយអាជ្ញាធរពន្ធដារ ដើម្បីបញ្ជាក់ពីភាពមិនច្បាស់លាស់ណាមួយ និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។
- ❖ សហគ្រាសធុនតូច និងមធ្យមត្រូវតែមានអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្មឲ្យបានត្រឹមត្រូវ។
- ❖ សហគ្រាសធុនតូច និងមធ្យមគួរតែអនុវត្តច្បាប់ពន្ធឲ្យបានត្រឹមត្រូវទាំងអស់គ្នាព្រោះការអនុលោមពន្ធដារបានត្រឹមត្រូវ ពីព្រោះវាផ្តល់បាននូវគុណសម្បត្តិជាច្រើនរួមមាន៖
 - បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្មរបស់លោក លោកស្រី ដោយមានឈ្មោះអាជីវកម្មជាអត្តសញ្ញាណមួយបែងចែកអាជីវកម្មរបស់លោកអ្នកឱ្យមានភាពខុសប្លែកពីដៃគូប្រកួតប្រជែងអាជីវកម្មនៅក្នុងទីផ្សារ។
 - បង្កើនទំនុកចិត្តពីភាគីពាក់ព័ន្ធនៃការអនុលោមតាមច្បាប់ពន្ធជួយបង្កើនកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជាមួយអ្នកពាក់ព័ន្ធ រួមទាំងអតិថិជន អ្នកវិនិយោគ និងស្ថាប័ននិយតកម្មផ្សេងៗ។
 - ទទួលបានការគាំពារតាមផ្លូវច្បាប់ ជៀសវាងការប្រឈមនឹងការផាកពិន័យផ្សេងៗ និងការតម្រូវឱ្យបិទទ្វារអាជីវកម្មក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចចុះអង្កេតអំពីភាពត្រឹមត្រូវ និងស្របច្បាប់នៃការប្រព្រឹត្តទៅនៃអាជីវកម្ម។

- ជួយសម្រួលដល់កម្ចីប្រាក់ពីធនាគារនិងការវិនិយោគពីវិនិយោគិនដោយភាពស្របច្បាប់នៃអាជីវកម្មអាចជួយសម្រួលដល់ការវាយតម្លៃឥណទានបានមួយចំណែកផងដែរ។
- ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់និយោជិតរបស់អ្នក
- ភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ៖ ការអនុលោមពន្ធដារ ដែលតម្រូវឲ្យមានការរៀបចំឯកសារហិរញ្ញវត្ថុយ៉ាងត្រឹមត្រូវ ជួយបង្កើនការគ្រប់គ្រងហិរញ្ញវត្ថុបានប្រសើរឡើង និងធ្វើឲ្យអាជីវកម្មមានភាពច្បាស់លាស់និងរហ័សរហួនក្នុងការទទួលស្គាល់ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

ផ្ទុយទៅវិញសម្រាប់ការមិនបានអនុលោមភាពច្បាប់ពន្ធដារ ជាបច្ចេកទេសម្ចាស់អាជីវកម្មអាចត្រូវបានសន្មត់ថាកំពុងតែធ្វើអាជីវកម្មខុសច្បាប់ឬសកម្មភាពអាជីវកម្មដែលមិនទទួលស្គាល់ដោយច្បាប់។ ជាផលវិបាកម្ចាស់អាជីវកម្មត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបន្ទាន់ឬនឹងត្រូវប្រឈមនឹងការពិន័យ ដោយអនុលោមតាម មាត្រា៤០កថាខណ្ឌទី១នៃច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម។មិនត្រឹមតែប៉ុណ្ណោះម្ចាស់អាជីវកម្មអាចប្រឈមមុខទៅនឹងការប្តឹងឬការដាក់វិធានការវិន័យចំពោះសកម្មភាពអាជីវកម្មខុសច្បាប់ដែលការទទួលខុសត្រូវនេះអាចនាំឱ្យមានការបាត់បង់នូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្ម។

ឯកសារយោង

ឯកសារយោង

- ព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានពាណិជ្ជកម្មដែលសភាបានអនុម័តកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
- ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីអាជីវកម្ម
- ប្រកាសស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស លេខ ០០៩ សហវ. ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១
- ប្រកាសស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ លេខ ៧២៣ សហវ. ប្រក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២០
- ប្រកាសស្តីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ លេខ៧០១ សហវ. ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
- ប្រកាសស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ លេខ២៣០ សហវ. ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០
- សារាចរណែនាំលេខ ១២៨០ អពជ ស្តីពី វិធាន និងនីតិវិធីសម្រាប់កែតម្រូវទឹកប្រាក់អតបនៅក្រោយពេលផ្គត់ផ្គង់ ឬក្រោយពេលចេញវិក្កបត្រ
- សៀវភៅណែនាំស្តីពី ពន្ធកាត់ទុកលើនិវាសនជន និងអនិវាសនជន
- <https://www.tax.gov.kh/en/categories/64qke344011330727> ប្រភេទពន្ធដោយសង្ខេប (ចូលទស្សនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤)
- ការធ្វើបទសម្ភាសន៍ផ្ទាល់មាត់ ជាមួយជំនួយការប្រធានផ្នែកនាយកដ្ឋានផ្នែកហិរញ្ញវត្ថុអាជីវកម្មរបស់ក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤

အပူပူပူ

បញ្ជីឧបសម្ព័ន្ធ

ឧបសម្ព័ន្ធ-ក ៖ ពាក្យសុំអនុញ្ញាត ចុះកម្មសិក្សា

ឧបសម្ព័ន្ធ-ខ ៖ លិខិតបញ្ជាក់ចុះកម្មសិក្សាពីក្រុមហ៊ុនអាខ្មែម (ខេមបូឌា) ឯ.ក

ឧបសម្ព័ន្ធ-គ ៖ កម្រងសំណួរស្រាវជ្រាវ

ឧបសម្ព័ន្ធ-ឃ ៖ ឯកសារផ្លូវការបង្ហាញពីព័ត៌មានរបស់ក្រុមហ៊ុនអាខ្មែម(ខេមបូឌា) ឯ.ក

ឧបសម្ព័ន្ធ-ង ៖ គម្រោងប្រឡងវិក្កយបត្ររបស់ក្រុមហ៊ុនអាខ្មែម(ខេមបូឌា) ឯ.ក

ឧបសម្ព័ន្ធ-ច ៖ គម្រោងប្រឡងបណ្តុះបណ្តាលរបស់ក្រុមហ៊ុនអាខ្មែម(ខេមបូឌា) ឯ.ក

ឧបសម្ព័ន្ធ-ឆ ៖ បង្កាន់ដៃបង់ប្រាក់ពន្ធរបស់ក្រុមហ៊ុនអាខ្មែម(ខេមបូឌា) ឯ.ក

ឧបសម្ព័ន្ធ-ជ ៖ សេចក្តីណែនាំស្តីពី វិធាន និងនីតិវិធីសម្រាប់កែតម្រូវទឹកប្រាក់អតិថិជននៅក្រោយពេលផ្គត់ផ្គង់
ឬក្រោយពេលចេញវិក្កយបត្រ

ឧបសម្ព័ន្ធ-ឈ ៖ សេចក្តីប្រកាសស្តីពី វិធាននៃការប្រើប្រាស់វិក្កយបត្រ

ឧបសម្ព័ន្ធ-ញ ៖ តារាងបញ្ជីចំណូលប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់ក្រុមហ៊ុនអាខ្មែម(ខេមបូឌា) ឯ.ក

ឧបសម្ព័ន្ធ-ដ ៖ តារាងបញ្ជីចំណាយប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់ក្រុមហ៊ុនអាខ្មែម(ខេមបូឌា) ឯ.ក

ឧបសម្ព័ន្ធ-ក ៖ ពាក្យសុំអនុញ្ញាត ចុះកម្មសិក្សា



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថ្ងៃ ២៩ ខែ មេសា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ ថ្ងៃ ទី ២៩ ខែ មេសា ឆ្នាំ ២០២៤

គោរពជូន
លោកប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុនអាខ្លែម(ខេមបូឌៀ) ឯ.ក

កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតឱ្យនិស្សិតចំនួន០២រូប ចុះកម្មសិក្សា។
យោង ៖ សំណើរបស់សាមីនិស្សិតចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកប្រធានផ្នែកធនធានមនុស្ស ជ្រាបថា៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបាន និងកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រគណនេយ្យ។ អំឡុងពេលសិក្សាបញ្ចប់ និស្សិតយើងខ្ញុំចំនួន០២រូប ដូចមានបញ្ជីរាយនាមជូនភ្ជាប់មកជាមួយនេះ ត្រូវចុះកម្មសិក្សា និងស្វែងយល់ពីការងារមួយចំនួន ដែលទាក់ទងនឹងប្រធានបទស្តីពី «យុទ្ធសាស្ត្រស្តីពីការអនុលោមតាមច្បាប់ពន្ធដារនៅក្រុមហ៊ុនអាខ្លែម(ខេមបូឌៀ) ឯ.ក» នៅក្រុមហ៊ុនអាខ្លែម(ខេមបូឌៀ) ឯ.ក ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីសរសេរបាយការណ៍កម្មសិក្សា និងការពេញការណ៍សិក្សារបស់ខ្លួន។

អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំសូម លោកប្រធានផ្នែកធនធានមនុស្ស ពិនិត្យលទ្ធភាពអនុញ្ញាតឱ្យនិស្សិតយើងខ្ញុំបានចុះកម្មសិក្សាដោយក្តីអនុគ្រោះ។

សូម លោកប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុនអាខ្លែម(ខេមបូឌៀ) ឯ.ក ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ

ជ. សាកលវិទ្យាមីការ
សាកលវិទ្យាមីការខេមបូឌៀ
យ៉ិត សុភ័ក្ត្រ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាកលវិទ្យាល័យក្រុមប្រឹក្សានីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

បញ្ជីរាយនាម
និស្សិតថ្នាក់បរិញ្ញាបត្រ គណនេយ្យ
ឆ្នាំទី៤ ជំនាន់ទី១៩ ក្រុម A4C01 ឆ្នាំសិក្សា២០២៣-២០២៤
ដែលត្រូវចុះកម្មសិក្សា នៅក្រុមហ៊ុនអេនឌ្រូម(ខេមបូឌី)ឯ.ក

ល.រ	គោត្តនាម-នាម	ភេទ	ថ្ងៃខែឆ្នាំកំណើត	លេខទូរស័ព្ទ	ផ្សេងៗ
១	កញ្ញា អ៊ុន សុខជា	ស្រី	០២-មីនា-២០០០	០៩៣ ២៨៣ ១១៦	
២	កញ្ញា គង់ សុវណ្ណី	ស្រី	០៩-កញ្ញា-២០០២	០៩៦ ៦៧១៣ ៤២៨	

ថ្ងៃចន្ទ ០៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤
ប្រធានការិយាល័យសាច់ប្រាក់


ល្វីក-ឌុប៊ី

ឧបសម្ព័ន្ធ-ខ ៖ លិខិតបញ្ជាក់ចុះកម្មសិក្សាពីក្រុមហ៊ុនអាខ្លែម (ខេមបូឌា) ឯ.ក

Acclime (Cambodia) Co., Ltd.

Urban Village Phase 1 (Block B),
No: 1159, Samdach Hun Sen Blvd,
Prek Tanuo Village Commune,
Sangkat Chak Angre Leu, Khan Mean Chey,
Phnom Penh, Cambodia.
T: +855(0)23 21 59 60



លេខ: ACC-HR-TR-001

លិខិតបញ្ជាក់ការចុះសិក្សាស្រាវជ្រាវ

ក្រុមហ៊ុន អាខ្លែម (ខេមបូឌា) ឯ.ក សូមបញ្ជាក់

និស្សិតថ្នាក់បរិញ្ញាបត្រជំនាញ គណនេយ្យ ឆ្នាំទី៤ ជំនាន់ទី១៩ ក្រុម A4C01 ចំនួន ០២រូប ដែល
មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានរាយនាមដូចខាងក្រោម៖

ល.រ	នាមតាម-នាម	ភេទ	ថ្ងៃ-ខែ-ឆ្នាំ កំណើត
១	គង់ សុវ៉ាត់ឌី	ស្រី	០៩-កញ្ញា-២០០២
២	អ៊ុន សុខជា	ស្រី	០២-មីនា-២០០០

ពិតជាបានចុះកម្មសិក្សានៅ ក្រុមហ៊ុន អាខ្លែម (ខេមបូឌា) ឯ.ក ដែលមានរយៈពេល ៦សប្តាហ៍
ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទស្តីពី
“យុទ្ធសាស្ត្រស្តីពីការអនុលោមតាមច្បាប់ពន្ធដារនៅក្រុមហ៊ុន អាខ្លែម (ខេមបូឌា) ឯ.ក” សម្រាប់សរសេរ
ជារបាយការណ៍កម្មសិក្សាបំពេញក្រេឌីតបញ្ចប់ការសិក្សា។

ក្រុមហ៊ុន អាខ្លែម (ខេមបូឌា) ឯ.ក ចេញលិខិតបញ្ជាក់នេះ ជូនសាមីខ្លួនប្រើប្រាស់ ក្នុងករណី
ដែលអាចប្រើប្រាស់បាន។

ថ្ងៃ ពុធ ១២ ខែ កក្កដា ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២៤

ប្រធានផ្នែកធនធានមនុស្ស



លៀង ម៉ីនឡូ

ឧបសម្ព័ន្ធ-គ ៖ កម្រងសំណួរស្រាវជ្រាវ

កម្រងសំណួរស្រាវជ្រាវ

១. តើក្រុមហ៊ុនអាខ្លែម(ខេមបូឌា) ឯ.ក មានសេវាកម្មអ្វីខ្លះ?មានចក្ខុវិស័យអ្វី?
២. តើក្រុមហ៊ុនមានដៃគូសហការឬទេ?
៣. ទាក់ទងនឹងដំណើរការចុះបញ្ជីរបស់ក្រុមហ៊ុន តើក្រុមហ៊ុនអាខ្លែម(ខេមបូឌា) ឯ.ក បានចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធអ្វីខ្លះនៅក្នុងព្រះរាជាណាចក្រកម្ពុជា?
៤. តើក្រុមហ៊ុនអាខ្លែម(ខេមបូឌា) ឯ.ក ធ្វើការកែតម្រូវអ្វីខ្លះទៅលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ និងប្រចាំឆ្នាំ?
៥. តើក្រុមហ៊ុនអាខ្លែម(ខេមបូឌា) ឯ.ក ធ្វើការរំលស់ទ្រព្យសម្បត្តិ(Asset) អ្វីខ្លះ? រំលស់រយៈពេលប៉ុន្មានឆ្នាំ? រំលស់គិតជាអ្វី?
៦. តើក្រុមហ៊ុនអាខ្លែម(ខេមបូឌា) ឯ.ក ធ្វើសិទ្ធិធនដែរឬទេ?
៧. តើក្រុមហ៊ុនអាខ្លែម(ខេមបូឌា) ឯ.ក បានធ្វើបច្ចុប្បន្នភាពជាមួយមន្ត្រីពន្ធដារឬទេ?
៨. តើក្រុមហ៊ុនអាខ្លែម(ខេមបូឌា) ឯ.ក ត្រៀមខ្លួនបែបណាក្នុងការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ(ផ្ដោតសំខាន់ទៅលើអ្វី)?
៩. តើបច្ចេកវិទ្យាឌីជីថលបានជួយអ្វីខ្លះ ដល់ក្រុមហ៊ុនអាខ្លែម(ខេមបូឌា) ឯ.ក ក្នុងការអនុលោមច្បាប់ពន្ធដារ?
១០. តើកំហុសឆ្គងអ្វីខ្លះ ដែលអាចធ្វើឱ្យមានការប្រកាសពន្ធខុស?
១១. តើក្រុមហ៊ុនអាខ្លែម(ខេមបូឌា)ឯ.ក អាចផ្តល់ឯកសារពាក់ព័ន្ធមួយចំនួនដែរឬទេ?

ឧបសម្ព័ន្ធ-យ ៖ ឯកសារផ្លូវការបង្ហាញពីព័ត៌មានរបស់ក្រុមហ៊ុនអន្តរជាតិ (ខេមបូឌា) ឯ.ក

១. ប័ណ្ណពន្ធប៉ាតង់៖ សកម្មភាពអាជីវកម្មបឋម

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ MINISTRY OF ECONOMY AND FINANCE អគ្គនាយកដ្ឋានពន្ធដារ GENERAL DEPARTMENT OF TAXATION លេខ/N°PTM24010807849 អណដ 	ព្រះរាជាណាចក្រកម្ពុជា KINGDOM OF CAMBODIA ជាតិ សាសនា ព្រះមហាក្សត្រ NATION RELIGION KING 
ប័ណ្ណពន្ធប៉ាតង់ ឆ្នាំ ២០២៤ អ្នកជាប់ពន្ធបឋម	
ឈ្មោះសហគ្រាស៖ អាក្លីម (ខេមបូឌា) ឯ.ក លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ K007-902004038 ចុះបញ្ជីនៅ៖ អគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅក្រោមការគ្រប់គ្រង៖ សាខាពន្ធដារខណ្ឌមានជ័យ ទ្រង់ទ្រាយសហគ្រាស៖ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត សកម្មភាពអាជីវកម្មចម្បង៖ សេវាពិគ្រោះយោបល់ផ្នែកគ្រប់គ្រង អាសយដ្ឋានសហគ្រាស៖ #១១៥៩ Urban Village Condominium Phase ១, B១, B២, B៣, B៤, B៥ & B៦ ប្លុក B ជាន់ទី២ ផ្លូវសម្តេច ហ៊ុនសែន ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឈ្មោះម្ចាស់សហគ្រាស៖ DARWELL HUGH NICHOLAS សញ្ជាតិ៖ អូស្ត្រាលី	
PATENT TAX 2024 Medium Taxpayer Enterprise's name : ACCLIME (CAMBODIA) CO., LTD. Tax Identification Number (TIN) : K007-902004038 Registered at : General Department of Taxation Under : Mean Chey Tax Branch Main business activity(ies) : Management consultation service Forms of business : Private limited company Owner's name : DARWELL HUGH NICHOLAS Nationality : Australian	
ទឹកប្រាក់ពន្ធប៉ាតង់ ២០២៤ ១,២០០,០០០ រៀល លេខ SN: EACL2401081701205663	អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation បោះពុម្ព/Printed at 
រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ Phnom Penh, 08 January 2024  	
បញ្ជាក់ ៖ ប័ណ្ណប៉ាតង់នេះត្រូវដាក់តាំង ឬ បង្ហាញ នៅទីកន្លែងប្រកបអាជីវកម្ម។ Note : This patent tax must be hanged or displayed at the company's office.	

២. ប័ណ្ណពន្ធប៉ាតង់ សកម្មភាពអាជីវកម្មបន្តបន្ទាប់បន្សំ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ MINISTRY OF ECONOMY AND FINANCE អគ្គនាយកដ្ឋានពន្ធដារ GENERAL DEPARTMENT OF TAXATION លេខ/N°PTM24010807850 អណ្ណ 	ព្រះរាជាណាចក្រកម្ពុជា KINGDOM OF CAMBODIA ជាតិ សាសនា ព្រះមហាក្សត្រ NATION RELIGION KING 
ប័ណ្ណពន្ធប៉ាតង់ ឆ្នាំ ២០២៤ អ្នកជាប់ពន្ធបន្តបន្ទាប់បន្សំ	
ឈ្មោះសហគ្រាស៖ អាឡែម (ខេមបូឌា) ឯ.ក លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ K007-902004038 ចុះបញ្ជីនៅ៖ អគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅក្រោមការគ្រប់គ្រង៖ សាខាពន្ធដារខណ្ឌមានជ័យ ទ្រង់ទ្រាយសហគ្រាស៖ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត សកម្មភាពអាជីវកម្មបន្តបន្ទាប់បន្សំ៖ សេវាផ្នែកគណនេយ្យ ការកត់ត្រាគណនេយ្យ និងពិគ្រោះយោបល់លើផ្នែកពន្ធដារ អាសយដ្ឋានសហគ្រាស៖ #១១៥៩ Urban Village Condominium Phase ១, B១, B២, B៣, B៤, B៥ & B៦ ប្លុក B ជាន់ទី២ ផ្លូវសម្តេច ហ៊ុនសែន ភូមិព្រែកតានូ សង្កាត់ចាក់អង្កែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឈ្មោះម្ចាស់សហគ្រាស៖ DARWELL HUGH NICHOLAS សញ្ជាតិ៖ អូស្ត្រាលី	
PATENT TAX 2024 Medium Taxpayer Enterprise's name : ACCLIME (CAMBODIA) CO., LTD. Tax Identification Number (TIN) : K007-902004038 Registered at : General Department of Taxation Under : Mean Chey Tax Branch Additional business activity(ies) : Accounting, bookkeeping and tax consultation service Forms of business : Private limited company Owner's name : DARWELL HUGH NICHOLAS Nationality : Australian	
ទឹកប្រាក់ពន្ធប៉ាតង់ ២០២៤ ១,២០០,០០០ រៀល លេខ SN: EACL2401081701205663	អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation បោះពុម្ព/Printed at  រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ Phnom Penh, 08 January 2024  
បញ្ជាក់ ៖ ប័ណ្ណប៉ាតង់នេះត្រូវដាក់តាំង ឬព្យួរ នៅទីកន្លែងប្រកបអាជីវកម្ម។ Note : This patent tax must be hanged or displayed at the company's office.	

៣. វិញ្ញាបនបត្រ បញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម



ក្រសួងពាណិជ្ជកម្ម
MINISTRY OF COMMERCE

លេខ(No) MOC-19509424 ពណ.ចបណ

នាមករណ៍
NAME

ចុះបញ្ជីក្រោមលេខ
REGISTRATION NUMBER

អត្តលេខចុះបញ្ជីចាស់
OLD REGISTRATION NUMBER

កាលបរិច្ឆេទចុះក្នុងបញ្ជីពាណិជ្ជកម្ម
INCORPORATION DATE

ត្រូវបានទទួលស្គាល់ថាជា:
IS INCORPORATED AS:

វិញ្ញាបនបត្រ

បញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

CERTIFICATE OF INCORPORATION

ឈ្មោះ (ខេមបូឌា) ឯ.ក

ACCLIME (CAMBODIA) CO., LTD.

00053888

00053888

1000002252

1000002252

21 កក្កដា 2020

21 July 2020

ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត

Private Limited Company

ស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការពាណិជ្ជកម្មនិង
បញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក្រមរដ្ឋប្បវេណី
និងក្រមប្រញាប់ប្រញួល ដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

UNDER THE REGULATIONS OF COMMERCIAL RULES AND REGISTER
LAW, COMMERCIAL ENTERPRISES LAW, CIVIL CODE AND PENAL CODE
OF THE KINGDOM OF CAMBODIA



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

KINGDOM OF CAMBODIA
NATION RELIGION KING

ភ្នំពេញ, 21 កក្កដា 2020
PHNOM PENH, 21 JULY 2020

ជ. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
F. MINISTER OF COMMERCE

អគ្គនាយក
Director General



ហ៊ុន ស៊ីវយ៉ុង
HO SIVYONG

៤. សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព្រះរាជាណាចក្រកម្ពុជា KINGDOM OF CAMBODIA ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ MINISTRY OF LABOUR AND VOCATIONAL TRAINING ជាតិ សាសនា ព្រះមហាក្សត្រ NATION RELIGION KING	
សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស	
១. ឈ្មោះសហគ្រាស	: អេឡែម (ខេមបូឌា) ឯ.ក
២. កាលបរិច្ឆេទនៃការបើក	: ACCLIME (CAMBODIA) CO., LTD.
៣. លេខអត្តសញ្ញាណកម្មសារពើពន្ធ	: ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០
៤. អាសយដ្ឋានសហគ្រាស	: K002-902004038
	: ភ្នំពេញ ជាតិ ១ បន្ទប់លេខ ១០១ ផ្លូវ៣១៨ ភូមិភូមិ ២ សង្កាត់ទួលស្វាយព្រៃទី ១
	: ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
	: លេខទូរស័ព្ទ : +៨៥៥៩៧៧២៤៩៩៤
	: សារអេឡិចត្រូនិច : h.darwell@acclime.com
- តាមម្ចាស់សហគ្រាស	: DARWELL HUGH NICHOLAS សញ្ជាតិ : អូស្ត្រាលី
- តាមនាយកសហគ្រាស	: CRAWFORD MARTIN ANDREW សញ្ជាតិ : អូស្ត្រាលី
៥. លក្ខន្តិកៈរបស់សហគ្រាស	: ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
៦. សកម្មភាពអាជីវកម្ម	: សេវាពិគ្រោះយោបល់ផ្នែកគ្រប់គ្រង
៧. អាសយដ្ឋានសហគ្រាស គ្រឹះស្ថាន	: ភ្នំពេញ ជាតិ ១ បន្ទប់លេខ ១០១ ផ្លូវ៣១៨ ភូមិភូមិ ២ សង្កាត់ទួលស្វាយព្រៃទី ១
	: ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
	: លេខទូរស័ព្ទ : +៨៥៥៩៧៧២៤៩៩៤
	: សារអេឡិចត្រូនិច : h.darwell@acclime.com
៨. ចំណុចកម្មករនិយោជិតប្រចាំសប្តាហ៍	: ២ នាក់(ស្រី ១ នាក់) ក្នុងនោះជនបរទេស : ០ នាក់(ស្រី ០ នាក់)
៩. ប្រភេទគ្រឿងបរិក្ខារ និងឧបករណ៍ប្រតិបត្តិការ ចំណុចកម្មករនិយោជិតប្រតិបត្តិការ : មិនមាន	
១០. ចំណុចហេតុអ្វីការបើកប្រតិបត្តិការ ឬប្តូរសមាសភាព	: ៤០ ម៉ោង/សប្តាហ៍
Declaration of Opening the Enterprise	
-Enterprise's Name: ACCLIME (CAMBODIA) CO., LTD.	
-Incorporation Date: 21 Jul 2020	
-Tax Identification Number (TIN): K002-902004038	
-Telephone: +855 17 724 994	-Email: h.darwell@acclime.com
-Owner's Name: DARWELL HUGH NICHOLAS	-Nationality: Australian
-Director's Name: CRAWFORD MARTIN ANDREW	-Nationality: Australian
-Company's Article of Incorporation: Private Limited Company	
-Business Activities: Management consultation service	
-Telephone: +855 17 724 994	-Email: h.darwell@acclime.com
-Number of Estimated Employees: 2 (Female: 1)	
-Number of Foreign Employees: 0 (Female: 0)	
-Kind of Dangerous Machinery and Facilities: No	
-Number of Working Hours Per day or Per Week: 40 hours/week	
បានចុះបញ្ជីកាលេន : L20207020006 អជក ថ្ងៃសុក្រ ០៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក.ប. ជ្រូមន្ទីរ អគ្គនាយក  សេច-សក្តិ	
 	

៥. វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (លេខលើកម្ដែងបន្ថែម-អតប)

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ	ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ	
1008/ N° VATM24010807112 អព្យ		
វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (លេខលើកម្ដែងបន្ថែម-អតប)		
អគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់ថា សហគ្រាសឈ្មោះ អេស៊ីម (ខេមបូឌា) ឯ.ក អាសយដ្ឋាន៖ #១១៩៩ Urban Village Condominium Phase 9, B9, B២, B៣, B៤, B៥ & B៦ ប្លុក B ជាន់ ទី២ ផ្លូវ សម្តេច ហ៊ុន សែន ភូមិ ព្រែកពាស សង្កាត់ ចាក់អង្រែលើ ខណ្ឌ បាសាក់ រាជធានីភ្នំពេញ បានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារដែលមានលេខអត្តសញ្ញាណកម្មសារពើពន្ធ អតប K007-902004038 និងមានសកម្មភាពអាជីវកម្មខ្ទង់៖ សេវាពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ស្របតាមកម្រិត ៧៧ នៃច្បាប់ស្តីពីសារពើពន្ធ ការចុះបញ្ជីនេះមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ តទៅ។ វិញ្ញាបនបត្រចុះបញ្ជីពន្ធដារនេះ បានបច្ចុប្បន្នភាពនៅថ្ងៃនៃឆ្នាំចុះហត្ថលេខានេះ។		
CERTIFICATE OF TAX REGISTRATION (VALUE ADDED TAX-VAT) GENERAL DEPARTMENT OF TAXATION certifies that ACCLIME (CAMBODIA) CO., LTD. is registered VAT TIN K007-902004038 with its main business activity(ies): Management consultation service In accordance with article 77 of the Law on Taxation, this registration is valid from 24-July-2020 onward. this certificate was updated on the signed date.		
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូពលរដ្ឋាភិបាល ឧទ្ធរណ៍បន្តិច អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ Minister Attached to the Prime Minister Delegate of the Royal Government in charge as Director General of General Department of Taxation		
		
	កង វីបុល/KONG VIBOL SN:0129936	
GDTREGU7		

៦. លិខិតស្នើសុំប្រើប្រាស់វិក្កយបត្រ ហត្ថលេខា និងត្រាអេឡិចត្រូនិក ជាផ្លូវការ

DT 202310090730

៣១ កញ្ញា ២០២៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
(១២១២ * ២២២២)

ក្រុមហ៊ុន អាខ្លែម (ខេមបូឌា) ឯ.ក

លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ K00២-៩០២០០៤០៣៨

អាសយដ្ឋាន៖ #៣៩C ផ្លូវ ៣១៨ សង្កាត់ ទួលស្វាយព្រៃ១

ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

លេខទូរស័ព្ទ៖ ០២៣ ២១ ៩៩ ៦០ / ០១៧ ៦១ ០៨ ៤៩

អត្តសញ្ញាណកម្មរដ្ឋបាល	
មកដល់ថ្ងៃទី ០៩.១០.២៣	ម៉ោង ១០:៥៥
លេខ ១១២១២	អត្តសញ្ញាណ
បញ្ជូនទៅ	

សូមគោរពជូន

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល
ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ

កម្មវត្ថុ ៖ សំណើសុំប្រើប្រាស់វិក្កយបត្រ ហត្ថលេខា និងត្រាអេឡិចត្រូនិក ជាវិក្កយបត្រផ្លូវការ និងផ្ញើទម្រង់ វិក្កយបត្រនេះទៅអោយអតិថិជនតាមរយៈអ៊ីមែល (E-Mail) របស់ក្រុមហ៊ុន អាខ្លែម (ខេមបូឌា) ឯ.ក (ក្រុមហ៊ុនយើងខ្ញុំ)។

យោង ៖ - ច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៩២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣

- ប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការប្រើប្រាស់ វិក្កយបត្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តបតាមកម្មវត្ថុ និងយោងខាងលើ ក្រុមហ៊ុនយើងខ្ញុំ មានកិត្តិយស សូមជម្រាបជូន **ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី** មេត្តាជ្រាបថាក្រុមហ៊ុនខ្ញុំបានសូមស្នើសុំប្រើប្រាស់វិក្កយបត្រ ហត្ថលេខា និងត្រាអេឡិចត្រូនិក ជាវិក្កយបត្រផ្លូវការ និងផ្ញើទម្រង់វិក្កយបត្រនេះទៅអោយអតិថិជនតាមរយៈអ៊ីមែល (E-Mail) សម្រាប់ប្រតិបត្តិការលក់ របស់ក្រុមហ៊ុនយើងខ្ញុំ។

សូម **ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី** មេត្តាទទួលក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។

ថ្ងៃសុក្រ ១៩ កើត ខែកុម្ភៈ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣

ហត្ថលេខានិងត្រា



ពៅ វណ្ណនីកា

៧. លិខិតអនុញ្ញាតឱ្យសហគ្រាសប្រើប្រាស់វិក្កយបត្រ ហត្ថលេខា និងត្រាអេឡិចត្រូនិក
ជាផ្លូវការ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារ
លេខ...៤១២០៣...អពជ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



L202311080051T03450

ថ្ងៃ អង្គារ ០៩ ខែ កក្កដា ឆ្នាំ ២០២៣ បញ្ជាក់ ព.ស. ២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៣

ជម្រាបជូន
លោក-លោកស្រីនាយក

ឈ្មោះសហគ្រាស ៖ អាខ្លែម (ខេមបូឌា) ឯ.ក
ជាអក្សរឡាតាំង ៖ ACCLIME (CAMBODIA) CO., LTD.
លេខអត្តសញ្ញាណកម្ម ៖ K002-902004038 ចុះបញ្ជីនៅ ៖ សាខាពន្ធដារខណ្ឌចំការមន
អាសយដ្ឋាន ៖ #អគារលេខ ៣៩C ផ្លូវ ៣១៨ ភូមិ ២ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

កម្មវត្ថុ ៖ ករណីស្នើសុំប្រើប្រាស់វិក្កយបត្រ ហត្ថលេខា និងត្រាអេឡិចត្រូនិក ជាវិក្កយបត្រផ្លូវការ និងធ្វើជាទម្រង់
វិក្កយបត្រនេះទៅឱ្យអតិថិជនតាមរយៈអ៊ីមែល។

យោង ៖ ច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦
ខែឧសភា ឆ្នាំ២០២៣
- សេចក្តីជូនដំណឹងលេខ ៣២១៨ អពជ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការអនុវត្តប្រកាសលេខ ៧២៣
សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ
- លិខិតចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ របស់សហគ្រាស អាខ្លែម (ខេមបូឌា) ឯ.ក។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបលោក-លោកស្រីនាយក សហគ្រាស អាខ្លែម
(ខេមបូឌា) ឯ.ក (ACCLIME (CAMBODIA) CO., LTD.) ជ្រាបថា អគ្គនាយកដ្ឋានពន្ធដារ សម្រេចអនុញ្ញាតឱ្យសហគ្រាស
ប្រើប្រាស់វិក្កយបត្រ ហត្ថលេខា និងត្រាអេឡិចត្រូនិក និងធ្វើទៅឱ្យអតិថិជនតាមរយៈអ៊ីមែល តាមការស្នើសុំរបស់សហគ្រាស។
ទន្ទឹមនឹងនេះ សហគ្រាសត្រូវចេញវិក្កយបត្រក្នុងកិច្ចការជំនួញឱ្យស្របតាមសេចក្តីជូនដំណឹងលេខ ៣២១៨ អពជ ចុះថ្ងៃទី០៦
ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការអនុវត្តប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការ
ប្រើប្រាស់វិក្កយបត្រ។ បន្ថែមពីនេះ សហគ្រាសត្រូវរក្សាទុកសក្ខីកម្ម វិក្កយបត្រ និងឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវ ស្របតាម
ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ជាធរមាន។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រីនាយកជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមលោក-លោកស្រីនាយកសហគ្រាស អាខ្លែម (ខេមបូឌា) ឯ.ក ទទួលនូវការរាប់អាន ពីខ្ញុំ

ជូនត្រឹមត្រូវតាមការសម្រេច
ប្រតិបត្តិការដ្ឋានពន្ធដារ



អគ្គនាយកដ្ឋានពន្ធដារ

អគ្គនាយក

ហេង សុខណាង

បម្រុងជូន ៖
-នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ
-នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធនិងមធ្យម
-សាខាពន្ធដារខណ្ឌចំការមន
ដើម្បីជូនជ្រាប
-ឯកសារ-កាលប្បវត្តិ

៨. លិខិតប្រគល់សិទ្ធិ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមហ៊ុន អេក្លីម (ខេមបូឌា) ឯ.ក
អាសយដ្ឋាន: #៣៩C ផ្លូវ ៣១៨ សង្កាត់ ទួលស្វាយព្រៃ១
ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
លេខអត្តសញ្ញាណកម្មសារពើពន្ធ: K00២-៩០២០០៤០៣៨
ទូរស័ព្ទទំនាក់ទំនង: ០២៣ ២១ ៥៩ ៦០

លិខិតប្រគល់សិទ្ធិ

ក្រុមហ៊ុន អេក្លីម (ខេមបូឌា) ឯ.ក ដែលបានចុះបញ្ជីក្រោមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា មានអត្តសញ្ញាណកម្មសារពើពន្ធលេខ
K00២-៩០២០០៤០៣៨ និងមានអាសយដ្ឋាននៅ #៣៩C ផ្លូវ ៣១៨ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា តំណាងដោយលោក DARWELL HUGH NICHOLAS ភេទប្រុស កាន់លិខិតឆ្លងដែនលេខ PB6413844
ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ ជាអភិបាល ក្រុមហ៊ុន។

សូមធ្វើការតែងតាំង:

កញ្ញា សៅ វណ្ណឌីកា កាន់អត្តសញ្ញាណប័ណ្ណលេខ ០២១០៨៧២៧៣ ចុះថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៥ ដែលមានអីម៉ែល
p.vannika@acclime.com និងមានលេខទូរស័ព្ទ ០១៧ ៦១ ០៨ ៤៩ ដើម្បីធ្វើជាអ្នកតំណាងស្របច្បាប់របស់ខ្ញុំបាទក្នុងការ:

១. រៀបចំ ចុះហត្ថលេខា ដាក់ឯកសារ និងទទួលលិខិតស្នាម ឬឯកសារផ្សេងៗទាក់ទងនឹងព័ត៌មានសហគ្រាសជាមួយនឹងអគ្គនាយក
ដ្ឋានពន្ធដារ
២. ចូលរួមកិច្ចប្រជុំនានា ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីពន្ធដារដែលពាក់ព័ន្ធ ដើម្បីធ្វើការពិភាក្សា និងដោះស្រាយបញ្ហា
ផ្សេងៗ ពាក់ព័ន្ធជាមួយការផ្លាស់ប្តូរខាងលើ
៣. រក្សាទុក និងប្រើប្រាស់ត្រារបស់ក្រុមហ៊ុន លើឯកសារដែលពាក់ព័ន្ធខាងលើ

រៀបចំលេខតែមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរណាមួយផ្សេងពីនេះ លិខិតប្រគល់សិទ្ធិនេះមានប្រសិទ្ធភាព រហូតទាល់តែមាន
ការបញ្ចប់ជាលាយលក្ខណ៍អក្សរណាមួយ និងបានទទួលដោយកញ្ញា សៅ វណ្ណឌីកា ។

សូមប្រមូលទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។

ថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២
ហត្ថលេខា និងត្រា





DARWELL HUGH NICHOLAS

ឧបសម្ព័ន្ធ-១ ៖ គម្រោងប្រចាំវិក្កយបត្ររបស់ក្រុមហ៊ុនអេក្លីម (ខេមបូឌា) ឯ.ក

ACCLIME

អេក្លីម (ខេមបូឌា) ឯ.ក
ACCLIME (CAMBODIA) CO., LTD



លេខអត្តសញ្ញាណកម្ម អតិថិជន (VATTIN) : K002-902004038

អាសយដ្ឋាន : ផ្ទះលេខ

៣៩C

ភូមិ

Phum 2

ផ្លូវលេខ

៣១៨

ឃុំ/សង្កាត់

Commune/Sangkat

ទូលស្វាយព្រៃ១

Toul Svay Prey I

ក្រុង/ស្រុក/ខណ្ឌ

Town/District/Khan

បឹងកេងកង

Boeng Keng Kang

ខេត្ត/រាជធានី

Province/City

រាជធានីភ្នំពេញ

Phnom Penh

ទូរស័ព្ទលេខ

Telephone N°

០២៣ ២១ ៥៥ ៦០

023 21 59 60

គំរូវិក្កយបត្រ

TEMPLATE INVOICE

ឈ្មោះក្រុមហ៊ុន ឬអតិថិជន :

Company Name / Customer :

អាសយដ្ឋាន :

Address :

ទូរស័ព្ទលេខ/Telephone N°:

អ៊ីមែល/Email :

លេខអត្តសញ្ញាណកម្ម VATTIN :

ផ្ញើជូន / Attention to :

លេខរៀងវិក្កយបត្រ:

Invoice N°

កាលបរិច្ឆេទ/Date:

កាលបរិច្ឆេទកំណត់:

Due Date

ល.រ N°	បរិយាយមុខទំនិញ Description	បរិមាណ Quantity	តម្លៃឯកតា Unit Price	តម្លៃទំនិញ Amount (US\$)
1				
2				
3				

សរុប / Total

\$

-

អាករពន្ធដារបន្ថែម / VAT

10%

\$

-

សំណងលើការចំណាយផ្សេងៗ

\$

-

Reimbursable Expense

សរុបរួម / Grand Total

\$

-

សរុបរួមរៀល Grand Total in Riel

អត្រា / Rate

* Bank Information for remittance of payment:

Bank Name: ADVANCED BANK OF ASIA LIMITED

Bank address: No. 148, Preah Sihanouk Blvd., Blvd., Phnom Penh, Cambodia

Account Name: ACCLIME (CAMBODIA) CO LTD.

Account No : 002103111

SWIFT CODE: ABAAKHPP

*Please remit your payment before due date on our invoice

ហត្ថលេខា និងឈ្មោះអ្នកទិញ

Customer Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់

Seller's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់

Note: Original Invoice for Customer, Copied Invoice for Seller

ឧបសម្ព័ន្ធ-១ ៖ គម្របទម្រង់វិក្កយបត្ររបស់ក្រុមហ៊ុនអេក្លីម (ខេមបូឌា) ឯ.ក (ត)

ACCLIME

អេក្លីម (ខេមបូឌា) ឯ.ក
ACCLIME (CAMBODIA) CO., LTD



លេខអត្តសញ្ញាណកម្ម អតិថិជន (VATTIN) :	K007-902004038				
អាសយដ្ឋាន ផ្ទះលេខ	១១៨៩	Urban Village Condominium Phase I	ផ្លូវលេខ	សង្កាត់ ឃុំសែន	ពាក់កណ្តាល
Address:	No.1159	Urban Village Condominium Phase I	Street N°	Somdach Hunsen	Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ	មេនឌីយ	ខេត្តកណ្តាល	រាជធានីភ្នំពេញ	ទូរស័ព្ទលេខ	០២៣ ២១ ៥៥ ៦០
Town/District/Khan	Mean Chey	Province/City	Phnom Penh	Telephone N°	023 21 59 60

វិក្កយបត្រ
TEMPLATE INVOICE

អតិថិជន/Client:		លេខវិក្កយបត្រ:	
ឈ្មោះ/Name:		Invoice N°	
អាសយដ្ឋាន/Address:		កាលបរិច្ឆេទ /Date:	
ទូរស័ព្ទលេខ/Telephone N°:		កាលបរិច្ឆេទកំណត់:	
អ៊ីមែល/Email:		Due Date	

ល.រ N°	បរិយាយមុខទំនិញ Description	បរិមាណ Quantity	តម្លៃឯកតា Unit Price	តម្លៃទំនិញ Amount (US\$)
1				
2				
3				

សរុប / Total	\$	-
សំណងលើកមកចំណាយផ្សេងៗ Reimbursable Expense	\$	-
សរុប Grand Total	\$	-
សរុបប្រាក់ Grand Total in Riel		៩
អត្រា / Rate		

* Bank Information for remittance of payment:

Bank Name: ADVANCED BANK OF ASIA LIMITED
Bank address: No. 148, Preah Sihanouk Blvd., Blvd., Phnom Penh, Cambodia
Account No : 002103111

SWIFT CODE: ABAAKHPP

*Please remit your payment before due date on our invoice

ហត្ថលេខា និងឈ្មោះអតិថិជន
Customer Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់
Seller's Signature & Name

ឧបសម្ព័ន្ធ-ច ៖ គម្រោងប្រចំបណ្ណតំណទានរបស់ក្រុមហ៊ុនអាក់ខ្លែម (ខេមបូឌា) ឯ.ក

ACCLIME



អាក់ខ្លែម (ខេមបូឌា) ឯ.ក
ACCLIME (CAMBODIA) CO., LTD

លេខអត្តសញ្ញាណកម្ម អតិថិជន (VATTIN) :	K007-902004038				
អាសយដ្ឋាន ផ្ទះលេខ	១១៥៩	Urban Village Condominium Phase I	ផ្លូវលេខ	សង្កាត់ ហ៊ុនសែន	ឃុំ/សង្កាត់
Address:	No.1159	Urban Village Condominium Phase I	Street N°	Somdach Hunsen	Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ	មេនជ័យ	ខេត្ត/រាជធានី	រាជធានីភ្នំពេញ	ទូរស័ព្ទលេខ	០២៣ ២១ ៥៩ ៦០
Town/District/Khan	Mean Chey	Province/City	Phnom Penh	Telephone N°	023 21 59 60

ប័ណ្ណតំណទាន
TEMPLATE CREDIT NOTE

អតិថិជន/Customer:		លេខរៀងវិក្កយបត្រ:	
ឈ្មោះ/Name:		Invoice N°	
អាសយដ្ឋាន/Address:		កាលបរិច្ឆេទ/Date:	
ទូរស័ព្ទលេខ/Telephone N°:			
អ៊ីមែល/Email:			
លេខអត្តសញ្ញាណកម្ម VATTIN :			

ល.រ N°	បរិយាយមុខទំនិញ Description	បរិមាណ Quantity	តម្លៃឯកតា Unit Price	តម្លៃទំនិញ Amount (US\$)
1				
2				
3				

សរុប / Total		\$	-
ពន្ធលើប្រាក់ / VAT	10%	\$	-
សំណងលើការចំណាយផ្សេងៗ Reimbursable Expense		\$	-
សរុបរួម Grand Total		\$	-
សរុបរួមរៀល/ Grand Total in Riel			៛
អត្រា / Rate			

ហត្ថលេខា និងឈ្មោះអ្នកទិញ
Customer Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់
Seller's Signature & Name

ឧបសម្ព័ន្ធ-៣ ៖ បង្កាន់ដៃបង់ប្រាក់ពន្ធរបស់ក្រុមហ៊ុនអាខ្លែម (ខេមបូឌា) ឯ.ក

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



EACL2401242001239987



បង្កាន់ដៃអន្តរាគមន៍បញ្ជាក់ការបង់ប្រាក់ពន្ធ

TAX PAYMENT E-RECEIPT

បង់ប្រាក់ពន្ធប្រចាំខែ ធ្នូ ឆ្នាំ ២០២៣ (e-Filing)

១. ព័ត៌មានរបស់អ្នកជាប់ពន្ធ / TAXPAYER DETAIL

ឈ្មោះសហគ្រាស	៖ អាខ្លែម (ខេមបូឌា) ឯ.ក
ជាតិសាសនា	៖ ACCLIME (CAMBODIA) CO., LTD.
លេខអត្តសញ្ញាណកម្ម	៖ K007-902004038
ចុះបញ្ជីនៅ	៖ សាខាពន្ធដារខណ្ឌមានជ័យ
លេខទូរស័ព្ទ	៖ 017724994
អាសយដ្ឋាន	៖ ផ្ទះលេខ ១១៩៩ Urban Village Condominium Phase ១, B១, B២, B៣, B៤, B៥ & B៦ ប្លុក B ផ្លូវ សម្តេច ហ៊ុន សែន ភូមិ ព្រែកតាទួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

២. ប្រភេទនិងចំនួនប្រាក់ពន្ធ / TYPES AND AMOUNT OF TAX

ល.រ No	ប្រភេទពន្ធ Taxes Type	ប្រាក់ពន្ធ Tax Amount	លេខគណនី Account No	ពន្ធបន្ថែម Additional Tax	ការ ប្រាក់ Interest	គណនីពន្ធបន្ថែម Additional Acc	ប្រាក់សរុប Total Amount
1	70013-ពន្ធលើប្រាក់បៀវត្ស	31,459,351	28000171556767	0	0	28000171556868	31,459,351
2	70013-ពន្ធលើអត្ថប្រយោជន៍បន្ថែម	62,472	28000171556767	0	0	28000171556868	62,472
3	70012-ប្រាក់រំដោះពន្ធលើប្រាក់ចំណូល	4,210,224	28000171556767	0	0	28000171556868	4,210,224
4	70012-ពន្ធកាត់ទុកលើសេវាកម្ម ១៥%	4,455,559	28000171556767	0	0	28000171556868	4,455,559
5	70012-ពន្ធកាត់ទុកលើអនិវាសន៍ជន (ការប្រាក់)	5,008,609	28000171556767	0	0	28000171556868	5,008,609
6	70012-ពន្ធកាត់ទុកលើអនិវាសន៍ជន (សេវាគ្រប់គ្រង បរិក្ខារ)	5,328,209	28000171556767	0	0	28000171556868	5,328,209
7	70014-ពន្ធកាត់ទុកលើថ្លៃប្រើប្រាស់ (រូបវន្តបុគ្គល)	413,917	28000171556767	0	0	28000171556868	413,917
8	70022-អាករលើតម្លៃបន្ថែម	32,956,805	28000171556767	0	0	28000171556868	32,956,805
9	70031-អាករលើសេវាបង់ប្រាក់ប្រចាំខែ	0	28000171556767	0	0	28000171556868	0
10	70034-អាករលើសេវាបង់ប្រាក់ប្រចាំខែ	0	28000171556767	0	0	28000171556868	0
11	70035-អាករលើសេវាបង់ប្រាក់ប្រចាំខែ	0	28000171556767	0	0	28000171556868	0
12	70045-អាករលើការស្នាក់នៅ	0	28000171556767	0	0	28000171556868	0
សរុប		83,895,146	83,895,146	0	0		83,895,146

ប្រាក់ពន្ធបង់ប្រាក់
៖ 83,895,146
កាលបរិច្ឆេទ
៖ 24-01-2024 20:29:15
បង់ពន្ធតាមរយៈ
៖ ធនាគារ អេស៊ីប៊ីជា
លេខយោងធនាគារ
៖ FT2402504YPMLR9K

លោក លោកស្រីអាចទាញយក
កម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ
(GDT Check & Track) នៅទីនេះ៖

App Store

Play Store



ឧបសម្ព័ន្ធ-៣ ៖ បង្គាន់ដែលបង់ប្រាក់ពន្ធរបស់ក្រុមហ៊ុនអាគីម (ខេមបូឌា) ឯ.ក (ត)

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

EACL2403311601414062

បង្គាន់ដែលទទួលបានត្រឹមត្រូវបញ្ជាក់ការបង់ប្រាក់ពន្ធ
TAX PAYMENT E-RECEIPT



បង់ប្រាក់ពន្ធប្រចាំឆ្នាំ ២០២៣(Tol)

១.ព័ត៌មានរបស់អ្នកជាប់ពន្ធ / TAXPAYER DETAIL

ឈ្មោះសហគ្រាស ៖ អាគីម (ខេមបូឌា) ឯ.ក
ជាភាសាខ្មែរ ៖ ACCLIME (CAMBODIA) CO., LTD.
លេខអត្តសញ្ញាណកម្ម ៖ K007-902004038
ចុះបញ្ជីនៅ ៖ សាខាពន្ធដារខណ្ឌមានជ័យ
លេខទូរស័ព្ទ ៖ 017724994
អាសយដ្ឋាន ៖ ផ្ទះលេខ ១១៥៩ Urban Village Condominium Phase ១, B១, B២, B៣, B៤, B៥ & B៦ ប្លុក B ផ្លូវ សម្តេច ហ៊ុនសែន ភូមិ
ព្រែកតាទួ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

២.ប្រភេទនិងទឹកប្រាក់ពន្ធ / TYPES AND AMOUNT OF TAX

ល.រ No	ប្រភេទពន្ធ Taxes Type	ប្រាក់ពន្ធ Tax Amount	លេខគណនី Account No	ពន្ធបន្ថែម Additional Tax	ការប្រាក់ Interest	គណនីពន្ធបន្ថែម Additional Acc	ប្រាក់សរុប Total Amount
1	70012-ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ	0៛	28000171556767	0៛	0៛	28000171556868	0៛
សរុប		0៛		0៛	0៛		0៛

ប្រាក់ពន្ធបានទទួល ៖ 0៛
កាលបរិច្ឆេទ ៖ 31-03-2024 16:08:05
បង់ពន្ធតាមរយៈ ៖ ធនាគារ អេស៊ីប៊ីជា
លេខយោងធនាគារ ៖ 202403311608216069148989

លោក លោកស្រីអាចទាញយក
កម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ
(GDT Check & Track) នៅទីនេះ



**ឧបសម្ព័ន្ធ-២ ៖ សេចក្តីណែនាំស្តីពី វិធាន និងនីតិវិធីសម្រាប់កែតម្រូវទឹកប្រាក់អតប
នៅក្រោយពេលផ្គត់ផ្គង់ ឬក្រោយពេលចេញវិក្កយបត្រ**

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារ
លេខ.....១២៨០.....អពជ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថ្ងៃច័ន្ទ ០៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែ មករា ឆ្នាំ២០២២

សេចក្តីណែនាំ
ស្តីពី

វិធាន និងនីតិវិធីសម្រាប់កែតម្រូវទឹកប្រាក់អតបនៅក្រោយពេលផ្គត់ផ្គង់ ឬក្រោយពេលចេញវិក្កយបត្រ

អនុលោមតាមមាត្រា ៤៩ នៃអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម និងច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងវិសោធនកម្មជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារបានកត់សម្គាល់ឃើញថា មានសហគ្រាសមួយចំនួននៅមិនទាន់យល់ ច្បាស់លាស់នៅឡើយ ចំពោះការអនុវត្តការកែតម្រូវទឹកប្រាក់អតប នៅក្រោយពេលផ្គត់ផ្គង់ ឬក្រោយពេលចេញវិក្កយបត្រ ឬបានដាក់លិខិតប្រកាសពន្ធប្រចាំខ្សែចហើយ។ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងសុវត្ថិភាព ជាពិសេសផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធធ្វើការកែតម្រូវទឹកប្រាក់អតបឱ្យ បានត្រឹមត្រូវ ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំអំពីវិធាន និងនីតិវិធី សម្រាប់កែតម្រូវទឹកប្រាក់អតប ដូចខាងក្រោម៖

I. លក្ខខណ្ឌសម្រាប់កែតម្រូវទឹកប្រាក់អតប

បុគ្គលជាប់អតបដែលបានចេញវិក្កយបត្រអតប ឬបានដាក់លិខិតប្រកាសពន្ធប្រចាំខ្សែចហើយ បុគ្គលជាប់អតប នោះអាចធ្វើការកែតម្រូវទឹកប្រាក់អតបឡើងវិញបាន បើសិនជាមានហេតុការណ៍ដូចខាងក្រោមនេះបានកើតឡើង៖

- ការផ្គត់ផ្គង់ត្រូវបានលុបចោល ឬ
- ចរិតនៃការផ្គត់ផ្គង់ត្រូវបានប្រែប្រួល ឬបានផ្លាស់ប្តូរជាមូលដ្ឋាន ឬ
- អត្ថប្រយោជន៍សម្រាប់ការផ្គត់ផ្គង់ដែលបានព្រមព្រៀងគ្នាពីពេលមុន ត្រូវបានប្រែប្រួល ឬបានផ្លាស់ប្តូរដោយ កិច្ចព្រមព្រៀងថ្មីជាមួយនឹងអ្នកទទួលការផ្គត់ផ្គង់ ដោយមូលហេតុនៃការបញ្ចុះថ្លៃដោយហេតុផលផ្សេងទៀត ឬ
- ទំនិញឬចំណែកណាមួយនៃទំនិញឬសំបកវេចខ្ចប់ ត្រូវបានបញ្ជូនត្រឡប់មកអ្នកផ្គត់ផ្គង់វិញ ឬសេវាមិនត្រូវ បានបំពេញរួចរាល់។

II. វិធាន និងនីតិវិធីសម្រាប់កែតម្រូវទឹកប្រាក់អតប

១- ក្នុងករណីមានការកែតម្រូវដូចមានចែងក្នុងចំណុច I នៃសេចក្តីណែនាំនេះ បុគ្គលជាប់អតបត្រូវធ្វើការកែតម្រូវ ទឹកប្រាក់អតបរបស់ខ្លួនដូចតទៅ៖

ក- បើសិនជាប្រាក់អតបលើធាតុចេញកែតម្រូវ មានចំនួនលើសពីប្រាក់អតបលើធាតុចេញដែលបុគ្គលជាប់អតប បានកត់ត្រា ចំនួនលើសត្រូវបានចាត់ទុកជាប្រាក់អតបដែលបុគ្គលជាប់អតបបានប្រមូលនៅក្នុងខែដែល ហេតុការណ៍ដូចមានចែងក្នុងចំណុច I នៃសេចក្តីណែនាំនេះបានកើតឡើង។

ខ- បើសិនជាប្រាក់អតបលើធាតុចេញដែលបុគ្គលជាប់អតបបានកត់ត្រា មានចំនួនលើសពីប្រាក់អតបលើធាតុ ចេញកែតម្រូវ ចំនួនលើសត្រូវបានចាត់ទុកជាឥណទានអតបរបស់បុគ្គលជាប់អតបដែលធ្វើការផ្គត់ផ្គង់ សម្រាប់ខែ ដែលហេតុការណ៍ដូចមានចែងក្នុងចំណុច I នៃសេចក្តីណែនាំនេះបានកើតឡើង។

២- ចំពោះការផ្គត់ផ្គង់ឱ្យបុគ្គលដែលមិនមែនជាបុគ្គលជាប់អតប ប្រាក់អតបលើសដូចមានចែងក្នុងវាក្យខណ្ឌ ខ កថាខណ្ឌ១ ចំណុច II នៃសេចក្តីណែនាំនេះ មិនត្រូវអនុញ្ញាតជាឥណទានអតបនោះទេ លើកលែងតែបុគ្គល ជាប់អតបបានទូទាត់សងប្រាក់អតបលើសឱ្យអ្នកទទួលការផ្គត់ផ្គង់វិញជាសាច់ប្រាក់ ឬជាការកាត់កងនឹងបំណុល ដែលអ្នកទទួលការផ្គត់ផ្គង់ជំពាក់បុគ្គលជាប់អតប។

- ៣- ក្នុងករណីដែលបុគ្គលជាប់អតបបានចេញវិក្កយបត្រអតប ហើយចំនួនប្រាក់អតបដែលកត់ត្រាលើវិក្កយបត្រ មានចំនួនលើសពីប្រាក់អតបកែតម្រូវនៃការផ្គត់ផ្គង់ បុគ្គលជាប់អតបដែលធ្វើការផ្គត់ផ្គង់ត្រូវចេញលិខិតណែនាំអតបទៅឱ្យអ្នកទទួលការផ្គត់ផ្គង់។
- ៤- ក្នុងករណីដែលបុគ្គលជាប់អតបបានចេញវិក្កយបត្រអតប ហើយចំនួនប្រាក់អតបដែលកត់ត្រាលើវិក្កយបត្រ មានចំនួនតិចជាងប្រាក់អតបកែតម្រូវនៃការផ្គត់ផ្គង់ បុគ្គលជាប់អតបដែលធ្វើការផ្គត់ផ្គង់ត្រូវចេញលិខិតណែនាំអតបទៅឱ្យអ្នកទទួលការផ្គត់ផ្គង់។
- ៥- បុគ្គលជាប់អតបជាអ្នកធ្វើការផ្គត់ផ្គង់ ឬជាអ្នកទទួលការផ្គត់ផ្គង់ ដែលបានចេញ ឬបានទទួលលិខិតណែនាំអតប លិខិតណែនាំអតប ត្រូវកត់ត្រាចលនាទឹកប្រាក់នៃលិខិតណែនាំអតបឬលិខិតណែនាំអតប ដូចគ្នានឹងចលនាទឹកប្រាក់នៃវិក្កយបត្រអតបដែរ។
- ៦- រាល់ការកែតម្រូវប្រាក់អតប បុគ្គលជាប់អតបជាអ្នកធ្វើការផ្គត់ផ្គង់ និងជាអ្នកទទួលការផ្គត់ផ្គង់ ត្រូវធ្វើការកត់ត្រាឱ្យបានច្បាស់លាស់ និងមានឯកសារភស្តុតាងបញ្ជាក់ដើម្បីគាំទ្រដល់ហេតុការណ៍ ដែលនាំឱ្យមានការកែតម្រូវទឹកប្រាក់អតបនេះ រួមមាន ឯកសារប្រគល់-ទទួលទំនិញ ឯកសារផ្គត់ផ្គង់សេវា និងឯកសារបញ្ជាក់ការទូទាត់ប្រាក់ជាដើម។

III. ការប្រើប្រាស់លិខិតណែនាំអតប (Credit Note) ឬលិខិតណែនាំអតប (Debit Note)

- ១- បុគ្គលជាប់អតបអាចចេញលិខិតណែនាំអតបឬលិខិតណែនាំអតបបានច្រើនដង នៅក្នុងខែ ឬក្រោយពេលប្រកាសពន្ធប្រចាំខែ ដើម្បីធ្វើការកែតម្រូវប្រាក់អតបលើវិក្កយបត្រដែលបានចេញរួច ប៉ុន្តែទឹកប្រាក់អតបសរុបនៃការចេញលិខិតណែនាំអតប មិនត្រូវលើសពីទឹកប្រាក់អតបដែលធ្វើការកែតម្រូវលើវិក្កយបត្រនោះទេ។
- ២- រាល់ការចេញលិខិតណែនាំអតបឬលិខិតណែនាំអតប ដាច់ខាតត្រូវយោងលេខរៀងវិក្កយបត្រដែលត្រូវកែតម្រូវ និងត្រូវបញ្ជាក់មូលហេតុច្បាស់លាស់អំពីការកែតម្រូវនោះ។
- ៣- ទម្រង់លិខិតណែនាំអតបឬលិខិតណែនាំអតប ត្រូវមាននិទ្ទេសសំខាន់ៗដូចមានចែងក្នុងប្រការ៤ នៃប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ដូចមានចែងក្នុងសេចក្តីណែនាំលេខ ២៧៦១៧ អពជ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានពន្ធដារ រួមទាំងវិក្កយបត្រដែលត្រូវចេញថ្មីផងដែរ លើកលែងតែលិខិតណែនាំអតប ត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ដូចគ្នានឹងអត្រាប្តូរប្រាក់លើវិក្កយបត្រដែលត្រូវកែតម្រូវ។

IV. ការកែតម្រូវប្រាក់អតបក្នុងខែ

ឧទាហរណ៍ទី១- ករណីចេញ Credit Note ដោយសារមានការបង្វិលសំបកដេចខ្ចប់÷ សហគ្រាស ក បានផ្គត់ផ្គង់ទំនិញទៅសហគ្រាស ខ មានតម្លៃសរុបរួមអាករ ១ ១០០ ០០០ រៀល ក្នុងនោះរួមមានសំបកដេចខ្ចប់ស្មើនឹង ១០% នៃតម្លៃសរុបលើវិក្កយបត្រ។ សហគ្រាស ក បានចេញវិក្កយបត្រ និងបានប្រគល់ទំនិញទៅឱ្យសហគ្រាស ខ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែករណីសហគ្រាស ខ ប្រគល់សំបកដេចខ្ចប់ត្រឡប់មកវិញ នោះសហគ្រាស ក នឹងទូទាត់ប្រាក់ថ្លៃសំបកដេចខ្ចប់ជូនវិញ។ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សហគ្រាស ខ បានប្រគល់សំបកដេចខ្ចប់ជូនសហគ្រាស ក និងស្នើឱ្យទូទាត់ថ្លៃសំបកដេចខ្ចប់មកវិញ។

នីតិវិធីនៃការកែតម្រូវប្រាក់អតប÷ សហគ្រាស ក ត្រូវចេញ Credit Note ទៅឱ្យសហគ្រាស ខ ដើម្បីទូទាត់ប្រាក់ថ្លៃសំបកដេចខ្ចប់ ដែលក្នុងនោះតម្លៃសំបកដេចខ្ចប់ចំនួន ១០០ ០០០ រៀល ឬក្រប្រាក់អតប ១០ ០០០ រៀល។ សម្រាប់ការប្រកាសពន្ធប្រចាំខែធ្នូ ឆ្នាំ២០២១÷

- សហគ្រាស ក ត្រូវកត់ត្រា Credit Note ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដោយមានសញ្ញាអវិជ្ជមាន (-) ត្រង់មូលដ្ឋានគិតអាករចំនួន ១០០ ០០០ រៀល និងអតបចំនួន ១០ ០០០ រៀល
- សហគ្រាស ខ ត្រូវកត់ត្រា Credit Note ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដោយមានសញ្ញាអវិជ្ជមាន (-) ត្រង់មូលដ្ឋានគិតអាករចំនួន ១០០ ០០០ រៀល និងអតបចំនួន ១០ ០០០ រៀល។



ឧទាហរណ៍ទី២-ករណីចេញ Debit Note ដោយសារតែតម្លៃទំនិញខ្លះ៖ សហគ្រាស ក បានផ្គត់ផ្គង់ទំនិញទៅសហគ្រាស គ មានតម្លៃសរុបរួមអាករ ២ ២០០ ០០០ រៀល ដោយបានចេញវិក្កយបត្រ និងបានប្រគល់ទំនិញទៅឱ្យសហគ្រាស គ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ទើបសហគ្រាស ក បានពិនិត្យឃើញថា តម្លៃទំនិញសរុបកត់ត្រាលើវិក្កយបត្រដែលបានចេញទៅឱ្យសហគ្រាស គ មានចំនួន ១ ៩៨០ ០០០ រៀល។ សហគ្រាស ក បានជូនដំណឹងទៅសហគ្រាស គ និងស្នើធ្វើការកែតម្រូវតម្លៃផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវវិញ។

នីតិវិធីនៃការកែតម្រូវប្រាក់អតបៈ សហគ្រាស ក ត្រូវចេញ Debit Note ទៅឱ្យសហគ្រាស គ ដើម្បីកែតម្រូវតម្លៃលើវិក្កយបត្រដែលបានកំណត់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលក្នុងនោះតម្លៃទំនិញចំនួន ២០០ ០០០ រៀល ឬក្រប្រាក់អតប ២០ ០០០ រៀល។ សម្រាប់ការប្រកាសពន្ធប្រចាំខែធ្នូ ឆ្នាំ២០២១៖

- សហគ្រាស ក ត្រូវកត់ត្រា Debit Note ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដែលមានមូលដ្ឋានគិតអាករចំនួន ២០០ ០០០ រៀល និងអតបលើធាតុចេញចំនួន ២០ ០០០ រៀល
- សហគ្រាស គ ត្រូវកត់ត្រា Debit Note ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដែលមានមូលដ្ឋានគិតអាករចំនួន ២០០ ០០០ រៀល និងអតបលើធាតុចូលចំនួន ២០ ០០០ រៀល។

V. ការកែតម្រូវប្រាក់អតប ក្រោយប្រកាសពន្ធប្រចាំខែមករា

ឧទាហរណ៍១-ករណីចេញ Credit Note ដោយសារបង្វិលសងប្រាក់កក់៖ សហគ្រាស ក បានទទួលប្រាក់កក់ ១០% លើថ្លៃសេវាជួសជុលការិយាល័យពីសហគ្រាស ឃ និងបានចេញវិក្កយបត្រអាករមានតម្លៃសរុប ៣ ៣០០ ០០០ រៀល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយសេវានេះត្រូវបានបញ្ចប់នៅខែមករា ឆ្នាំ២០២២។ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ សហគ្រាស ក មិនបានបំពេញសេវាតាមកិច្ចសន្យា ដូច្នេះសហគ្រាស ឃ ស្នើលុបកិច្ចសន្យានេះ និងទាមទារយកប្រាក់កក់ត្រឡប់មកវិញ។ សហគ្រាស ក ក៏បានយល់ព្រមប្រគល់ប្រាក់កក់នេះឱ្យសហគ្រាស ឃ វិញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

នីតិវិធីនៃការកែតម្រូវប្រាក់អតបៈ សហគ្រាស ក ត្រូវចេញ Credit Note ទៅឱ្យសហគ្រាស ឃ ដើម្បីប្រគល់ប្រាក់កក់ដែលបានទទួលនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលក្នុងនោះតម្លៃកក់លើថ្លៃសេវាចំនួន ៣ ០០០ ០០០ រៀល ឬក្រប្រាក់អតប ៣០០ ០០០ រៀល។ សម្រាប់ការប្រកាសពន្ធប្រចាំខែមករា ឆ្នាំ២០២២៖

- សហគ្រាស ក ត្រូវកត់ត្រា Credit Note ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដោយមានសញ្ញាអវិជ្ជមាន (-) ត្រង់មូលដ្ឋានគិតអាករចំនួន ៣ ០០០ ០០០ រៀល និងអតបចំនួន ៣០០ ០០០ រៀល
- សហគ្រាស ឃ ត្រូវកត់ត្រា Credit Note ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដោយមានសញ្ញាអវិជ្ជមាន (-) ត្រង់មូលដ្ឋានគិតអាករចំនួន ៣ ០០០ ០០០ រៀល និងអតបចំនួន ៣០០ ០០០ រៀល។

ឧទាហរណ៍២-ករណីចេញ Credit Note ដោយសារបង្វិលទំនិញដែលខុសការបញ្ជាទិញ៖ សហគ្រាស ង បានបញ្ជាទិញម៉ាស៊ីនភ្លើងកម្លាំង 6 Kw ពីសហគ្រាស ក មានតម្លៃសរុបរួមអាករចំនួន ៥ ៥០០ ០០០ រៀល។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ សហគ្រាស ក បានប្រគល់ម៉ាស៊ីន និងបានចេញវិក្កយបត្រទៅឱ្យសហគ្រាស ង ។ ប៉ុន្តែថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សហគ្រាស ង បានពិនិត្យឃើញថាម៉ាស៊ីនដែលប្រគល់ឱ្យនោះមានកម្លាំង 3.5 Kw មិនត្រឹមត្រូវតាមការបញ្ជាទិញ រីឯតម្លៃកត់ត្រាក្នុងវិក្កយបត្រមានតម្លៃសរុបរួមអាករចំនួន ៤ ៤០០ ០០០ រៀល។ សហគ្រាស ង បានប្រគល់ម៉ាស៊ីននោះទៅសហគ្រាស ក និងស្នើឱ្យប្រគល់ម៉ាស៊ីនឱ្យត្រូវតាមការបញ្ជាទិញ។

នីតិវិធីនៃការកែតម្រូវប្រាក់អតបៈ សហគ្រាស ក ត្រូវចេញ Credit Note ទៅឱ្យសហគ្រាស ង ដើម្បីទទួលម៉ាស៊ីនត្រឡប់មកវិញ ដែលក្នុងនោះតម្លៃម៉ាស៊ីនចំនួន ៤ ០០០ ០០០ រៀល ឬក្រប្រាក់អតប ៤០០ ០០០ រៀល និងត្រូវចេញវិក្កយបត្រថ្មី និងត្រូវប្រគល់ប្រភេទម៉ាស៊ីនភ្លើងកម្លាំង 6 Kw ទៅឱ្យសហគ្រាស ង វិញ។ សម្រាប់ការប្រកាសពន្ធប្រចាំខែមករា ឆ្នាំ២០២២៖

- សហគ្រាស ក ត្រូវកត់ត្រា Credit Note ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដោយមានសញ្ញាអវិជ្ជមាន (-) ត្រង់មូលដ្ឋានគិតអាករចំនួន ៤ ០០០ ០០០ រៀល និងអតបចំនួន ៤០០ ០០០ រៀល
- សហគ្រាស ក ត្រូវកត់ត្រា Invoice (ថ្មី) ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដែលមានមូលដ្ឋានគិតអាករចំនួន ៥ ០០០ ០០០ រៀល និងអតបលើធាតុចេញចំនួន ៥០០ ០០០ រៀល



- សហគ្រាស ង ត្រូវកាត់ត្រា Credit Note ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដោយមានសញ្ញាអវិជ្ជមាន (-) ត្រង់មូលដ្ឋានគិតអាករចំនួន ៥ ០០០ ០០០ រៀល និងអតបលើធាតុចូលចំនួន ៤០០ ០០០ រៀល។
- សហគ្រាស ង ត្រូវកាត់ត្រា Invoice (ថ្មី) ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដែលមានមូលដ្ឋានគិតអាករចំនួន ៥ ០០០ ០០០ រៀល និងអតបលើធាតុចូលចំនួន ៥០០ ០០០ រៀល។

ឧទាហរណ៍៣- ករណីចេញ Debit Note ដោយសារតែតម្លៃទំនិញខ្វះ៖ សហគ្រាស ក បានផ្គត់ផ្គង់ទំនិញទៅសហគ្រាស ច មានតម្លៃសរុបរួមអាករ ៥ ៥០០ ០០០ រៀល ដោយបានចេញវិក្កយបត្រ និងបានប្រគល់ទំនិញទៅឱ្យសហគ្រាស ច នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ទើបសហគ្រាស ក បានពិនិត្យឃើញថាតម្លៃទំនិញសរុបកាត់ត្រាលើវិក្កយបត្រដែលបានចេញទៅឱ្យសហគ្រាស ច មានចំនួន ៤ ៩៥០ ០០០ រៀល។ សហគ្រាស ក បានជូនដំណឹងទៅសហគ្រាស ច និងស្នើធ្វើការកែតម្រូវតម្លៃផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវវិញ។

នីតិវិធីនៃការកែតម្រូវប្រាក់អតប៖ សហគ្រាស ក ត្រូវចេញ Debit Note ទៅឱ្យសហគ្រាស ច ដែលក្នុងនោះតម្លៃទំនិញចំនួន ៥០០ ០០០ រៀល ឬប្រាក់អតប ៥០ ០០០ រៀល ដើម្បីកែតម្រូវតម្លៃលើវិក្កយបត្រដែលបានកាត់ខ្វះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ សម្រាប់ការប្រកាសពន្ធប្រចាំខែមករា ឆ្នាំ២០២២៖

- សហគ្រាស ក ត្រូវកាត់ត្រា Debit Note ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដែលមានមូលដ្ឋានគិតអាករចំនួន ៥០០ ០០០ រៀល និងអតបលើធាតុចេញចំនួន ៥០ ០០០ រៀល
- សហគ្រាស ច ត្រូវកាត់ត្រា Debit Note ក្នុងទិន្នន័យប្រព័ន្ធគណនេយ្យ ដែលមានមូលដ្ឋានគិតអាករចំនួន ៥០០ ០០០ រៀល និងអតបលើធាតុចូលចំនួន ៥០ ០០០ រៀល។

VI. ទោសទណ្ឌ

ក្នុងករណីបុគ្គលណាមួយ មានចេតនាចេញលិខិតឥណទានឬលិខិតឥណទានអតប មិនបានត្រឹមត្រូវ ឬក្លែងបន្លំក្នុងគោលបំណងធ្វើការកែតម្រូវប្រាក់អតប ដើម្បីទទួលបានឥណទានអតប ឬស្នើសុំបង្វិលសងអតប ត្រូវចាត់ទុកថាជាអំពើរំលោភក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា១២៨ នៃច្បាប់ស្តីពីសារពើពន្ធ និងត្រូវរងនូវទោសទណ្ឌដូចមានចែងក្នុងមាត្រា១៣៣ និងមាត្រា១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ មានជាអាទិ៍ ការបិទអាជីវកម្មក្នុងមួយរយៈពេលដែលកំណត់ដោយច្បាប់ ការកំណត់ពន្ធឡើងវិញ ឬការប្តឹងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដែលត្រូវរងការផ្តន្ទាទោសជាភស្តុតាងជាប្រាក់ដល់ ១០ ០០០ ០០០ រៀល ឬជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ ឬទោសទាំងពីរនេះ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ដែលធ្វើសកម្មភាពអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្ត្រីប្រតិភូអគ្គនាយកដ្ឋានពន្ធដារ
ប្រតិភូរាជរដ្ឋាភិបាល
អគ្គលេខាធិការអគ្គនាយកដ្ឋានពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ



គង់ វិបុល

ឧបសម្ព័ន្ធ-ឈៈ ៖ សេចក្តីប្រកាសស្តីពី វិធាននៃការប្រើប្រាស់វិក្កយបត្រ



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៤២/ន.ណ.លហវ-បក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាស
ស្តីពី
វិធាននៃការប្រើប្រាស់វិក្កយបត្រ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់អគ្គនាយកដ្ឋានពន្ធដារ

សម្រេច

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវប្រសិទ្ធភាពនិងតម្លាភាពក្នុងការប្រមូលពន្ធអាករនានា។

ប្រការ ២.- គោលដៅ

ប្រកាសនេះ មានគោលដៅដាក់ចេញនូវវិធាននៃការប្រើប្រាស់វិក្កយបត្រ។

ប្រការ ៣.- វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធស្របតាមមាត្រា ១០១ នៃច្បាប់ស្តីពីសារពើពន្ធ។

ប្រការ ៤.- ទម្រង់វិក្កយបត្រ

១. វិក្កយបត្រមានពីរប្រភេទគឺ វិក្កយបត្រអាករ និងវិក្កយបត្រធម្មតា។

ក. វិក្កយបត្រអាករមានទំនៀមដូចខាងក្រោម៖

- ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ឬអ្នកផ្គត់ផ្គង់
- លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះ និងអាសយដ្ឋានរបស់អ្នកទិញ ព្រមទាំងលេខអត្តសញ្ញាណកម្មសារពើពន្ធ
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
- តម្លៃសរុបនៃប្រភេទទំនិញនីមួយៗដែលមិនទាន់គិតអាករនានា
- ប្រាក់អាករនីមួយៗ (ករណីទំនិញឬសេវាត្រូវជាប់អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ ឬ/និង អាករលើការស្តារកំណើត) និងអាករលើតម្លៃបន្ថែម
- ហត្ថលេខា និងឈ្មោះរបស់អ្នកលក់និងអ្នកទិញ (ចំពោះអ្នកទិញដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស)។

ខ. វិក្កយបត្រធម្មតាមានទំនៀមដូចខាងក្រោម៖

- ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ឬអ្នកផ្គត់ផ្គង់
- លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះ និងអាសយដ្ឋានរបស់អ្នកទិញ
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
- តម្លៃរួមបញ្ចូលទាំងអាករនានានៃទំនិញនីមួយៗ
- ហត្ថលេខា និងឈ្មោះរបស់អ្នកលក់។

២. អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធនឹង ដែលធ្វើការផ្គត់ផ្គង់ទំនិញឬសេវា ត្រូវចេញវិក្កយបត្រអាករដូចមានចែងក្នុងវាក្យខ័ណ្ឌ ក នៃកថាខណ្ឌ១ នៃប្រការនេះ ទៅឱ្យអតិថិជនដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងចេញវិក្កយបត្រធម្មតាដូចមានចែងក្នុងវាក្យខ័ណ្ឌ ខ នៃកថាខណ្ឌ១ នៃប្រការនេះ ទៅឱ្យអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ។




៣. អ្នកជាប់ពន្ធច្រូនត្រូវចេញវិក្កយបត្រធម្មតា ដូចមានចែងក្នុងវាក្យខ័ណ្ឌ ខ នៃកថាខណ្ឌ១ នៃប្រការនេះ ទៅឱ្យអតិថិជនរបស់ខ្លួន។

៤. អ្នកជាប់ពន្ធត្រូវប្រើប្រាស់ភាសាខ្មែរក្នុងការសរសេរបោះពុម្ពវិក្កយបត្រ។ ក្នុងករណីចាំបាច់ អ្នកជាប់ពន្ធ អាចប្រើប្រាស់ភាសាខ្មែរនិងភាសាបរទេស ប៉ុន្តែត្រូវដាក់ភាសាបរទេសនៅក្រោមភាសាខ្មែរ។

៥. អ្នកជាប់ពន្ធត្រូវរៀបចំវិក្កយបត្រស្របតាមគំរូដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយប្រកាសនេះ និងត្រូវ ចេញវិក្កយបត្រតាមលំដាប់លេខរៀងសម្រាប់រយៈពេលមួយឆ្នាំយ៉ាងតិច។ វិក្កយបត្រត្រូវរក្សាទុកក្នុងរយៈពេល ១០ឆ្នាំ សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ និងក្នុងរយៈពេល ០៣ឆ្នាំ សម្រាប់អ្នកជាប់ពន្ធច្រូន។

ប្រការ ៥.- ការលើកលែងអនុវត្តវិក្កយបត្រ

ការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រដូចមានចែងក្នុងប្រការ៤ នៃប្រកាសនេះ ត្រូវបានលើកលែង ចំពោះប្រតិបត្តិការមួយចំនួនរបស់គ្រឹះស្ថានធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំង ប្រតិបត្តិការអាជីវកម្មដទៃទៀតដែលមិនអាចចេញវិក្កយបត្របាន។ ការលើកលែងការអនុវត្តដូចមានចែងក្នុង ប្រការនេះ ត្រូវជំនួសដោយកំណត់ត្រានិងឯកសារច្បាស់លាស់ត្រឹមត្រូវដែលអាចត្រួតពិនិត្យបាន។

អគ្គនាយកដ្ឋានពន្ធដារត្រូវរៀបចំសេចក្តីណែនាំស្តីពីការអនុវត្តប្រការនេះ។

ប្រការ ៦.- ឥណទានអាករលើធាតុចូល និងការកាត់កងចំណាយសម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នក ជាប់ពន្ធធំ

១. អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំអាចស្នើសុំឥណទានអាករលើធាតុចូលប្រចាំខែដែលត្រូវអនុវត្តតាម ប្រព័ន្ធអនុវត្តសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយត្រូវភ្ជាប់មកជាមួយ នូវច្បាប់ចម្លងនៃវិក្កយបត្រអាករ ឬជាឯកសារស្ថានភាពច្បាប់ដើម នៃវិក្កយបត្រនីមួយៗ។ វិក្កយបត្រអាករ ណាមួយដែលមានលក្ខណៈមិនត្រឹមត្រូវតាមទម្រង់ដូចមានកំណត់ក្នុងវាក្យខ័ណ្ឌ ក នៃកថាខណ្ឌ១ នៃប្រការ៤ នៃប្រកាសនេះ មិនត្រូវបានអនុញ្ញាតឱ្យយកមកប្រើប្រាស់សម្រាប់ការស្នើសុំឥណទានអាករលើធាតុចូលទេ។

២. អ្នកជាប់ពន្ធមធ្យមឬអ្នកជាប់ពន្ធធំដែលទទួលបានការផ្គត់ផ្គង់ពីអ្នកជាប់ពន្ធច្រូន មិនត្រូវបានអនុញ្ញាត ឥណទានអាករលើធាតុចូលឡើយ ប៉ុន្តែអាចអនុញ្ញាតឱ្យធ្វើការកាត់កងជាចំណាយសម្រាប់ឥណទានលើប្រាក់ ចំណូលប្រចាំឆ្នាំ។

ប្រការ ៧.- ទោសទណ្ឌ

១. ដោយមិនទាន់ពិនិត្យដល់ទោសទណ្ឌដូចមានចែងក្នុងកថាខណ្ឌ២ នៃប្រការនេះ ក្នុងករណីដែលបុគ្គល ណាមួយបានចេញវិក្កយបត្រដោយក្លែងបន្លំ បុគ្គលនោះនឹងត្រូវបានតម្រូវឱ្យបង់ទឹកប្រាក់អាករនានា ដែល មានបង្ហាញលើវិក្កយបត្រក្នុងរយៈពេលប្រាំពីរថ្ងៃ ក្រោយកាលបរិច្ឆេទចេញវិក្កយបត្រ។



២. ការមិនចេញវិក្កយបត្រ ឬចេញវិក្កយបត្រមិនត្រឹមត្រូវឬក្លែងបន្លំ ត្រូវចាត់ទុកជាអំពើរំខានក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា១២៨ នៃច្បាប់ស្តីពីសារពើពន្ធ និងត្រូវរងនូវទោសទណ្ឌដូចមានចែងក្នុងមាត្រា១៣៣ និងមាត្រា១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ មានជាអាទិ៍ ការបិទអាជីវកម្មក្នុងមួយរយៈពេលដែលកំណត់ដោយច្បាប់ ការកំណត់ពន្ធឡើងវិញ ឬការប្តឹងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដែលត្រូវទទួលរងការផ្ដន្ទាទោសជាក់លាក់នីមួយៗជាប្រាក់ដល់ ១០ ០០០ ០០០ រៀល ឬជាប់ពន្ធនាគាររហូតដល់ ១ ឆ្នាំ ឬទោសទាំងពីរនេះ។

ប្រការ ៨.- និរាករណ៍

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជាឱករណ៍។

ប្រការ ៩.- ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងអគ្គនាយក នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួង លេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់សហគ្រាសនិងស្ថាប័នពាក់ព័ន្ធនានា ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។

ថ្ងៃពុធ ១៥ ខែសីហា ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី 

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតលោក អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ៩ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធ-ក្លៀ : តារាងបញ្ជីចំណូលប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់ក្រុមហ៊ុនអេឌីម (ខេមបូឌា) ឯ.ក

Account Transactions ACCLIME (CAMBODIA) CO., LTD For the period 1 December 2023 to 31 December 2023										
Date	Invoice Number	Sale Person	Name	Memo	Net	Tax	Gross	Account Code	Account	
11 Dec 2023	CI2023-0219	UVR	Botamed Pharmacy	Consultancy on Accounting System Hosting for December 2023	35.00	3.50	38.50	410800	Recurring Revenue - Others	
13 Dec 2023	CI2023-0220	BPS	Asian Association Holdings Pte. Ltd.	Service Incorporate Support with Interview and Representative of Chairman at GDT	650.00	65.00	715.00	420400	One-Off Revenue - Cosec	
13 Dec 2023	CI2023-0220	UVR	Asian Association Holdings Pte. Ltd.	Service Registration of Company with ACAR and Submit Notification Letter for Using English Language in Accounting System	300.00	30.00	330.00	410920	Recurring Revenue - ACAR	
14 Dec 2023	CI2023-0221	BPS	AgCoTech Ltd.	Service Incorporate Support with Interview and Representative of Chairman at GDT	650.00	65.00	715.00	420100	One-Off Revenue - Cosec	
14 Dec 2023	CI2023-0221	BPS	AgCoTech Ltd.	Business Registration at MOC, GDT and MLVT (Medium Taxpayer)	3,250.00	325.00	3,575.00	420100	One-Off Revenue - Cosec	
14 Dec 2023	CI2023-0222	BPS	Mr. Lo Sokun	Service Incorporate Support with Interview and Representative of Chairman at GDT	450.00	45.00	495.00	420100	One-Off Revenue - Cosec	
14 Dec 2023	CI2023-0222	BPS	Mr. Lo Sokun	Business Registration at MOC, GDT, MLVT and NSSF (Medium Taxpayer)	2,550.00	255.00	2,805.00	420100	One-Off Revenue - Cosec	
19 Dec 2023	CI2023-0223	BPS	William Angliss Institute	Service Incorporate Support with Interview and Representative of Chairman at GDT	600.00	60.00	660.00	410100	One-Off Revenue - Cosec	
19 Dec 2023	CI2023-0223	BPS	William Angliss Institute	Business Registration at MOC, GDT and MLVT (Medium Taxpayer)	2,450.00	245.00	2,695.00	410100	One-Off Revenue - Cosec	
20 Dec 2023	CI2023-0224	CML	TG Human Resource Services Co., Ltd.	Monthly Tax Return for November 2023	200.00	20.00	220.00	410400	Recurring Revenue - Tax	
20 Dec 2023	CI2023-0224	CML	TG Human Resource Services Co., Ltd.	Service submit and revising TOS and FTB from May to October 2023	300.00	30.00	330.00	420400	One-Off Revenue - Tax	
29 Dec 2023	CN2023-0046	PPV	Mr. Nitesh Gupta	Business Registration at MOC, GDT and MLVT	(2,200.00)	(220.00)	(2,420.00)	420100	One-Off Revenue - Cosec	
29 Dec 2023	CN2023-0046	PPV	Mr. Nitesh Gupta	Service on Company Secretary	(1,050.00)	(105.00)	(1,155.00)	420100	One-Off Revenue - Cosec	
29 Dec 2023	CN2023-0047	PST	Golden Sky Project Management Services llc.	Service Registration of Company with ACAR Down Payment 50%@\$300.00=\$150.00	(150.00)	(15.00)	(165.00)	410920	Recurring Revenue - ACAR	
29 Dec 2023	CN2023-0047	BPS	Golden Sky Project Management Services llc.	Business Registration at MOC, GDT, MLVT and NSSF (Medium Taxpayer) *Down Payment 50%@\$2,450.00=\$1,225.00	(1,225.00)	(122.50)	(1,347.50)	420100	One-Off Revenue - Cosec	
29 Dec 2023	CN2023-0047	BPS	Golden Sky Project Management Services llc.	Service Incorporate Support with Interview and Representative of Chairman at GDT Down Payment 50%@\$650.00=\$325.00	(325.00)	(32.50)	(357.50)	420100	One-Off Revenue - Cosec	
29 Dec 2023	CN2023-0047	BPS	Golden Sky Project Management Services llc.	Consultancy on Assistance with opening of a bank account where the Director cannot visit in Cambodia Down Payment 50%@\$500.00=\$250.00	(250.00)	(25.00)	(275.00)	420100	One-Off Revenue - Cosec	
13 Dec 2023	TI2023-2879	PPV	Newrest Retail (Cambodia) Co., Ltd.	Fee for follow up letter request for open tax system related for VAT credit for December 2023	750.00	75.00	825.00	420400	One-Off Revenue - Tax	
13 Dec 2023	TI2023-2880	CML	Mercadia Investment Consulting Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax	
15 Dec 2023	TI2023-2881	PPV	Global Tower Corporation PTY Ltd.	Interim fee (50%) for the request for approval to access benefits for year 2024 under the Cambodia and Malaysia Double Taxation Agreement for Rohas Tecnic Berhad.	700.00	70.00	770.00	420400	One-Off Revenue - Tax	
15 Dec 2023	TI2023-2882	CML	Seal & Go (Cambodia) Co., Ltd.	Service on the Limited Tax Audit Assistance from January 2021 to March 2022	170.00	17.00	187.00	420400	One-Off Revenue - Tax	
15 Dec 2023	TI2023-2883	PPV	Evolink Technology Co., Ltd.	Monthly Tax Return from October to November 2023	400.00	40.00	440.00	410400	Recurring Revenue - Tax	
15 Dec 2023	TI2023-2884	UVR	Mony Kids Clinic	Consultancy on Localized System Subscription for December 2023	50.00	5.00	55.00	410800	Recurring Revenue - Others	
15 Dec 2023	TI2023-2884	UVR	Mony Kids Clinic	Data Entry for November 2023	300.00	30.00	330.00	410200	Recurring Revenue - Accounting	
18 Dec 2023	TI2023-2885	CML	Branch of Allied Telesis Asia Pacific Pte Ltd.	Monthly Tax Return for November 2023	200.00	20.00	220.00	410400	Recurring Revenue - Tax	
18 Dec 2023	TI2023-2886	PPV	Shica World (Cambodia) Co., Ltd.	Monthly Tax Return for November 2023	160.00	16.00	176.00	410400	Recurring Revenue - Tax	
19 Dec 2023	TI2023-2887	CML	Action For Rural Economic Development of Cambodia (AREDOC)	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax	
19 Dec 2023	TI2023-2888	CML	Anakut Cafe & Bakery Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax	
19 Dec 2023	TI2023-2889	CML	Aquae.Asia Co., Ltd.	Monthly Tax Return for November 2023	80.00	8.00	88.00	410400	Recurring Revenue - Tax	
19 Dec 2023	TI2023-2890	CML	Branch of Quan Dat Trading and Production Company Limited.	Monthly Tax Return for November 2023	200.00	20.00	220.00	410400	Recurring Revenue - Tax	

Account Transactions
ACCLIME (CAMBODIA) CO., LTD
For the period 1 December 2023 to 31 December 2023

Date	Invoice Number	Sale Perso	Name	Memo	Net	Tax	Gross	Account Code	Account
19 Dec 2023	TI2023-2891	CML	DHL Express (Cambodia) Ltd.	E-Filling Service for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2892	CML	Coolbeans Digital Co., Ltd.	Monthly Tax Return for November 2023	100.00	10.00	110.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2893	CML	Entrio Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2894	CML	Hanesan Commercial Co., Ltd.	Monthly Tax Return for November 2023	200.00	20.00	220.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2895	CML	Happy Football Cambodia Australia	Monthly Tax Return for November 2023	120.00	12.00	132.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2896	CML	I.A.A.C (Cambodia) Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2897	LSM	ICE Electronics Co., Ltd.	Consultancy on Localized System Subscription for December 2023	50.00	5.00	55.00	410800	Recurring Revenue - Others
19 Dec 2023	TI2023-2897	CML	ICE Electronics Co., Ltd.	Monthly Tax Return for November 2023	500.00	50.00	550.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2897	LSM	ICE Electronics Co., Ltd.	Data Entry for November 2023	400.00	40.00	440.00	410200	Recurring Revenue - Accounting
19 Dec 2023	TI2023-2898	CML	KHT Garment Accessories Co., Ltd.	Monthly Tax Return for November 2023	100.00	10.00	110.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2899	CML	Branch of Krung Thai Bank Public Company Limited Phnom Penh Branch	Monthly Tax Return for November 2023	750.00	75.00	825.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2900	CML	MFL Multi Freight Logistics Ltd.	Monthly Tax Return for November 2023	200.00	20.00	220.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2901	CML	Mith Coffee	Monthly Tax Return for November 2023	100.00	10.00	110.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2902	CML	Multiplier Technologies Co., Ltd.	Monthly Tax Return for November 2023	130.00	13.00	143.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2903	CML	OR Joly Electricity	Monthly Tax Return for November 2023	250.00	25.00	275.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2904	CML	PS Sahaka Co., Ltd.	Monthly Tax Return for October 2023	250.00	25.00	275.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2905	CML	Representative Office of Asmara International Limited.	Monthly Tax Return for November 2023	110.00	11.00	121.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2906	CML	Seal & Go (Cambodia) Co., Ltd.	Monthly Tax Return for November 2023	200.00	20.00	220.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2907	CML	Phsar Sivplus	Monthly Tax Return for November 2023	80.00	8.00	88.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2908	LSM	Smart Secure Solution Co., Ltd.	Data Entry for November 2023	200.00	20.00	220.00	410200	Recurring Revenue - Accounting
19 Dec 2023	TI2023-2909	CML	Social Coffee Co., Ltd.	Monthly Tax Return for November 2023	200.00	20.00	220.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2910	CML	Sokaya Co., Ltd.	Monthly Tax Return for November 2023	80.00	8.00	88.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2911	CML	ECI Distribution Co., Ltd.	Monthly Tax Return for November 2023	250.00	25.00	275.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2912	CML	Total Orkide Co., Ltd.	Monthly Tax Return for December 2023	250.00	25.00	275.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2913	CML	Kirirrom Foods And Beverages	Monthly Tax Return for November 2023	100.00	10.00	110.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2914	CML	WM Cargo Service (Cambodia) Co., Ltd.	Monthly Tax Return for November 2023	250.00	25.00	275.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2915	CML	EVX Auto Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2916	CML	Eight Billions Co., Ltd.	Monthly Tax Return for November 2023	300.00	30.00	330.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2917	CML	Goldfinger CAM Co., Ltd.	Monthly Tax Return from October to December 2023	300.00	30.00	330.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2918	CML	S.E Elevate (Cambodia) Company Limited.	Office Rental for December 2023	130.00	13.00	143.00	410700	Recurring Revenue - Workspace

Account Transactions
ACCLIME (CAMBODIA) CO., LTD
For the period 1 December 2023 to 31 December 2023

Date	Invoice Number	Sale Perso	Name	Memo	Net	Tax	Gross	Account Code	Account
19 Dec 2023	TI2023-2919	CML	P.S Niron Co., Ltd.	Monthly Tax Return for November 2023	300.00	30.00	330.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2920	CML	Breeze Global Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2921	CML	Kohlective Communication Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2922	CML	Bellsnord Cambodia Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2923	CML	Jxin Project Management (Cambodia) Co., Ltd.	Monthly Tax Return for November 2023	100.00	10.00	110.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2924	CML	Agrosolar Co., Ltd.	Monthly Tax Return for November 2023	500.00	50.00	550.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2925	CML	Win Thai Food (Cambodia) Company Co., Ltd.	Monthly Management Service for December 2023	200.00	20.00	220.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2926	CML	Cambodia Actuarial Solution Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2927	CML	Long Tail.	Monthly Tax Return for November 2023	100.00	10.00	110.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2928	CML	Direct Hotels Sales Co., Ltd.	Monthly Tax Return for November 2023	300.00	30.00	330.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2929	CML	Pranish Incorporation CO., Ltd	Monthly Tax Return for November 2023	250.00	25.00	275.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2930	CML	DHL Logistic (Cambodia) Co., Ltd.	E-Filing Service for November 2023	100.00	10.00	110.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2931	CML	S.E Elevate (Cambodia) Company Limited.	Monthly Tax Return for November 2023	140.00	14.00	154.00	410400	Recurring Revenue - Tax
19 Dec 2023	TI2023-2932	LSM	Eight Billions Co., Ltd.	Data Entry for December 2023	200.00	20.00	220.00	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2933	LSM	Action For Rural Economic Development of Cambodia (AREDOC)	Data Entry for November 2023	200.00	20.00	220.00	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2934	PST	Coolbeans Digital Co., Ltd.	Consultancy on Localized System Subscription for December 2023	25.00	2.50	27.50	410800	Recurring Revenue - Others
20 Dec 2023	TI2023-2934	PST	Coolbeans Digital Co., Ltd.	Data Entry from October to December 2023	350.00	35.00	385.00	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2935	PST	Anakut Cafe & Bakery Co., Ltd.	Data Entry for November 2023	450.00	45.00	495.00	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2936	PST	KHT Garment Accessories Co., Ltd.	Data Entry for December 2023	150.00	15.00	165.00	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2937	PST	Plus Hama Co., Ltd.	Data Entry for December 2023	225.00	22.50	247.50	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2938	PST	Total Orkide Co., Ltd.	Consultancy on Localized System Subscription for December 2023	35.00	3.50	38.50	410800	Recurring Revenue - Others
20 Dec 2023	TI2023-2938	PST	Total Orkide Co., Ltd.	Data Entry for December 2023	400.00	40.00	440.00	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2939	PST	Long Tail.	Consultancy on Localized System Subscription for December 2023	25.00	2.50	27.50	410800	Recurring Revenue - Others
20 Dec 2023	TI2023-2939	PST	Long Tail.	Data Entry for December 2023	350.00	35.00	385.00	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2940	LSM	Mith Coffee	Consultancy on Localized System Subscription for December 2023	25.00	2.50	27.50	410800	Recurring Revenue - Others
20 Dec 2023	TI2023-2940	LSM	Mith Coffee	Data Entry for December 2023	250.00	25.00	275.00	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2941	LSM	OR Joly Electricity	Data Entry for November 2023	250.00	25.00	275.00	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2942	LSM	Breeze Global Co., Ltd.	Data Entry for December 2023	250.00	25.00	275.00	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2943	CML	Elements Global Services (Cambodia) Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
20 Dec 2023	TI2023-2943	PST	Elements Global Services (Cambodia) Co., Ltd.	Monthly Bookkeeping for November 2023	100.00	10.00	110.00	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2944	CML	Plus Hama Co., Ltd.	Monthly Tax Return for November 2023	280.00	28.00	308.00	410400	Recurring Revenue - Tax
20 Dec 2023	TI2023-2945	CML	Breeze Global Co., Ltd.	Annual Declaration at MOC for 2023	100.00	10.00	110.00	410100	Recurring Revenue - Cosec
20 Dec 2023	TI2023-2946	CML	Aquae Asia Co., Ltd.	Annual Declaration at MOC for 2023	100.00	10.00	110.00	410100	Recurring Revenue - Cosec
20 Dec 2023	TI2023-2947	CML	P.S Niron Co., Ltd.	Annual Declaration at MOC for 2023	50.00	5.00	55.00	410100	Recurring Revenue - Cosec
20 Dec 2023	TI2023-2948	PST	Entrio Co., Ltd.	Data Entry for November 2023	235.00	23.50	258.50	410200	Recurring Revenue - Accounting
20 Dec 2023	TI2023-2949	CML	Clinic Rhac Co., Ltd.	Additional Charge on Service on the Limited Tax Audit Assist from January 2021 to March 2022	1,000.00	100.00	1,100.00	420400	One-Off Revenue - Tax
21 Dec 2023	TI2023-2950	IPK	3Q Color Separation Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2951	IPK	Nano Sound Co., Ltd.	Monthly Tax Return for November 2023	250.00	25.00	275.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2952	IPK	Angela Real Estate Co., Ltd.	Monthly Tax Return for December 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2953	IPK	Asian Sourcing Link (Cambodia) Co., Ltd.	Monthly Tax Return for November 2023	130.00	13.00	143.00	410400	Recurring Revenue - Tax

Account Transactions ACCLIME (CAMBODIA) CO., LTD For the period 1 December 2023 to 31 December 2023									
Date	Invoice Number	Sale Person	Name	Memo	Net	Tax	Gross	Account Code	Account
21 Dec 2023	TI2023-2954	IPK	Camazoon Co., Ltd.	Monthly Tax Return for November 2023	100.00	10.00	110.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2955	IPK	Chakphup Panha Co., Ltd.	Monthly Tax Return for November 2023	100.00	10.00	110.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2956	IPK	Fincorp Insurance Broker Co., Ltd.	Monthly Tax Return for November 2023	100.00	10.00	110.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2957	IPK	Localize Tech Solution Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2958	IPK	Ly Taimeng Co., Ltd.	Monthly Tax Return for November 2023	100.00	10.00	110.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2959	IPK	Universal Healthcare Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2960	IPK	Utopa Global (Cambodia) Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2961	IPK	Emax Electric Co., Ltd.	Monthly Tax Return for November 2023	350.00	35.00	385.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2962	UVR	Talo Electricity Supplies Co., Ltd.	Data Entry for November 2023	250.00	25.00	275.00	410200	Recurring Revenue - Accounting
21 Dec 2023	TI2023-2963	IPK	Talo Electricity Supplies Co., Ltd.	Monthly Tax Return for November 2023	200.00	20.00	220.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2964	IPK	Strive Hutton Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2965	IPK	Soravideth	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2966	IPK	I.T Agriculture Company Limited.	Monthly Tax Return for November 2023	130.00	13.00	143.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2967	IPK	Verona Trading Co., Ltd.	Monthly Tax Return for November 2023	120.00	12.00	132.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2968	IPK	R. Z A Collection	Monthly Tax Return for November 2023	120.00	12.00	132.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2969	IPK	Bunly (BL) Development Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2970	IPK	O.E.I (Cambodia) Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2971	IPK	Machakmondul Thereaksa Samphors CC Gold.	Monthly Tax Return for November 2023	120.00	12.00	132.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2972	IPK	Commercial Representative Office of Winner Business Limited.	Monthly Tax Return for November 2023	190.00	19.00	209.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2973	IPK	Anajak Dong.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2974	PST	Angela Real Estate Co., Ltd.	Data Entry for November 2023	250.00	25.00	275.00	410200	Recurring Revenue - Accounting
21 Dec 2023	TI2023-2975	PST	Fincorp Insurance Broker Co., Ltd.	Data Entry for December 2023	150.00	15.00	165.00	410200	Recurring Revenue - Accounting
21 Dec 2023	TI2023-2976	UVR	Universal Healthcare Ltd.	Data Entry for November 2023	200.00	20.00	220.00	410200	Recurring Revenue - Accounting
21 Dec 2023	TI2023-2977	CSL	Verona Trading Co., Ltd.	Consultancy on Localized System Subscription for December 2023	25.00	2.50	27.50	410800	Recurring Revenue - Others
21 Dec 2023	TI2023-2977	CSL	Verona Trading Co., Ltd.	Data Entry for November 2023	125.00	12.50	137.50	410200	Recurring Revenue - Accounting
21 Dec 2023	TI2023-2978	UDV	Commercial Representative Office of Winner Business Limited.	Consultancy on Preparation and Submission a Declaration to NSSF for December 2023	180.00	18.00	198.00	410500	Recurring Revenue - Payroll
21 Dec 2023	TI2023-2979	UDV	Commercial Representative Office of Winner Business Limited.	Service Request Extra Foreign Quota for 2024	200.00	20.00	220.00	420100	One-Off Revenue - Cosec
21 Dec 2023	TI2023-2980	LSM	Localize Tech Solution Co., Ltd.	Data Entry for November 2023	150.00	15.00	165.00	410200	Recurring Revenue - Accounting
21 Dec 2023	TI2023-2981	UVR	Localize Tech Solution Co., Ltd.	Consultancy on Accounting System Hosting from December 2023 to February 2024 (Thy Shop Head Office)	24.00	2.40	26.40	222300	Deferred Revenue
21 Dec 2023	TI2023-2982	UVR	Localize Tech Solution Co., Ltd.	Consultancy on Accounting System Hosting from December 2023 to February 2024 (Thy Shop Branch)	67.20	6.72	73.92	222300	Deferred Revenue
21 Dec 2023	TI2023-2983	PPV	Aeon Specialized Bank (Cambodia) Plc.	Fee for the request of withholding tax certificate for October 2023 for Aeon Financial Service Co., Ltd.	60.00	6.00	66.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2984	PPV	Aeon Specialized Bank (Cambodia) Plc.	Fee for the request of withholding tax certificate for October 2023 for The Shiga Bank Ltd	60.00	6.00	66.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2985	PPV	Aeon Specialized Bank (Cambodia) Plc.	Fee for the request of withholding tax certificate for October 2023 for Aeon Bank, Ltd	60.00	6.00	66.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2986	PPV	Aeon Specialized Bank (Cambodia) Plc.	Fee for the request of withholding tax certificate for October 2023 for AEON Thana Sinsap (Thailand) Public Company Limited.	60.00	6.00	66.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2987	PPV	Aeon Specialized Bank (Cambodia) Plc.	Fee for the request of withholding tax certificate for October 2023 for MUFG Bank Ltd	60.00	6.00	66.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2988	PPV	Aeon Specialized Bank (Cambodia) Plc.	Fee for the request of withholding tax certificate for October 2023 for Sumitomo Mitsui Banking Corporation Bangkok Branch	60.00	6.00	66.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2989	PPV	Aeon Specialized Bank (Cambodia) Plc.	Fee for the request of withholding tax certificate from September to October 2023 for Evi	120.00	12.00	132.00	410400	Recurring Revenue - Tax
21 Dec 2023	TI2023-2990	PPV	Daehan Auto (Cambodia) Co., Ltd.	Additional Fee Charge 50% for Limited tax audit assistance from May 2018 to May 2019	750.00	75.00	825.00	420400	One-Off Revenue - Tax
21 Dec 2023	TI2023-2991	PPV	Green Bag (Cambodia) Co., Ltd.	Service on the Limited Tax Audit Assistance from January 2022 to March 2023*Final Payment 10%@\$4,500.00=\$450.00	450.00	45.00	495.00	420400	One-Off Revenue - Tax
21 Dec 2023	TI2023-2992	PPV	Green Bag (Cambodia) Co., Ltd.	Monthly Tax Return for November 2023	550.00	55.00	605.00	410400	Recurring Revenue - Tax

Account Transactions
ACCLIME (CAMBODIA) CO., LTD
For the period 1 December 2023 to 31 December 2023

Date	Invoice Number	Sale Person	Name	Memo	Net	Tax	Gross	Account Code	Account
21 Dec 2023	TI2023-2993	PPV	Branch of People Systems Consultancy Sdn. Bhd.	Monthly Tax Return from October to November 2023	360.00	36.00	396.00	410400	Recurring Revenue - Tax
22 Dec 2023	TI2023-2994	CSL	S.A.K.A. Trading Co., Ltd.	Data Entry for December 2023	125.00	12.50	137.50	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-2995	PPV	Angkor Gold Corp (Cambodia) Co., Ltd.	Monthly Tax Return for November 2023	450.00	45.00	495.00	410400	Recurring Revenue - Tax
22 Dec 2023	TI2023-2995	CSL	Angkor Gold Corp (Cambodia) Co., Ltd.	Data Entry for November 2023	450.00	45.00	495.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-2996	CSL	Enercam Resources Co., Ltd.	Data Entry for November 2023	250.00	25.00	275.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-2996	PPV	Enercam Resources Co., Ltd.	Monthly Tax Return for November 2023	250.00	25.00	275.00	410400	Recurring Revenue - Tax
22 Dec 2023	TI2023-2997	LSM	Sela Pepper Co., Ltd.	Consultancy on Accounting Support for Month End Closing for October 2023	550.00	55.00	605.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-2998	CSL	Best & Elite Corporation	Consultancy on Localized System Subscription for December 2023	50.00	5.00	55.00	410800	Recurring Revenue - Others
22 Dec 2023	TI2023-2998	CSL	Best & Elite Corporation	Data Entry for November 2023	750.00	75.00	825.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-2999	CSL	Empire Education Co., Ltd.	Consultancy on Localized System Subscription for December 2023	50.00	5.00	55.00	410800	Recurring Revenue - Others
22 Dec 2023	TI2023-2999	CSL	Empire Education Co., Ltd.	Data Entry for November 2023	500.00	50.00	550.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-3000	CSL	Chang Bunnaret	Data Entry for December 2023	300.00	30.00	330.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-3001	CSL	Pranish Incorporation CO., Ltd	Data Entry for 2023*Final payment 50%@\$1,500.00=\$750.00	750.00	75.00	825.00	420200	One-Off Revenue - Accounting
22 Dec 2023	TI2023-3002	CSL	SM Goods (Cambodia) Co., Ltd.	Data Entry from January to November 2023	800.00	80.00	880.00	420200	One-Off Revenue - Accounting
22 Dec 2023	TI2023-3003	LSM	Sportex Industry Co., Ltd.	Data Entry for December 2023	770.00	77.00	847.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-3004	LSM	Vannvirakynth Co., Ltd.	Data Entry for November 2023	200.00	20.00	220.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-3005	LSM	Amata Residence Co., Ltd.	Data Entry for November 2023	200.00	20.00	220.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-3006	LSM	Tbong Morrkat Pharmaceuticals Co., Ltd.	Data Entry for November 2023	350.00	35.00	385.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-3007	LSM	Oasis Direct Estate Co., Ltd.	Data Entry for November 2023	175.00	17.50	192.50	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-3008	LSM	Lasalle Advance (Cambodia) Co., Ltd.	Data Entry for November 2023	200.00	20.00	220.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-3009	PPV	Foundation For Korea Softwaer Globalaid.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
22 Dec 2023	TI2023-3010	LSM	Representative Office of Kalbe International Pte Ltd.	Data Entry for November 2023	200.00	20.00	220.00	410200	Recurring Revenue - Accounting
22 Dec 2023	TI2023-3011	LSM	Branch of People Systems Consultancy Sdn. Bhd.	Service Registration of Company with ACAR	150.00	15.00	165.00	410920	Recurring Revenue - ACAR
22 Dec 2023	TI2023-3011	LSM	Branch of People Systems Consultancy Sdn. Bhd.	Service Submit Notification Letter for Using English Language in Accounting System	150.00	15.00	165.00	410920	Recurring Revenue - ACAR
22 Dec 2023	TI2023-3012	LSM	G-Planter (Cambodia) Company Limited.	Service Registration of Company with ACAR	150.00	15.00	165.00	410920	Recurring Revenue - ACAR
25 Dec 2023	TI2023-3013	PST	Sixplus Industry Co., Ltd.	Data Entry for December 2023	1,100.00	110.00	1,210.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3014	PST	Splendor Industry Co., Ltd.	Data Entry for December 2023	770.00	77.00	847.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3015	PPV	Amata Residence Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
25 Dec 2023	TI2023-3016	PPV	Vannvirakynth Co., Ltd.	Monthly Tax Return for November 2023	162.50	16.25	178.75	410400	Recurring Revenue - Tax
25 Dec 2023	TI2023-3017	PPV	Tbong Morrkat Pharmaceuticals Co., Ltd.	Monthly Tax Return for November 2023	250.00	25.00	275.00	410400	Recurring Revenue - Tax
25 Dec 2023	TI2023-3018	PPV	Oasis Direct Estate Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
25 Dec 2023	TI2023-3019	PPV	Lasalle Advance (Cambodia) Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
25 Dec 2023	TI2023-3020	PPV	Best & Elite Corporation	Monthly Tax Return for November 2023	500.00	50.00	550.00	410400	Recurring Revenue - Tax
25 Dec 2023	TI2023-3021	PST	Kohlective Communication Co., Ltd.	Data Entry for December 2023	450.00	45.00	495.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3022	PST	Era Communications (Cambodia) Company Lin	Data Entry for December 2023	370.00	37.00	407.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3023	PST	O.E.I (Cambodia) Co., Ltd.	Data Entry for December 2023	250.00	25.00	275.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3024	PST	SV Trucking Co., Ltd.	Data Entry for December 2023	350.00	35.00	385.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3025	PPV	G-Planter (Cambodia) Company Limited.	Monthly Tax Return for November 2023	200.00	20.00	220.00	410400	Recurring Revenue - Tax
25 Dec 2023	TI2023-3026	UDV	G-Planter (Cambodia) Company Limited.	Consultancy on Preparation and Submission a Declaration to NSSF for December 2023	180.00	18.00	198.00	410500	Recurring Revenue - Payroll
25 Dec 2023	TI2023-3027	UVR	H E I G & C C P G Co., Ltd.	Consultancy on Localized System Subscription for December 2023	35.00	3.50	38.50	410800	Recurring Revenue - Others
25 Dec 2023	TI2023-3027	UVR	H E I G & C C P G Co., Ltd.	Data Entry for November 2023	500.00	50.00	550.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3028	UVR	Moo Moo Farms Co., Ltd.	Data Entry for December 2023	530.00	53.00	583.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3029	UVR	Plus-Medi Pharma Co., Ltd.	Data Entry for December 2023	300.00	30.00	330.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3030	UVR	CLPV Creative Solutions Co., Ltd.	Data Entry for November 2023	150.00	15.00	165.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3031	PPV	Magic Studio & Build Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
25 Dec 2023	TI2023-3032	UVR	Mister Rental (Cambodia) Co., Ltd.	Data Entry for November 2023	150.00	15.00	165.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3032	PPV	Mister Rental (Cambodia) Co., Ltd.	Monthly Tax Return for November 2023	150.00	15.00	165.00	410400	Recurring Revenue - Tax
25 Dec 2023	TI2023-3033	UVR	NSSP Service Co., Ltd.	Data Entry for November 2023	275.00	27.50	302.50	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3033	PPV	NSSP Service Co., Ltd.	Monthly Tax Return for November 2023	200.00	20.00	220.00	410400	Recurring Revenue - Tax
25 Dec 2023	TI2023-3034	UVR	L'avenue International (Cambodia) Co., Ltd.	Data Entry for November 2023	350.00	35.00	385.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3035	UVR	Visioncare Corporation Ltd.	Data Entry for December 2023	150.00	15.00	165.00	410200	Recurring Revenue - Accounting
25 Dec 2023	TI2023-3036	UVR	Unity Metals (Cambodia) Co., Ltd.	Service Compilation of accounting processes and documentation to follow in the monthly bookkeeping of the company * Final Payment 40%@\$1,550.00=\$620.00	620.00	62.00	682.00	420200	One-Off Revenue - Accounting
25 Dec 2023	TI2023-3036	UVR	Unity Metals (Cambodia) Co., Ltd.	Service Comprehensive review accounts from 1 July 2022 to 30 June 2023 to ensure compliance with IFRS for SMEs*Final Payment 40%@\$3,700.00=\$1,480.00 (Item1)	1,480.00	148.00	1,628.00	420200	One-Off Revenue - Accounting
Total					49,448.70	4,944.87	54,393.57		

ឧបសម្ព័ន្ធ-ង ៖ តារាងបញ្ជីចំណាយប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់ក្រុមហ៊ុនអេក្លែម (ខេមបូឌា) ឯ.ក

ACCLIME (CAMBODIA) CO., LTD As at 31 December 2023				
Invoice Date	Invoice Reference	Contact	Description	Amou
04 Dec 2023	I-0076452	Ice Electronic (Supplier)	Microsoft Win Pro 11 64Bit for Mr. San Rithy & VAT Input 10%	203.50
25 Dec 2023	N-150/23	D2S Computer & Photocopier Center	23_Monthly Leasing Fee on Printer for December 2023 & VAT Input 10%	137.50
26 Dec 2023	20046699	DFDL Mekong (Cambodia) Co., Ltd. (Supplier)	Cost of Service Accounting Management for Dec'23 & VAT Input 10%	1,375.00
26 Dec 2023	CI2023-02027	Urban Hub (Cambodia) Co., Ltd.	Utilities for December 2023	1,614.30
29 Dec 2023	N/A	Employee - Mr. Bun Pesey	Reimbursement claim for summary expense in December 2023	73.10
29 Dec 2023	N/A	Employee - Mr. Gnet Phearak	Reimbursement claim for summary expense in December 2023	230.35
29 Dec 2023	N/A	Employee - Mr. San Rithy	Reimbursement claim for summary expense in December 2023	83.49
29 Dec 2023	N/A	Employee - Mr. Seng Pov	Reimbursement claim for summary expense in December 2023	106.84
29 Dec 2023	N/A	Employee - Ms. Chhim Malin	Reimbursement claim for summary expense in December 2023	69.63
29 Dec 2023	N/A	Employee - Ms. Hong Sophin	Reimbursement business meeting with clients in December 2023	145.76
29 Dec 2023	N/A	Employee - Ms. Lor Sreymao	Reimbursement claim for summary expense in December 2023	21.78
29 Dec 2023	LAL202312-044	Lion & Associates Law Office	Partner Cost of Service Change of Director and Amendment on M&A with MOC - Cobalt Fashion (Cambodia) Co., Ltd./TI2023-3100 & WHT Payable 15% (15%@\$211.76=\$31.76)	300.00
29 Dec 2023	LAL202312-043	Lion & Associates Law Office	Partner Cost of Business Registration at MOC, GDT, MLVT - William Angliss Institute/CI2023-0223 & WHT Payable 15% (15%@\$630.88=\$94.63)	1,300.00
29 Dec 2023	LAL202312-041	Lion & Associates Law Office	Partner Cost of Business Registration at MOC, GDT, MLVT and NSSF. - Mr. Lo Sokun/CI2023-0222 & WHT Payable 15% (15%@\$1070.59=160.59)	1,450.00
29 Dec 2023	LAL202312-042	Lion & Associates Law Office	Partner Cost of Business Registration at MOC, GDT, MLVT - AgCoTech Ltd./CI2023-0221 & WHT Payable 15% (15%@\$1070.59=160.59)	1,450.00
29 Dec 2023	00079	Mr. Duy Vimean	Cost of Service Update Shareholder Name, Company Name, New Director of Company with MOC - Elements Global Services (Cambodia) Co., Ltd./TI2023-3082 & WHT Payable 15% (15%@\$1,420.00=\$213.00)	1,207.00
29 Dec 2023	N/A	Other Vendor	Gasoline expense for December 2023 (19 Employees)	151.57
30 Dec 2023	KK202312-018	Ms. Kong Kannika	Commission fee for December 2023 - H E I G & C C P G Co., Ltd/ & WHT Payable 15% (15%@\$155.25 =23.29)	131.96
Total				10,051.78